

របាយការណ៍ ប្រចាំឆ្នាំ

2017

មាតិកា

<u>04</u>	សាវតារ	<u>18</u>	រចនាសម្ព័ន្ធរបស់ធនាគារ
<u>05</u>	បេសកកម្ម និងចក្ខុវិស័យ របស់ក្រុមហ៊ុន	<u>20</u>	ប្រវត្តិរូបក្រុមប្រឹក្សាភិបាល
<u>06</u>	ទីតាំងសាខាធនាគារ	<u>26</u>	ប្រវត្តិរូបគណៈគ្រប់គ្រង
<u>07</u>	សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ	<u>33</u>	គោលដៅប្រតិបត្តិការអាជីវកម្ម
<u>08</u>	សេចក្តីសង្ខេបហិរញ្ញវត្ថុរយៈពេល 3 ឆ្នាំ	<u>35</u>	គោលនយោបាយ និងគោលការណ៍ អនុវត្តសម្រាប់អភិបាលកិច្ចក្រុមហ៊ុន
<u>10</u>	សេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាភិបាល	<u>42</u>	របៀបវារៈយុទ្ធសាស្ត្រធនធានមនុស្ស
<u>14</u>	ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ	<u>43</u>	ទំនួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
និង របាយការណ៍របស់សវនករឯករាជ្យ

<u>46</u>	ព័ត៌មានអំពីធនាគារ	<u>57</u>	តារាងតុល្យការដាច់ដោយឡែក
<u>47</u>	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	<u>58</u>	របាយការណ៍លទ្ធផលដាច់ដោយឡែក
<u>51</u>	របាយការណ៍របស់សវនករឯករាជ្យជូនចំពោះ ភាគទុនិកធនាគារ ហ្វីលីព ភីអិលស៊ី	<u>59</u>	របាយការណ៍ស្តីពីបម្រែបម្រួល មូលធនដាច់ដោយឡែក
<u>53</u>	តារាងតុល្យការរួម	<u>60</u>	របាយការណ៍លំហូរទឹកប្រាក់ ដាច់ដោយឡែក
<u>54</u>	របាយការណ៍លទ្ធផលរួម	<u>61</u>	កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែល បានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2017
<u>55</u>	របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម		
<u>56</u>	របាយការណ៍លំហូរទឹកប្រាក់រួម		

សាវតារ

ធនាគារ Phillip Bank Plc គឺជាផ្នែកមួយនៃ PhillipCapital Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងបានបង្កើតឡើងតាំងពីឆ្នាំ 1975 ។ PhillipCapital Group គឺជាស្ថាប័នហិរញ្ញវត្ថុចម្រុះអាស៊ីមួយដែលផ្តល់ផលិតផល និងសេវាជាច្រើនប្រភេទដោយមានវត្តមាននៅក្នុង 17 ប្រទេស នៅសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហុងកុង ចិន ជប៉ុន ស្រីលង្កា ចក្រភពអង់គ្លេស បារាំង តួកគី ឥណ្ឌា អូស្ត្រាលី សហរដ្ឋអាមេរិក កម្ពុជា ខ្មែរ និង ប្រទេសវៀតណាម ។

PhillipCapital Group មានបុគ្គលិកជាង 3,500នាក់ និងអតិថិជនលើសពី 1,000,000 នាក់នៅទូទាំងពិភពលោក។ ទ្រព្យសម្បត្តិសរុប ក្រោមការគ្រប់គ្រងមានចំនួន 35 ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុន គឺលើសពី 1.5 ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ 2017 ។

បច្ចុប្បន្ននេះ ធនាគារហ្វីលីព មានសាខាចំនួន 6 នៅរាជធានីភ្នំពេញ ហើយក៏នឹងមានគម្រោងដើម្បីពង្រីកវត្តមានរបស់ខ្លួននៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។



បេសកកម្ម របស់ក្រុមហ៊ុន

ប្រែក្លាយខ្លួនជាធនាគារពាណិជ្ជមួយ
ដែលឈានមុខគេ និងប្រកបដោយ
សុវត្ថិភាព ដើម្បីឆ្លើយតបទៅ
នឹងពាក្យស្លោករបស់យើងដែលថា
"ដៃគូហិរញ្ញវត្ថុរបស់អ្នក"។

ចក្ខុវិស័យ របស់ក្រុមហ៊ុន

យើងខ្ញុំប្តេជ្ញានឹង៖

- ធ្វើអោយប្រជាជនកម្ពុជា ទទួលបានសេវាកម្មធនាគារប្រកបដោយសុវត្ថិភាព និងមានសន្តិសុខខ្ពស់។
- ផ្តល់នូវការយកចិត្តទុកដាក់ជាពិសេស និងខ្ពស់ភាពនៃសេវាកម្មហើយធានាថា យើងនឹងក្លាយជាធនាគារ ដែលស្ថិតក្នុងជម្រើសអតិថិជន។
- គោរពពាក្យសន្យារបស់យើង ដោយផ្តល់ជូននូវសេវាកម្មធនាគារប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពផលិតផលថ្មី និងសេវាកម្មធនាគារដែលមានបច្ចេកវិទ្យាខ្ពស់ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុធនាគាររបស់អតិថិជន។
- ការពារឧត្តមប្រយោជន៍របស់អតិថិជន ដោយព្យាករណ៍អំពីតម្រូវការ ដើម្បីផ្តល់ជូនដំណោះស្រាយពាក់ព័ន្ធក្នុងអាជីវកម្មដើម្បីលើកកម្ពស់ការរីកចម្រើនរបស់ពួកគេ។
- បន្តពុះពារ និងផ្តោតសំខាន់ទៅលើការធ្វើអោយប្រសើរឡើងនូវនិយោជិត ផលិតផល សេវាកម្ម ធនធានរបស់យើងដើម្បីបម្រើជូនអតិថិជនរបស់យើងអោយកាន់តែប្រសើរ។

ទស្សនៈ របស់ក្រុមហ៊ុន



ទស្សនៈវិស័យរបស់អតិថិជន

- ផ្តល់សេវាកម្មធនាគារប្រកបដោយប្រសិទ្ធភាព និងមានការធានាដល់យើង។
- ផ្សារភ្ជាប់អតិថិជនរបស់យើងជាមួយនឹងរាល់តម្រូវការផ្នែកធនាគាររបស់ពួកគាត់។



ទស្សនៈវិស័យរបស់និយោជិត

- និយោជិតរបស់យើងគឺជាធនធានដ៏មានសារៈសំខាន់បំផុតរបស់យើង។ ដោយសារហេតុនេះហើយទើបយើងប្រកាន់យកការអភិវឌ្ឍន៍ធនធានរបស់យើងជាកត្តាចាំបាច់។ ដំណើរការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយអានុភាពនឹងធ្វើអោយធនាគាររបស់យើងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង។



ទស្សនៈវិស័យសហគមន៍

- គាំទ្រដល់គោលនយោបាយ និងវត្ថុបំណងរបស់រាជរដ្ឋាភិបាល និងនាំមកនូវភាពប្រសើរឡើងដល់សហគមន៍និងប្រទេសជាតិ។



ទស្សនៈវិស័យរបស់ម្ចាស់ភាគហ៊ុន

- បង្កើតអោយមានតម្លៃដ៏ខ្ពស់នៃភាគទុនិក និងជាមួយផលកម្រៃពីទ្រព្យបង្កើន។

ទីតាំងសាខាធនាគារ

ការិយាល័យកណ្តាល សាខាមុន្នីវង្ស

#27DEF, មហាវិថីព្រះមុនីវង្ស, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, ក្រុងភ្នំពេញ
 ទូរស័ព្ទ: +855 23 862 777
 ទូរសារ: +855 23 862 727
 អ៊ីម៉ែល: info@phillipbank.com.kh

សាខា ម៉ៅសេទុង 2 727

#108AB, មហាវិថីម៉ៅសេទុង, សង្កាត់ទួលទំពូង 2, ខណ្ឌចំការមន, ក្រុងភ្នំពេញ
 ទូរស័ព្ទ: +855 23 220 080
 ទូរសារ: +855 23 220 081
 អ៊ីម៉ែល: mtt@phillipbank.com.kh

សាខា នរោត្តម

#27DEF, មហាវិថីព្រះនរោត្តម, កែងផ្លូវ 306 សង្កាត់បឹងកេងកង, ខណ្ឌចំការមន, ក្រុងភ្នំពេញ
 ទូរស័ព្ទ: +855 23 218 866
 ទូរសារ: +855 23 220 108
 អ៊ីម៉ែល: nrd@phillipbank.com.kh

សាខា កម្ពុជាក្រោម


#640, ផ្លូវកម្ពុជាក្រោម, សង្កាត់ផ្សារដេប៉ូ 2, ខណ្ឌទួលគោក, ក្រុងភ្នំពេញ
 ទូរស័ព្ទ: +855 23 883 733
 ទូរសារ: +855 23 883 811
 អ៊ីម៉ែល: kpk@phillipbank.com.kh

សាខា ទឹកថ្លា

#11A & 13A, មហាវិថីសហពន្ធរុស្ស៊ី, សង្កាត់ទឹកថ្លា, ក្រុងភ្នំពេញ
 ទូរស័ព្ទ: +855 23 888 828
 ទូរសារ: +855 23 888 838
 អ៊ីម៉ែល: tta@phillipbank.com.kh

សាខា ស្ទឹងមានជ័យ







#6B - 7B, ផ្លូវមន្ទីរពេទ្យ, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ក្រុងភ្នំពេញ
 ទូរស័ព្ទ: +855 23 900 464
 ទូរសារ: +855 23 900 463
 អ៊ីម៉ែល: smc@phillipbank.com.kh



សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ

	FY 2017	FY 2016	FY 2015
លទ្ធផលប្រតិបត្តិការ (ពាន់ដុល្លារអាមេរិក)			
ចំណូលប្រតិបត្តិការ	11,404	8,654	5,568
ប្រាក់ចំណេញ/(ខាត) មុនបង់ពន្ធ	2,502	477	(300)
ចំណេញ/(ខាត)ប្រចាំឆ្នាំ	1,959	499	(353)
តារាងតុល្យការគន្លឹះ (ពាន់ដុល្លារអាមេរិក)			
ទ្រព្យសកម្មសរុប	200,881	147,007	105,644
ឥណទាន និងបុរេប្រទាន	123,125	92,321	68,480
ទ្រព្យអកម្មសរុប	142,443	107,528	66,663
ប្រាក់បញ្ញើ	140,129	105,504	61,960
ដើមទុន និងទុនបម្រុងបន្ថែម	58,000	41,000	41,000
មូលនិធិផ្ទាល់សុទ្ធ	58,438	39,479	38,981
អនុបាតហិរញ្ញវត្ថុ			
ចំណេញ/(ខាត) ក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)	0.034	0.012	(0.009)
ទ្រព្យសកម្មសុទ្ធក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)	1.01	0.96	0.95
ផលចំណូលពីមូលធន (%)	3.35	1.26	(0.91)
ផលចំណូលពីទ្រព្យសកម្ម (%)	0.97	0.34	(0.33)
អនុបាតសន្ទនីយភាព (%)	122	175	57.52
អនុបាតឥណទានដុលរៀបនឹងប្រាក់បញ្ញើ (%)	89.55	89.49	113.42
អនុបាតឥណទានមិនដំណើរការរៀបនឹងឥណទានសរុប (%)	1.08	1.42	1.57
ការគ្រប់គ្រងប្រាក់ដើមទុន			
មូលនិធិផ្ទាល់សុទ្ធ (ពាន់ដុល្លារអាមេរិក)	60,217	39,362	38,430
អនុបាតសាធនភាព (%)	42.15	34.09	45.95

សេចក្តីសង្ខេបហិរញ្ញវត្ថុរយៈពេល 3 ឆ្នាំ



សូមទាញយកកម្មវិធីនៅពេលនេះ



សេចក្តីថ្លែងការណ៍

ប្រធានក្រុមប្រឹក្សាភិបាល



■ ទិដ្ឋភាពធុរកិច្ចទូទៅ

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក គិតត្រឹមខែតុលា ឆ្នាំ 2017 បន្ទាប់ពីមានកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាបានប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដោយគិតត្រឹមឆ្នាំ 2015 ផលិតផលជាតិសរុប (GNI) ក្នុងមនុស្សម្នាក់បានកើនឡើងរហូតដល់ 1,070 ដុល្លារ។ ជាប្រទេសមានកំណើនសេដ្ឋកិច្ចដោយវិស័យនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ កម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមចំនួន 7.6% នៅចន្លោះឆ្នាំ 1994 - 2015 ដោយជាប់ចំណាត់ថ្នាក់ទីប្រាំមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងពិភពលោក។ កំណើនសេដ្ឋកិច្ចនេះ ត្រូវបានគេព្យាករណ៍ថានៅតែមានភាពរឹងមាំដដែលសម្រាប់រយៈពេលពីរឆ្នាំខាងមុខនេះ (ពោលគឺ 6.8% នៅក្នុងឆ្នាំ 2017 និង 6.9% នៅក្នុងឆ្នាំ 2018) ដោយសន្ទុះកំណើននៅក្នុងវិស័យទេសចរណ៍ គួបផ្សំជាមួយនឹងការពង្រីកគោលនយោបាយសារពើពន្ធ ប៉ះប៉ូវឱ្យកំណើននាំចេញវិស័យសម្លៀកបំពាក់និងសំណង់ដែលមានត្រឹមតែកម្រិតមធ្យម។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) តាមរយៈរបាយការណ៍ប្រចាំប្រទេសរបស់ខ្លួនលេខ 17/325 ចុះខែតុលា ឆ្នាំ 2017 បានលើកឡើងថាសេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងមានកំណើនចំនួន 6.9 នៅក្នុងឆ្នាំ 2017 ដែលកម្រិតមធ្យមនៃការវិនិយោគរបស់វិស័យឯកជនបានប៉ះប៉ូវ ដោយចំណាយកើនឡើងខ្ពស់នៅក្នុងវិស័យសាធារណៈ និងសន្ទុះកើនឡើងខ្លាំងនៅក្នុងវិស័យសំណង់ និងទេសចរណ៍។ អតិផរណាដើមបានកើនឡើងដល់ 3 ភាគរយនៅក្នុងឆ្នាំ 2016 និង 3.5 នៅក្នុងឆមាសទីមួយនៃឆ្នាំ 2017 ដែលភាគច្រើនដោយសារតែកត្តាកើនឡើងខ្ពស់នៃតម្លៃចំណីអាហារ និងថាមពល។

កំណើនឥណទានជាមូលដ្ឋានកម្រិតទាប ដែលមូលហេតុមួយក្នុងចំណោមនោះ គឺដោយសារតែវិធានគោលនយោបាយ។ ទោះជាយ៉ាងណាក៏ដោយ កំណើនឥណទានធនាគារពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនៅតែមានភាពរឹងមាំដដែល ដោយមានការគាំទ្រពីតម្រូវការផ្ទះសំបែងពីសំណាក់យុវជន និងប្រជាជនមានកំណើនប្រាក់ចំណូលកម្រិតមធ្យម។

ឱនភាពគណនីចរន្តបានធ្លាក់ចុះមកនៅត្រឹម 8.8 ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំ 2016។ ដោយលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងរឹងមាំមូលធនបម្រុងបរទេសបានកើនឡើងដល់ 7.9 ពាន់លានដុល្លារនៅក្នុងខែមិថុនា ឆ្នាំ 2017 ដែលមានចំនួនប្រហាក់ប្រហែលនឹងការនាំចូលរយៈពេល 5 ខែកន្លះនៃឆ្នាំបន្ទាប់។

ខណៈដែលអាជ្ញាធរសម្រេចបានលើសពីគោលដៅចំណូលរបស់ខ្លួននៅក្នុងឆ្នាំ 2016 ចំណាយចរន្តខ្ពស់ជាងមុន បានធ្វើឱ្យឱនភាពសារពើពន្ធមានកំណើនដល់ប្រមាណជា 2.8 ភាគរយនៃ GDP (ធៀបនឹង 1.6 ភាគរយនៅក្នុងឆ្នាំ 2015)។ ឱនភាពសារពើពន្ធត្រូវបានព្យាករណ៍ថា នៅតែបន្តកើនឡើងនៅក្នុងឆ្នាំ 2017 ដោយសារតែប្រាក់ឈ្នួលនៅក្នុងវិស័យសាធារណៈកើនឡើងកាន់តែខ្ពស់ និងចំណាយចរន្តផ្សេងទៀតពាក់ព័ន្ធនឹងការបោះឆ្នោត ។

តាមការព្យាករណ៍នាពេលអនាគត ទស្សនៈវិស័យជាមូលដ្ឋាននៅតែមានលក្ខណៈវិជ្ជមាន ទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ កំណើនផលិតផលក្នុងស្រុកសរុបពិត (GDP) ត្រូវបានប៉ាន់ស្មានថា នៅតែមានសន្ទុះកើនឡើងនៅក្នុងរយៈពេលប៉ុន្មាន

ឆ្នាំខាងមុខ។ ដូច្នោះ កំណើនត្រូវបានព្យាករណ៍ថាមានការថយចុះនៅក្នុងរយៈពេលមធ្យម ពោលគឺនៅត្រឹមតែប្រមាណជា 6 ភាគរយ ដែលនេះដោយសារតែវដ្តឥណទាន និងអចលនទ្រព្យមានកម្រិតមធ្យម និងបញ្ហាប្រឈមកំពុងបន្តនៅក្នុងការធ្វើឲ្យស្រូវឡើងនូវ ពិពិធកម្ម និងភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។

ស្របជាមួយនឹងទស្សនៈវិជ្ជមាន និងកំណើនកំពុងបន្តនេះ វិស័យធនាគារនៅក្នុងប្រទេសកម្ពុជា បន្តបង្ហាញកំណើនយ៉ាងរឹងមាំ និងប្រកបដោយស្ថិរភាព។ ឥណទានសម្រាប់វិស័យឯកជន និងប្រាក់បញ្ញើបានកើនឡើងនៅក្នុងឆ្នាំ 2017។ តាមរយៈរបាយការណ៍ស្ថិតិស្តីពីសេដ្ឋកិច្ច និង រូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពីខែធ្នូ ឆ្នាំ 2017 បានលើកឡើងថា ធនាគារពាណិជ្ជកម្មបានផ្តល់ឥណទានសរុបចំនួន 68,271.1 ពាន់លានរៀល (ប្រមាណជា 17.07 ពាន់លានដុល្លារអាមេរិក) គិតត្រឹម ខែធ្នូ ឆ្នាំ 2017 ដែលចំនួននេះមានកំណើន 19.70 ភាគរយ បើធៀបជាមួយនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ 2016។ គិតត្រឹមខែធ្នូ ឆ្នាំ 2017 ចំនួនប្រាក់បញ្ញើសរុបដែលបានប្រមូលដោយ ធនាគារពាណិជ្ជកម្មចំនួន 69,684.4 ពាន់លានរៀល (ប្រមាណជា 17.42 ពាន់លានដុល្លារអាមេរិក) ដែលចំនួននេះបានកើនឡើង 25.14% បើ ធៀបជាមួយនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ 2016។

■ សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ

នៅក្នុងឆ្នាំ 2017 ធនាគារហ្វីលីព ភីអិលស៊ី (Phillip Bank Plc.) បានបន្តយុទ្ធសាស្ត្រ និង កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បី កំណត់គោលដៅលើក្រុមជាក់លាក់ ដូចជា សហគ្រាស និង ធុរកិច្ចជនខ្នាតមធ្យម អ្នកទិញគេហដ្ឋាន និងសេវាធនាគារឲ្យទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ធនាគារមានប្រាក់ចំណូល ប្រតិបត្តិការសរុបចំនួន 11.40 លានដុល្លារអាមេរិក (ធៀបជាមួយ និង 8,65 លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016) ដែលបានកើនឡើង 31.8%។

ប្រាក់ចំណេញមុនកាត់ពន្ធមានចំនួន 2.50 លានដុល្លារអាមេរិក (ធៀបជាមួយ នឹងប្រាក់ចំណេញមុនកាត់ពន្ធចំនួន 0.48 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016) ដែលកើនឡើងចំនួន 421%។

មូលហេតុចម្បងដែលធ្វើឲ្យមានកំណើនប្រាក់ ចំណេញនេះគឺដោយសារតែកំណើនចំណូល ពីការប្រាក់។ ឥណទានសរុបរបស់យើង បានកើនឡើងពី 92.32 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016 ដល់ 123.12 លានដុល្លារអាមេរិកគិតត្រឹម ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដែលកើនឡើងចំនួន 33%។

នៅក្នុងរយៈពេលដូចគ្នានេះចំណូល មិនមែនការប្រាក់ ឬចំណូល ថ្លៃឈ្នួល ក៏បានកើនឡើងពី 0.76 លាន ដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016 ដល់ 1.25 លានដុល្លារ អាមេរិកគិតត្រឹម ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដែលបានកើនឡើងចំនួន 64%។

ស្រដៀងគ្នានេះដែរ ប្រាក់បញ្ញើក៏បានកើន ឡើងគួរឲ្យកត់សម្គាល់ផងដែរ ពី 105.50 លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016 ដល់ 140.13 លានដុល្លារ អាមេរិកគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដែលកើនឡើងចំនួន 33%។

ធនាគារមានដើមទុនចុះបញ្ជីសរុបចំនួន 58 លានដុល្លារអាមេរិក ហើយដើមទុននេះ គឺអនុលោមតាមលក្ខខណ្ឌតម្រូវលើដើមទុនចុះបញ្ជីអប្បបរមា។

■ អនុលោមភាពតាមបទប្បញ្ញត្តិដែលចេញដោយធនាគារកណ្តាល

ធនាគារនៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ និងរក្សាអនុលោមភាពយ៉ាងតឹងរឹងទៅនឹងប្រកាស និងបទប្បញ្ញត្តិដែលបានកំណត់ដោយ ធនាគារជាតិនៃកម្ពុជា (NBC)។ យើងបានប្តេជ្ញាចិត្តយ៉ាង មុតមាំក្នុងការរក្សាអភិបាលកិច្ច និងវិជ្ជាជីវៈសាជីវកម្មល្អនៅក្នុងការគ្រប់គ្រង និងប្រតិបត្តិការ អាជីវកម្មរបស់ធនាគារ។ ធនាគារបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមប្រកាស សាវាចរ បញ្ញត្តិ និងគោលការណ៍ណែនាំទាំងអស់របស់ ធនាគារជាតិនៃកម្ពុជា។

■ វិធានការដែលអនុវត្តដើម្បីពង្រឹងគោលជំហរ និងសមិទ្ធផលរបស់ធនាគារ

ធនាគារមានគោលបំណងចង់ក្លាយជាគូអង្គការឲ្យកត់សម្គាល់ និងសំខាន់ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា នៅក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន នូវផលិតផល និងសេវាធនាគារប្រកបដោយភាពជាក់ស្តែង អត្ថប្រយោជន៍ ប្រសិទ្ធភាព និងមានសុវត្ថិភាព។ អាស្រ័យហេតុនេះ ធនាគារបានប្តេជ្ញា ចិត្តពិនិត្យមើល និងកែលម្អផលិតផល និងសេវាកម្មរបស់ខ្លួនជាប្រចាំដើម្បីផ្តល់បទពិសោធន៍សេវាល្អបំផុតដល់អតិថិជន។

នៅក្នុងឆ្នាំ 2017 ធនាគារបានបន្តពង្រីកកម្រិតវិសាលភាពសេវាសម្រាប់អតិថិជនកាន់តែច្រើនឡើង ជាពិសេសវិស័យសហគ្រាសខ្នាត តូច និងមធ្យម (SME) ព្រមទាំងរក្សាទំនាក់ទំនងល្អជាមួយនឹងអតិថិជនមានស្រាប់របស់យើង ដែលរួមចំណែកធ្វើឲ្យមានកំណើននៃមូលដ្ឋានប្រាក់ បញ្ញើសម្រាប់អាជីវកម្ម និងឥណទានសរុបរបស់យើង។

សមិទ្ធផលកាន់តែល្អប្រសើរទាំងអស់នេះ កើតចេញពីគំនិតផ្តួចផ្តើមជាច្រើនរបស់ធនាគារនៅក្នុងឆ្នាំនេះ និងបានបន្តពីឆ្នាំចាស់។

ធនាគារបានបង្កើតនូវយុទ្ធនាការយកចិត្តទុកដាក់លើអតិថិជនដើម្បីផ្តល់នូវ ស្តង់ដារសេវាអតិថិជន ប្រកបដោយសង្គតិភាពនៅគ្រប់សាខាទាំងអស់របស់ធនាគារទាំងអស់។ ពាក្យស្លោកនៃយុទ្ធនាការនេះគឺ **WE CARE** ដូចជា ការស្វាគមន៍យ៉ាងកក់ក្តៅ ការយោគយល់ ការប្រាស្រ័យទាក់ទង & ទំនាក់ទំនង ការដោះស្រាយកិច្ចការ & ការធានាអះអាង និងការបញ្ចប់ទំនាក់ទំនង ដោយភាពពេញចិត្ត។

នៅក្នុងឆ្នាំនេះ ធនាគារក៏បានដាក់អោយប្រើប្រាស់ផលិតផលថ្មីៗមួយចំនួនដូចខាងក្រោមផងដែរ៖



ឥណទានជាប្រាក់រៀលខ្មែរ បញ្ញើសន្សំ និងបញ្ញើគណនីចរន្ត

ចំណុចនេះគឺស្របគ្នាជាមួយនឹងយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់កាន់តែខ្លាំងឡើងនូវការប្រើប្រាស់ ប្រាក់រៀលខ្មែរនៅក្នុងប្រទេស។



សេវាធនាគារតាមទូរស័ព្ទ

អតិថិជនអាចធ្វើប្រតិបត្តិការសេវាធនាគាររបស់ខ្លួននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃរបស់ខ្លួន។



គណនីបញ្ញើមានកាលកំណត់បន្ថែម

អតិថិជនដែលបានដាក់ប្រាក់បញ្ញើក្រោមគណនីបញ្ញើមានកាលកំណត់បន្ថែមនេះនឹងទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ។



ឥណទានបុគ្គល ឥណទានម៉ូតូ និងឥណទានរថយន្ត

ដើម្បីបង្កើនកម្រិតវិសាលភាពផលិតផលរបស់ខ្លួន ក្នុងការបំពេញតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង។

នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងដើម្បីពង្រឹងដំណើរការអាជីវកម្មរបស់ធនាគារ ដើម្បីបំពេញតម្រូវការរបស់អតិថិជនអោយបានកាន់តែច្រើនឡើង។

ទន្ទឹមនឹងនេះ ធនាគារនឹងបន្តធ្វើការសិក្សាស្រាវជ្រាវទីផ្សារ និងស្វែងរកឱកាសផ្តល់សេវាហិរញ្ញវត្ថុ និងជំនួយដល់ទីផ្សារថ្មី ហើយក្នុងពេលតែមួយនោះក៏ធានាឲ្យបាននូវអភិបាលកិច្ចស្ថាប័នកម្ពុជា គោលនយោបាយគ្រប់គ្រងហានិភ័យ និងគោលនយោបាយ និងការអនុវត្តឥណទានប្រកបដោយការប្រុងប្រយ័ត្ន។

ជាចុងក្រោយ ធនាគារក៏បានបន្តវិនិយោគលើផ្នែកសន្តិសុខបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ជាក់ស្តែង ធនាគារកំពុងធ្វើសមាហរណកម្មប្រព័ន្ធសេវាធនាគារចម្បង ទៅកាន់ប្រព័ន្ធសេវាធនាគារដែលរឹងមាំ និងកាន់តែប្រសើរជាងមុន ដើម្បីផ្តល់សេវាកម្មកាន់តែមានគុណភាព និងសុវត្ថិភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។

■ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលធនាគារនៅតែបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការផ្តល់គុណភាពម្តងដល់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងនាមជាផ្នែកមួយនៃ PhillipCapital Group ធនាគារនឹងបន្តធ្វើមូលធនកម្មលើសមត្ថភាពស្នូលរបស់សម្ព័ន្ធ នៅក្នុងផ្នែកហិរញ្ញវត្ថុវិភាគទាន និងព័ត៌មានវិទ្យា ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងការបំពេញតាមតម្រូវការដែលកំពុងមានកំណើននៅក្នុងទីផ្សារធនាគារនៅក្នុងប្រទេសកម្ពុជា។

PhillipCapital Group គឺជាសម្ព័ន្ធផ្តល់សេវាហិរញ្ញវត្ថុចម្រុះមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ដែលផ្តល់ផលិតផល និងសេវាជាច្រើនប្រភេទ រួមមានជាអាទិ៍ ជំនួញភាគហ៊ុន ហិរញ្ញវត្ថុសាជីវកម្ម ការទិញដូរដែលប្រគល់ទំនិញនៅពេលក្រោយ ឧបករណ៍ជួញដូរធានារ៉ាប់រង និងការគ្រប់គ្រងទ្រព្យធនដោយមានវត្តមាននៅក្នុងប្រទេសចំនួន 17។

បច្ចុប្បន្ន PhillipCapital Group មានភាគហ៊ុនភាគច្រើននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីរនៅកម្ពុជា ពោលគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត និងហ្វីសហ្វាយនែន។ ចំណុចនេះ គឺបន្ថែមលើក្រុមហ៊ុន Phillip General Insurance ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងខែ មករា ឆ្នាំ 2017 និង ក្រុមហ៊ុន Phillip Life Assurance ផងដែរ។ ក្រុមហ៊ុនទាំងនេះ គឺជាកម្មសិទ្ធិទាំងស្រុងរបស់ Phillip Capital Group។

ក្រុមហ៊ុនបានទទួលការឯកភាពជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជានៅក្នុងខែធ្នូ ឆ្នាំ 2015 ដើម្បីរួមបញ្ចូលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ទៅជាក្រុមហ៊ុនតែមួយ ដែលបណ្តាញសាខាធនាគារនឹងត្រូវពង្រីកជាបន្តបន្ទាប់ពី 6 សាខា នៅក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នទៅប្រមាណជា 90 សាខាទូទាំងប្រទេសក្រោយពេលបញ្ចូលគ្នា។ កិច្ចការរៀបចំការដាក់បញ្ចូលគ្នានេះកំពុងមានដំណើរវិវត្តទៅមុខ ហើយត្រូវបានរំពឹងថានឹងអាចបញ្ចប់រួចរាល់នៅចុងឆ្នាំ 2019 ខាងមុខនេះ។

■ សេចក្តីថ្លែងអំណរគុណ

ជំនួសមុខឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមផ្លៀតឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មន្ត្រីទាំងអស់របស់ធនាគារជាតិនៃកម្ពុជាសម្រាប់ការណែនាំ ការជួយគាំទ្រ និងការផ្តល់មតិយោបល់ជាដៀងរហូតមក។

យើងក៏សូមថ្លែងអំណរគុណផងដែរដល់អតិថិជនទាំងអស់ចំពោះការបន្តផ្តល់ទំនុកចិត្ត និងការគាំទ្រមកលើសេវាកម្មរបស់យើង។ យើងសូមប្តេជ្ញាបន្តកសាងភាពជាដៃគូដែលផ្តល់នូវផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយភាពរឹងមាំនៅក្នុងពេលអនាគត តាមរយៈការខិតខំប្រឹងប្រែងកែលម្អគុណភាព ផលិតផល និងសេវាកម្មរបស់យើងជាប្រចាំ។

ជាចុងក្រោយ សមិទ្ធផលទាំងឡាយរបស់យើងកន្លងមកក៏បានមកដោយសារមានការរួមចំណែកតាមរយៈការខិតខំប្រឹងប្រែងដោយគ្មានការនឿយហត់ និងការប្តេជ្ញាចិត្តរបស់បុគ្គលិកទាំងអស់ដែលសុទ្ធសឹងតែជាទ្រព្យសកម្មយ៉ាងល្អបំផុតរបស់យើងផងដែរ ហើយយើងក៏សូមផ្លៀតឱកាសនេះថ្លែងអំណរសាទរយ៉ាងជ្រាលជ្រៅចំពោះពួកគាត់ផងដែរ។ សូមថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការលះបង់ចំពោះធនាគារ និងអតិថិជនរបស់យើង។

Lim Hua Min
ប្រធានក្រុមប្រឹក្សាភិបាល



ការវិភាគលើ លទ្ធផលហិរញ្ញវត្ថុ

■ ចំណូលប្រតិបត្តិការ

ចំណូលប្រតិបត្តិការរបស់ធនាគារគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 មានចំនួន 11.40 លានដុល្លារអាមេរិក ដែលកើនឡើងចំនួន 31.80% បើប្រៀបធៀបជាមួយចំនួន 8.65 លានដុល្លារអាមេរិក កាលពីឆ្នាំកន្លងទៅ ដែលគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2016។ សមទ្ធិផលនេះ គឺដោយសារកំណើនចំណូលការប្រាក់ពីឥណទាន និងប្រាក់បុរេប្រទានផ្តល់ឲ្យអតិថិជន ព្រមជាមួយនឹងការកើនឡើងនៃផលបំពុលឥណទានរបស់ ធនាគារ និងប្រាក់ចំណូលពីថ្លៃសេវាផងដែរ។ ប្រភពសំខាន់នៃចំណូលប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំ 2017 គឺឥណទាន និងប្រាក់បុរេ ប្រទានផ្តល់ អតិថិជន (95.13%) និងការដាក់ប្រាក់បញ្ញើតាមគ្រឹះស្ថានហិរញ្ញវត្ថុ (4.87%)។

■ ចំណេញ / (ខាត) មុនបង់ពន្ធ និង ចំណេញ / (ខាត) ក្នុងមួយភាគហ៊ុន

ធនាគារ បានប្រកាសចំណេញមុនបង់ពន្ធ 2.50 លាន ដុល្លារអាមេរិក នាដំណាច់ឆ្នាំត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 បើប្រៀបធៀបនឹងចំនួនទឹកប្រាក់ខាត 0.48 លានដុល្លារអាមេរិក សម្រាប់ឆ្នាំ 2016 កន្លងទៅ។ អនុបាត (ផលធៀប) ចំណូលរបស់ ធនាគារសម្រាប់ឆ្នាំ 2017 មានកម្រិតទាបជាងបន្តិចបន្តួច គឺ 0.63:1 ធៀបនឹង 0.83:1 កាលពីឆ្នាំកន្លងទៅ។ សមាសភាគ ចំណាយប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំ បច្ចុប្បន្នក្រោមការ ត្រួតពិនិត្យ គឺប្រាក់ចំណាយលើបុគ្គលិក (50%) ចំណាយរំលស់ (12%) ចំណាយលើទាក់ទងនឹងការបង្កើតផ្សេង (18%) ចំណាយ លើការផ្សព្វផ្សាយ និងទីផ្សារ (3%) ព្រមទាំងចំណាយផ្នែក រដ្ឋបាល និងចំណាយប្រតិបត្តិការផ្សេងៗទៀត (17%)។

ធនាគារ ប្រកាសចំណេញសុទ្ធសម្រាប់ឆ្នាំនេះចំនួន 1.96 លានដុល្លារអាមេរិក បើធៀបនឹងខាតសុទ្ធចំនួន 0.50 លានដុល្លារ អាមេរិក គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ 2016 ដោយសារការកើនឡើង នៃចំណូលពីការប្រាក់លើឥណទានបុរេប្រទាន រួមជាមួយការកើន ឡើងនៃចំណូលពីសេវាកម្មផ្សេងៗ បានធ្វើអោយចំណេញក្នុងមួយ ភាគហ៊ុនរបស់ធនាគារសម្រាប់ឆ្នាំ 2017 គឺ 0.034 ដុល្លារអាមេរិក ធៀបនឹងការខាតចំណូលក្នុងមួយភាគហ៊ុនចំនួន 0.012 ដុល្លារ អាមេរិកសម្រាប់ឆ្នាំកន្លងទៅ។

■ ពន្ធដារ

ពន្ធដារ រួមមាន ពន្ធលើប្រាក់ចំណូល និងពន្ធពន្យារ។ ដោយសារធនាគារ ទទួលបានចំណេញមុនបង់ពន្ធនាអំឡុងពេលបច្ចុប្បន្ន ដូច្នេះ ពន្ធលើប្រាក់ចំណូលរបស់ធនាគារ គឺត្រូវបង់ពន្ធប្រាក់ចំណេញចំនួន 20% ដោយអនុលោមតាមច្បាប់សារពើពន្ធរបស់ប្រទេសកម្ពុជា។ ធនាគារ ក៏ទទួលបានស្គាល់ពន្ធពន្យារទ្រព្យសកម្មចំនួន 0.30 លានដុល្លារ នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2017។

■ ទ្រព្យសកម្មសរុប

ទ្រព្យសកម្មសរុបរបស់ធនាគារមានចំនួន 200.88 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 ដោយគិតជាភាគរយមានចំនួន 36.65% គឺមានការកើនឡើងចំនួន 147 លានដុល្លារអាមេរិក។ ទ្រព្យសកម្មរបស់ធនាគារ គឺផ្អែកជាចម្បងលើឥណទាន និងបុរេប្រទានដល់អតិថិជន(61%)បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (7%) និងសមតុល្យនៅធនាគារកណ្តាល (27%)។ កំណើនទ្រព្យសកម្មរបស់ធនាគារគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 ធៀបនឹងឆ្នាំមុនគិតត្រឹម ថ្ងៃទី31 ខែធ្នូ ឆ្នាំ2016 គឺដោយសារកំណើនអតិថិជន និងបញ្ញើរបស់ធនាគារចំនួន 32.82%។

■ ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាន ជាសំខាន់ រួមមានលើឥណទានរយៈពេលវែងដល់អតិថិជន។ ឥណទានសរុប និងបុរេប្រទានដល់អតិថិជនបានកើនឡើង 33.36% គិតជាទឹកប្រាក់គឺ 123.12 លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ពីចំនួន 92.32 លានដុល្លារអាមេរិកគិត ត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ 2016។

ត្រឹមកាលបរិច្ឆេទថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ឥណទានសរុបរបស់ធនាគារ រួមមានឥណទាន និងបុរេប្រទានដល់វិស័យផ្សេងៗដូចជា ភាគច្រើនសម្រាប់ពាណិជ្ជកម្មខ្នាតធំ និងខ្នាតតូច (35%) អចលនទ្រព្យ និងសកម្មភាពជួល (18%) គេហដ្ឋាន (8%) វិស័យហិរញ្ញវត្ថុ (5%) ផលិតកម្ម (5%) និងសណ្ឋាគារ និងភោជនីយដ្ឋាន (5%)។

■ បំណុលសរុប

ទ្រព្យអកម្មសរុបរបស់ធនាគារ បានកើនឡើងដល់ 142.44 លានដុល្លារអាមេរិក ក្នុងកាលបរិច្ឆេទត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 ពី 107.53 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ 2016 ដោយសារបញ្ញើអតិថិជន និងធនាគារកើនឡើងខ្ពស់ចំនួន 34.63 លានដុល្លារអាមេរិកគិត ត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2017។

ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជននៅតែជាសមាសភាគសំខាន់នៃទ្រព្យអកម្មសរុបរបស់ធនាគារ គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 ដែលមានចំនួន 98% នៃទ្រព្យអកម្មសរុបរបស់ធនាគារ។

■ ប្រាក់បញ្ញើ

ប្រាក់បញ្ញើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជនគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 មានប្រាក់បញ្ញើមានកាលកំណត់ (66%) គណនីចរន្ត (29%) និងគណនីសន្សំ (5%) គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ2016។ សមាសភាគសំខាន់នៃប្រាក់បញ្ញើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជន គឺជាគណនីបញ្ញើមានកាលកំណត់ ដែលមានចំនួន 73% នៃបញ្ញើសរុប។ កំណើនប្រាក់បញ្ញើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជនគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 បានផ្តល់នូវកំណើនដ៏ខ្ពស់ជាងមុនលើបញ្ញើមានកាលកំណត់ពីអតិថិជន។

■ ដើមទុនលក្ខន្តិកៈ

ដើមទុនលក្ខន្តិកៈរបស់ធនាគារ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 មានចំនួន 58 លានដុល្លារអាមេរិក។

■ មូលនិធិម្ចាស់ភាគហ៊ុន និងទ្រព្យសកម្មសុទ្ធក្នុងមួយហ៊ុន

គិតត្រឹមកាលបរិច្ឆេទ 31 ខែធ្នូ ឆ្នាំ 2017 មូលនិធិម្ចាស់ភាគហ៊ុនរបស់ធនាគារមានការកើនឡើងពី 58.44 លានដុល្លារអាមេរិកដល់ 39.48 ដុល្លារអាមេរិក ដោយសារចំណេញសុទ្ធដែលធនាគារទទួលបានក្នុងឆ្នាំ 2017 ។ ទ្រព្យសកម្មសុទ្ធក្នុងមួយហ៊ុនរបស់ធនាគារ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 មានចំនួន 1.01 ដុល្លារអាមេរិក (ក្នុងឆ្នាំ 2016 ៖ 0.96 ដុល្លារអាមេរិក)។

■ **ចំណូលម្ចាស់ភាគហ៊ុន និងចំណូលទ្រព្យសកម្ម**

ធនាគារបានកត់ត្រាចំណូល លើមូលនិធិម្ចាស់ភាគហ៊ុន និងទ្រព្យសកម្មមានភាពវិជ្ជមានសម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដោយក្នុងនោះចំណូលម្ចាស់ 3.35% (ក្នុងឆ្នាំ 2016 ៖ 1.26%) និងចំណូលទ្រព្យសកម្ម គឺ 0.97% (ក្នុងឆ្នាំ 2016 ៖ 0.34%)។

■ **អនុបាតសាច់ប្រាក់ងាយស្រួល**

អនុបាតផលធៀបងាយស្រួល គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 បានថយចុះ ត្រឹមចំនួន 122% បើធៀបជាមួយនឹងចំនួន 175% គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016 ដែលការកើនឡើងនេះដោយសារ កំណើនប្រាក់បញ្ញើមានកាលកំណត់ពីការលក់រាយ និងសាជីវកម្ម។ ធនាគារអនុវត្តទៅតាមប្រកាសលេខ B7-04-207 របស់ធនាគារ កណ្តាលដែលតម្រូវឱ្យមានអនុបាតសាច់ប្រាក់ងាយស្រួលចំនួន 70%។ អនុបាតសាច់ប្រាក់ងាយស្រួលបង្ហាញថា ធនាគារមានសមត្ថភាពក្នុង ការផ្តល់ជូននូវការដកប្រាក់បញ្ញើដល់អតិថិជនរបស់ខ្លួន។

■ **អនុបាតឥណទានធៀបប្រាក់បញ្ញើ**

អនុបាតឥណទានធៀបប្រាក់បញ្ញើរបស់ធនាគារគិតត្រឹម ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 មានលំនឹងថេរត្រឹម 89.55% បើធៀប នឹង 89.49% គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016 ដែលភាគច្រើន ដោយសារតែកំណើនប្រហាក់ប្រហែលនៃសមតុល្យប្រាក់បញ្ញើ និងឥណទាន។

■ **អនុបាតឥណទានមិនដំណើរការ ធៀបនឹងឥណទានសរុប (%)**

អនុបាតឥណទានមិនដំណើរការ ធៀបនឹងឥណទានសរុប គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 មានចំនួន 1.08% ទាបជាងឆ្នាំ មុនបន្តិចបន្តួច ដែលមានចំនួន 1.42% គិតត្រឹមកាលបរិច្ឆេទថ្ងៃ ទី 31 ខែធ្នូ ឆ្នាំ 2016 ។ ឥណទានមិនដំណើរការ ភាគច្រើនមាន ទ្រព្យតម្កល់ធានា ហើយធនាគារកំពុងស្ថិតក្នុងដំណើរការប្រមូល ឥណទានមកវិញ។

■ **មូលនិធិផ្ទាល់សុទ្ធ**


គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 មូលនិធិផ្ទាល់សុទ្ធរបស់ ធនាគារមានចំនួន 60.22 លានដុល្លារអាមេរិក (2016៖ 39.36 លានដុល្លារអាមេរិក) គឺជាចំនួនលើសពីដើមទុនអប្បបរមាដែល តម្រូវឱ្យមានត្រឹម 58 លានដុល្លារអាមេរិក។ ការកើនឡើងខ្ពស់នេះ ដោយសារប្រាក់ចំណេញសុទ្ធដែលទទួលបាននៅក្នុងឆ្នាំ 2017 ។

■ **អនុបាតសោធនភាព**

អនុបាតសោធនភាព ផ្តល់នូវការវាស់ស្ទង់នៃមូលនិធិផ្ទាល់ សុទ្ធរបស់ធនាគារ គិតជាភាគរយ នៃកម្រិតហានិភ័យឥណទាន ដែលបានកើតឡើង។ គិតត្រឹមកាលបរិច្ឆេទថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 អនុបាតសោធនភាពរបស់ធនាគារចំនួន 42.15% (ឆ្នាំ 2016 ៖ 34.09%) គឺអនុលោមទៅតាមប្រកាសលេខ B704-206 ចេញ ដោយធនាគារកណ្តាល ដែលតម្រូវឱ្យមានអនុបាតសោធនភាព យ៉ាងតិច ១៥%។ អនុបាតសោធនភាពគិតត្រឹមកាលបរិច្ឆេទថ្ងៃទី ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 មានកម្រិតខ្ពស់ជាងដែលមូលហេតុចម្បង គឺដោយសារការកើនឡើងនៃមូលនិធិផ្ទាល់សុទ្ធ។



រចនាសម្ព័ន្ធរបស់ធនាគារ



លេខាធិការក្រុមហ៊ុន

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលអកម្ម

នាយកដ្ឋានហានិភ័យ និងប្រតិបត្តិកម្ម នាយកហានិភ័យនិងប្រតិបត្តិកម្ម

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានផ្នែកសវនកម្មផ្ទៃក្នុង

គណៈកម្មាធិការឥណទាន

គណៈកម្មាធិការ បច្ចេកទេសព័ត៌មានវិទ្យា

នាយកដ្ឋានប្រតិបត្តិការធនាគារ នាយកប្រតិបត្តិការធនាគារ

នាយកដ្ឋានរដ្ឋបាលឥណទាន នាយករដ្ឋបាលឥណទាន

នាយកដ្ឋានហានិភ័យឥណទាន នាយកហានិភ័យឥណទាន

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានវិទ្យា នាយកព័ត៌មានវិទ្យា

នាយកដ្ឋានសេវាកម្មជំនួញ ប្រធានផ្នែកសេវាកម្មជំនួញ

ប្រធានផ្នែកប្រតិបត្តិការធនាគារ

ប្រធានផ្នែករដ្ឋបាលឥណទាន

ប្រធានផ្នែកហានិភ័យឥណទាន

ប្រធានផ្នែកព័ត៌មានវិទ្យា

នាយកសាខា មុន្នីវង្ស

នាយកសាខា នរោត្តម

នាយកសាខា កម្ពុជាប្រាសាទ

នាយកសាខា ម៉ៅសេទុង

នាយកសាខា ស្ទឹងមានជ័យ

នាយកសាខា ទឹកថ្លា

ប្រវត្តិបក្រុមប្រឹក្សាភិបាល



លោក LIM HUA MIN

■ ប្រធានក្រុមប្រឹក្សាភិបាល

លោក Lim Hua Min ជាប្រធានប្រតិបត្តិនៃ PhillipCapital Group ត្រូវបានតែងតាំងជាប្រធាននៃ IFS Capital លើមីធីត នៅថ្ងៃទី 20 ខែឧសភា ឆ្នាំ 2003។ លោកបានចាប់ផ្តើមអាជីពរបស់គាត់ ដោយកាន់មុខតំណែងជាន់ខ្ពស់នៅក្នុងផ្សារហ៊ុនប្រទេសសិង្ហបុរី និងវិទ្យាស្ថានស្រាវជ្រាវមូលបត្រ។ លោកបានបំរើការជាច្រើននៅក្នុងគណៈកម្មាធិការ និងគណៈកម្មាធិការរងជាច្រើននៃផ្សារហ៊ុនរបស់ប្រទេសសិង្ហបុរី។ នៅឆ្នាំ1997 គាត់ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផ្សារហ៊ុនរបស់ប្រទេសសិង្ហបុរី (SES) ដែលមានភារៈទទួលបានខុសត្រូវ ចំពោះការធ្វើក្របខ័ណ្ឌទស្សនទានមួយចំនួន ដើម្បីធ្វើឲ្យទីផ្សារមូលធនរបស់សិង្ហបុរីកាន់តែមានភាពជាសកល និងមានភាពប្រកួតប្រជែង និងរឹងមាំ។ សម្រាប់មុខតំណែងនេះ លោកទទួលបានរង្វាន់មេដាយសេវាសាធារណៈ (PBM) នៅឆ្នាំ 1999 ពីរដ្ឋាភិបាលសិង្ហបុរី។ លោកបានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលមួយនៅក្នុងអាជ្ញាធរប្រាក់ចំណូលជាតិ របស់ប្រទេសសិង្ហបុរីឆ្នាំ 2004 ដល់ឆ្នាំ 2010 ។

លោក Lim បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រ (កិត្តិយស) ជំនាញវិស្វកម្មគីមីពីសាកលវិទ្យាល័យ Surrey និងការទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកប្រតិបត្តិការគ្រប់គ្រងការសិក្សាស្រាវជ្រាវពី Imperial College សាកលវិទ្យាល័យក្រុងឡុងដ៍។



លោក ONG TEONG HOON

■ អភិបាលប្រឹក្សា

បានចាប់ផ្តើមការងារនៅក្នុងផ្នែកហិរញ្ញវត្ថុ នាឆ្នាំ1977 ដែលការងារដំបូងរបស់លោក គឺជាឈ្មួញកណ្តាលផ្នែករូបិយប័ណ្ណមួយឆ្នាំបន្ទាប់មក លោកបានចូលបម្រើការងារនៅក្នុងធនាគារ Standard Chartered ក្នុងមុខដំណែងជាអ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាល។ ក្នុងរយៈកាល 25 ឆ្នាំ ក្នុងការបំពេញការងារក្នុងវិស័យធនាគារ លោកបានឆ្លងកាត់រាល់ទម្រង់នៃធនាគារពាណិជ្ជដោយឡែកពីមុខងារក្នុងវិស័យធនាគារ។ បន្ទាប់ពីនេះ លោកបានបញ្ចប់មុខដំណែងនៅក្នុងវិស័យធនាគារក្រោមតំណែងជាអ្នកគ្រប់គ្រងធនាគារប្រចាំប្រទេសនៅក្នុងប្រទេសកម្ពុជានាឆ្នាំ 2002។

បន្ទាប់ពីកាន់កាប់មុខតំណែងជា តំណាងអគ្គនាយកនៃធនាគារនៅក្នុងប្រទេស មីយ៉ាន់ម៉ា អ្នកគ្រប់គ្រងប្រចាំតំបន់វិទ្យាស្ថានហិរញ្ញវត្ថុប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានចូលបំរើការងារនៅក្នុងក្រុមហ៊ុន Phillip Securities Pte Ltd ដោយកាន់កាប់ការងារមួយចំនួនទៀតដូចជា បំពេញការងារមួយរយៈពេលខ្លីនៅក្នុងផ្សារមូលបត្រ Phillip PLC នៅក្នុងប្រទេសថៃក្នុងតំណែងជាអ្នកចាត់ការទូទៅ និងចុងក្រោយជាអ្នកគ្រប់គ្រងផ្សារហ៊ុនមុននិងត្រូវបានចាត់មកអោយបំពេញការងារនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រឡាត ក៏អិលស៊ីក្នុងឆ្នាំ 2012។

លោក Ong បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យសិង្ហបុរី ហើយក៏ជាសហការីនៅក្នុងវិទ្យាស្ថាន Chartered សម្រាប់វិស័យធនាគារតាំងពីឆ្នាំ1978 មក។



លោក CHAN MACH

■ អភិបាលប្រឹក្សា

លោក MACH បានបំរើការងារជា CEO ដំបូងគេក្នុង គ្រឹះស្ថានហិរញ្ញវត្ថុ ក្រេឌីត (KREDIT) មុនពេលដែលលោកត្រូវ បានតំឡើងតំណែងជា នាយកផ្នែកប្រតិបត្តិក្នុងឆ្នាំ 2006។ ជាមួយ នឹងបរិញ្ញាបត្រគណិត និងមានបទពិសោធន៍ជាសាស្ត្រាចារ្យ គណិតវិទ្យា លោក Mach បានចូលបំរើការងារក្នុងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុក្រេឌីត (KREDIT) នាអំឡុងឆ្នាំ1999 ក្នុងឋានៈជា សវនករ និងជាគ្រូបង្ហាត់។ សមត្ថភាពដ៏ប៉ិនប្រសព្វក្នុងការគ្រប់ គ្រងដ៏មានសក្តានុពលរបស់លោក ត្រូវបានគេទទួលស្គាល់រហូត បានទទួលការងារជាអ្នកគ្រប់គ្រងប្រចាំសាខាធានីភ្នំពេញ។ លោកបានធ្វើអោយសាខានោះមានភាពរីកចម្រើនក្រោមការគ្រប់ គ្រងរបស់លោក ហើយនៅក្នុងឆ្នាំ 2003 លោកត្រូវបានគេតែងតាំង ជានាយកផ្នែកប្រតិបត្តិ ក្រោមការដឹកនាំគ្រប់គ្រងរបស់គាត់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (KREDIT) បានប្រែក្លាយទៅជា គ្រឹះស្ថានដ៏មានស្ថេរភាពមួយ និងទទួលបានផលចំណេញត្រឹមត្រូវ។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ចំនួន 2 គឺ MBA និង MFB។ ជាមួយគ្នានេះផងដែរ លោកបានទទួលការបណ្តុះបណ្តាលទាក់ទងទៅ នឹង ផ្នែកមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងលក្ខណៈជាតិ និងអន្តរជាតិ។



លោក MICHAEL TAN TECH KEONG

■ អភិបាលប្រឹក្សា

បច្ចុប្បន្ននេះលោក Michael Tan គឺជានាយកការិយាល័យ សាជីវកម្មនៅក្រុមហ៊ុន PhillipCapital ។ មុនពេលចូលរួមជាមួយ ក្រុមហ៊ុន PhillipCapital កាលពីមុនលោកបានកាន់តំណែងទាំង ក្នុងវិស័យឧស្សាហកម្ម និងអប់រំ រួមទាំងបំពេញភារកិច្ចជាជំនួយការ សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យនៃរដ្ឋ Nevada ទីក្រុង Reno សហរដ្ឋអាមេរិក ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យជាតិ សិង្ហបុរី ជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងតំណែងជាអ្នកប្រឹក្សា យោបល់នៅប្រទេសសិង្ហបុរី។ លោកបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែក ប្រព័ន្ធព័ត៌មានវិទ្យាពីសាកលវិទ្យាល័យជាតិ សិង្ហបុរី ទទួលបាន វិញ្ញាបនបត្រ SAP Consultant (ប្រព័ន្ធគម្រោង) វិញ្ញាបនបត្រ SAP ពីប្រទេសអាស្ត្រាលីម៉ង់ CDipAF (គណនេយ្យ និងហិរញ្ញវត្ថុ ដែល ជាការបណ្តុះបណ្តាលពី ACCA ប្រទេសអង់គ្លេស) និងក៏បានជាប់ ម៉ូឌុល CMFAS នានា ដែលគ្រប់គ្រងដោយ IBF (ប្រទេសសិង្ហបុរី) និងក្រុមហ៊ុន SCI (ប្រទេសសិង្ហបុរី) ។



លោកស្រី DIANA SEAH YEN GOON

■ អភិបាលឯករាជ្យ

លោកស្រី Diana Seah Yen Goon មានបទពិសោធន៍ច្រើនជាង 30 ឆ្នាំនៅក្នុងស្ថាប័នហិរញ្ញវត្ថុរួមទាំង ក្រុមហ៊ុនហិរញ្ញវត្ថុពាណិជ្ជ GE ដែលមានជំនាញក្នុងការផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យម។ លោកស្រី បានកាន់តំណែងជាន់ខ្ពស់ក្នុងផ្នែកហិរញ្ញវត្ថុប្រតិបត្តិការ ព័ត៌មានវិទ្យា ត្រួតពិនិត្យមើលប្រតិបត្តិការនៅប្រទេសសិង្ហបុរី ថៃ និងហុងកុង។ លោកស្រី ធ្លាប់ជាប្រធានការិយាល័យហិរញ្ញវត្ថុ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងអភិបាលកិច្ច ធ្វើផែនការយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ការផ្តល់មូលនិធិ និងការអនុលោមតាមច្បាប់។ លោកស្រី បានធ្វើការបណ្តុះបណ្តាលសិក្ខាសាលានៅមហាវិទ្យាល័យ Civil Service និងបម្រើការនៅអនុគណៈកម្មាធិការធនធានមនុស្សនៃមន្ទីរពេទ្យ St.Luke និង ផ្ទះសម្រាប់គ្រឹះសាសនិកនៃប្រទេសសិង្ហបុរី។

លោកស្រី Diana Seah ជាគណនេយ្យករ (សិង្ហបុរី) ដែលទទួលបានបរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យ ប្រទេសសិង្ហបុរី ឥឡូវនេះបានប្តូរឈ្មោះជា សាកលវិទ្យាល័យជាតិសិង្ហបុរី និងសញ្ញាបត្រអនុបណ្ឌិត (ច្បាប់ពាណិជ្ជសាស្ត្រពីសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang)។



លោក PAUL GWEE CHOON GUAN

■ អភិបាលឯករាជ្យ

លោក Paul Gwee Choon Guan បានបំពេញការងារផ្នែកធនាគារជិត 25 ឆ្នាំ មកហើយ លោកមានបទពិសោធន៍ច្រើនក្នុងផ្នែកសាកលនិងរតនាគារ/ ធនាគារវិនិយោគ ជាមួយនឹងការគ្រប់គ្រងទុនមូលនិធិ និងទ្រព្យសម្បត្តិនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកមានជំនាញឯកទេសលើផ្នែកមួយចំនួនដូចជាវិស័យគ្រប់គ្រងហានិភ័យសហគ្រាស (ឥណទាន ទីផ្សារ លំហូរសាច់ប្រាក់ និងប្រតិបត្តិការ) ការត្រួតពិនិត្យ និងអនុវត្តនៃការរួមបញ្ចូលគ្នាវិញនូវការប្រតិបត្តិការក្រៅឆ្នាំជាមួយនឹងយុទ្ធសាស្ត្រផ្នែកអាជីវកម្ម និងផ្នែកហិរញ្ញវត្ថុធ្វើរបាយការណ៍អាជីវកម្មគណនេយ្យការច្របាច់បញ្ចូលគ្នា និងការទិញយកភាគហ៊ុននិងការគ្រប់គ្រងមូលធន។ លោកជាអតីតនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការនៃធនាគារ United Overseas Bank Group បន្ទាប់មកជាប្រធានហិរញ្ញវត្ថុទីក្រុងហុងកុង និងធនាគារសាងហៃ ប្រទេសឥណ្ឌូនេស៊ី និងជាប្រធាននាយកប្រតិបត្តិ នៅក្នុងធនាគារនៃអាស៊ីខាងកើតនៅប្រទេសសិង្ហបុរី។ បច្ចុប្បន្ន លោកជាអគ្គលេខាធិការនៃសមាគមធនាគារអាស៊ាន។ លោក Gwee បានទទួលអនុបណ្ឌិតផ្នែក គ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យឈីកហ្គោហើយបានបញ្ចប់ការសិក្សាពីសាលាពាណិជ្ជសាស្ត្រលើជំនាញហិរញ្ញវត្ថុ និងបានទទួលបរិញ្ញាបត្រពាណិជ្ជសាស្ត្រពីសាកលវិទ្យាល័យ Newcastle ។ លោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាគណនេយ្យករ ក្នុងឆ្នាំ 1984 និងជាសមាជិកនៃវិទ្យាស្ថាន Chartered Accountants ក្នុងប្រទេសអូស្ត្រាលី និងវិទ្យាស្ថាន Chartered Accountants នៃប្រទេសសិង្ហបុរី ។



លោក KOH YONG GUAN
■ អភិបាលឯករាជ្យ

លោក Koh បានចូលបំរើការនៅក្នុងផ្នែកសេវាកម្មស៊ីវិលរបស់ប្រទេសសិង្ហបុរី ក្នុងនាមជា វិស្វករជីវវិទ្យាសាស្ត្រ នៃក្រសួងសុខាភិបាលនៅឆ្នាំ 1972 និងបានចូលទៅបំរើការងារក្នុងសេវារដ្ឋបាលនៅឆ្នាំ 1979 ។ លោកបានបំរើការក្នុងក្រសួងហិរញ្ញវត្ថុ (នាយកដ្ឋានប្រាក់ចំណូល) អប់រំ និងការពារជាតិ មុនពេលត្រូវបានតែងតាំងជាលេខាធិការអចិន្ត្រៃយ៍នៅក្រសួងការពារជាតិនៅឆ្នាំ 1989។

លោក Koh ត្រូវបានតែងតាំងជាស្នងការនៃគណៈកម្មាធិការប្រាក់ចំណូលផ្ទៃក្នុងពីឆ្នាំ 1991 ដល់ឆ្នាំ 1997 ។ នៅឆ្នាំ 1998 លោកត្រូវបានតែងតាំងជា នាយកអាជ្ញាធររូបិយវត្ថុសិង្ហបុរី (ទេសាភិបាលធនាគារកណ្តាល)។ លោកក៏បានកាន់មុខដំណែងជាលេខាអចិន្ត្រៃយ៍ក្រសួងអភិវឌ្ឍន៍ជាតិសុខាភិបាល និងជាលេខាធិការអចិន្ត្រៃយ៍ទីពីរនៃក្រសួងហិរញ្ញវត្ថុ (ថវិកា និង ប្រាក់ចំណូល) រវាងឆ្នាំ 1998 និងឆ្នាំ 2001។ លោកបានចូលនិវត្តន៍ពីនាយកអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) នៅខែមិថុនា ឆ្នាំ 2005 និងហើយនៅរក្សាសមាជិកភាពជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ MAS រហូតដល់ខែមេសា ឆ្នាំ 2011។ លោកបានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាលកណ្តាលមូលនិធិ ក្រុមហ៊ុនផ្តល់សេវាកម្មមូលនិធិសោធន៍និវត្តន៍ជាតិ សម្រាប់កម្មករនិយោជិតទាំងអស់ ទាំងនៅក្នុងវិស័យឯកជន និងវិស័យសាធារណៈ នៅក្នុងប្រទេសសិង្ហបុរីពីឆ្នាំ 2005 ដល់ឆ្នាំ 2013។

លោកគឺជា ឧត្តមស្នងការអនិវត្តន៍ជន របស់សិង្ហបុរីប្រចាំប្រទេសកាណាដា ចាប់ពី ខែឧសភា ឆ្នាំ 2008 ដល់ខែមីនា ឆ្នាំ 2013។ បច្ចុប្បន្ននេះលោក Koh ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសាជីវកម្ម SMRT Ltd ជាក្រុមហ៊ុនដែលបានចុះបញ្ជីការជាសាធារណៈ ដែលដំណើរការប្រព័ន្ធចង្ហើងក្រោមដី រថយន្តក្រុង និងរថយន្តតាក់ស៊ី បំរើសេវាកម្មនៅក្នុងប្រទេសសិង្ហបុរី។ លោកក៏ជាប្រធានសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសិង្ហបុរី និងជាប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រជំងឺមហារីកនៃប្រទេសសិង្ហបុរី។

លោក Koh ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត (អនិវត្តន៍ជននៅសិង្ហបុរី) ប្រចាំប្រទេសក្រិច ចាប់តាំងពីខែឧសភា ឆ្នាំ 2013។

លោកបានបញ្ចប់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រអនុវត្ត (កិត្តិយស) សញ្ញាបត្រផ្នែកវិស្វកម្មម៉ាស៊ីន នៅឆ្នាំ 1970 និងអនុបណ្ឌិតវិទ្យាសាស្ត្រអនុវត្តនៅតាមវិស្វកម្មម៉ាស៊ីន និងវិស្វកម្មជីវវិទ្យាសាស្ត្រ ក្នុងឆ្នាំ 1972 ពីសាកលវិទ្យាល័យតូរ៉ូនតូ តាមរយៈកម្មវិធីអាហារូបករណ៍កូឡុប៊ូ។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (កិត្តិយស) ពីសាកលវិទ្យាល័យកាតូលិកនៃ Leuven ប្រទេសបែលហ្ស៊ិក នៅឆ្នាំ 1981 លោកត្រូវបានប្រគល់ជាបណ្ឌិតកិត្តិយស ដោយសាកលវិទ្យាល័យ តូរ៉ូនតូនៅឆ្នាំ 2011។



លោក អ៊ុត វិជិត

■ អភិបាលឯករាជ្យ

លោកវិជិតមានបទពិសោធន៍ជាអន្តរជាតិដ៏ច្រើនដូចជាទីប្រឹក្សាហិរញ្ញវត្ថុ និងសេដ្ឋកិច្ច គណៈគ្រប់គ្រងជាន់ខ្ពស់សាជីវកម្មជាមួយក្រុមហ៊ុនបរទេស និងតំបន់ជាមួយក្រុមហ៊ុនពាណិជ្ជកម្ម ទំនិញកសិកម្ម និងវត្តមានតម្លៃ (នៅប្រទេសបារាំងភូមិភាគកណ្តាល ខាងកើតអាស៊ីអាគ្នេយ៍ និងអេហ្ស៊ីប) បទពិសោធន៍ធនាគារ ជាមួយក្រុមហ៊ុនថ្នាក់សកលធំៗ គឺធនាគារវិនិយោគ វិលស្ត្រីត និងក្រុមហ៊ុនមូលនិធិឯកជន (នៅទីក្រុងញូយ៉ក ចក្រភពអង់គ្លេស សិង្ហបុរី និងឥណ្ឌូនេស៊ី) គណៈគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុនផលិតកម្ម ក្នុងតួនាទីជានាយកប្រចាំប្រទេស និងនាយកហិរញ្ញវត្ថុ (ប្រទេសថៃ) ជាប្រធានទេសាភិបាល និងអគ្គនាយកក្រុមហ៊ុនយន្តហោះ និងអាកាសចរណ៍ជានាយកគ្រប់គ្រងប្រចាំកម្ពុជា និងសិង្ហបុរី។ លោកក៏ជា ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាភិបាលផ្នែកច្បាប់បរទេស ទទួលខុសត្រូវផ្នែកវិនិយោគបរទេសផ្ទាល់ និងផ្នែកអភិវឌ្ឍន៍វិស័យឯកជន និងបានផ្តល់ប្រឹក្សាដល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជាច្រើនទៅលើការផ្លាស់ប្តូររចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាប់ហ៊ុន។

ដំបូន្មានអភិវឌ្ឍន៍របស់លោក ផ្តោតទៅលើយុទ្ធសាស្ត្រសេដ្ឋកិច្ច ការតាក់តែងគោលនយោបាយ និងការអនុវត្តន៍គោលនយោបាយ រួមបញ្ចូលទាំងអនុសាសន៍ ទៅលើការផ្លាស់ប្តូររចនាសម្ព័ន្ធសាជីវកម្ម និងវិស័យឯកជនព្រលានយន្តហោះអន្តរជាតិកំពង់ផែសមុទ្រ និងប្រព័ន្ធទឹកភ្លើងសាធារណៈ។

ដំបូន្មានរបស់លោកបានជម្រុញដល់ការបង្កើត និងកំណែទម្រង់ជាច្រើន ចំពោះស្ថាប័នសេដ្ឋកិច្ចសំខាន់ៗ និងផ្នែកផ្សេងៗជាមួយប្រទេសម្ចាស់ផ្ទះ ដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស

ម៉ាដាហ្គាស្ការ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស រ៉ាន់ដា និងក្រុមប្រឹក្សាវិនិយោគកម្ពុជា (ស៊ីអាយប៊ី/ស៊ីឌីស៊ី)។ គាត់បានចូលរួមចំណែកក្នុងការផ្តល់យុទ្ធសាស្ត្រ និងធ្វើច្រាងផែនការសកម្មភាពដល់ប្រទេស ម៉ាដាហ្គាស្ការ ជាមួយសាកលវិទ្យាល័យ ហាវើដ ផែនការយុទ្ធសាស្ត្រ មហិច្ឆិតាប្រាំឆ្នាំ ដែលមានទិសដៅធ្វើអោយមានកំណែទម្រង់អភិវឌ្ឍន៍ និងធ្វើអោយមានភាពប្រសើរឡើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០១២។

លោកបានធ្វើជា ប្រធានទេសាភិបាល នៃកម្លាំងការងារយុទ្ធសាស្ត្រជាប្រធាន និងអគ្គនាយកទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ម៉ាដាហ្គាស្ការ។ លោកបានបង្កើត និងដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីឆ្នាំ១៩៩៤ ដល់១៩៩៧ ជាពេលដែលសេរីភារ៉ូបនីយកម្មសេដ្ឋកិច្ចលើកទីមួយទទួលបានជោគជ័យ។ យុទ្ធសាស្ត្រ និងគោលនយោបាយដែលគាត់បានតាក់តែងឡើង និងបានអនុវត្ត បានជំរុញដែលជម្រុញដល់ការរីកចម្រើនវិស័យរោងចក្រ និងទេសចរណ៍ និងបានជួយជម្រុញអោយកម្ពុជា ក្លាយជាទីផ្សារសេដ្ឋកិច្ច។ លោកគឺជាបុគ្គលមួយរូបក្នុងចំណោមបុគ្គល ដែលទទួលបានពានរង្វាន់ "អ្នកដឹកនាំសាកលសម្រាប់ថ្ងៃស្អែក" ដែលផ្តល់ជូនដោយវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង ជាន់ស្តៅ នៅឆ្នាំ១៩៩៦។

កិច្ចការប្រឹក្សាថ្មីៗ របស់លោក គឺជាមួយរដ្ឋាភិបាលនីហ្សេរីយ៉ា រ៉ាន់ដា សោរចូម និងក្រីនស៊ីប ទីកន្លែងដែលលោកត្រូវបានផ្តល់ការងារមួយក្នុងចំណោមកិច្ចការផ្សេងទៀត គឺធ្វើសវនកម្ម និងកែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍ រ៉ាន់ដា និងផ្តល់នូវការវាយតម្លៃទៅលើប្រសិទ្ធភាពនៃប្រព័ន្ធរដ្ឋាភិបាល។

លោកវិជិត បានធ្វើជាទីប្រឹក្សាថ្នាក់ប្រទេស របស់ក្រុមហ៊ុនអាស៊ីតា នៅកម្ពុជា និងអភិបាលឯករាជ្យ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ហេឡូ និង ស្មាត។ បច្ចុប្បន្ន លោកគឺជាអភិបាលឯករាជ្យរបស់ក្រុមហ៊ុន ជីអិល ហ្វាយនែន ដែលជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុឈានមុខគេ។ លោកក៏ជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំអាស៊ីអាគ្នេយ៍ជាអ្នកត្រួតពិនិត្យ ប្រឹក្សាយោបល់ប្រចាំក្រុមហ៊ុនប្រឹក្សាយោបល់មួយនៅទីក្រុង បូស្តុន ដែលត្រូវបានរកឃើញដោយលោកសាស្ត្រាចារ្យ ម៉ាយខល ផតទ័រ នៃសាលាពាណិជ្ជកម្ម ហាវើដ។

លោកវិជិត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ ហាវើដ រួមជាមួយជំនាញពីរ គឺគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងទីផ្សារមូលធន។ លោកបានចូលរួមជាមួយកម្មវិធីគណៈគ្រប់គ្រងជាន់ខ្ពស់ នៅសាលាពាណិជ្ជកម្មស្តែនហ្វដ នៅសាកលវិទ្យាល័យ ស្តែនហ្វដ។ លោកបានរស់នៅ និងធ្វើការនៅអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក ភូមិភាគកណ្តាល ខាងកើតនិងអាហ្វ្រិច។ លោកអាចនិយាយយ៉ាងស្ទាត់នូវភាសាអង់គ្លេស ភាសាបារាំង និងភាសាខ្មែរ។



ប្រវត្តិរូបគណៈគ្រប់គ្រង



លោក ហាន់ ហៀងសាន់

■ នាយកគ្រប់គ្រងទូទៅ

លោក ហាន់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (កិត្តិយស) ពីសាកលវិទ្យាល័យភាគខាងជើងម៉ាឡេស៊ី ក្នុងឆ្នាំ 1995 ហើយគាត់ក៏ទទួលបានបរិញ្ញាបត្រវិជ្ជាជីវៈ ផ្នែកឥណទានពី វិទ្យាស្ថានធនាគារម៉ាឡេស៊ីផងដែរ។

លោក ហាន់ មានបទពិសោធន៍ផ្នែកធនាគារជាង 19 ឆ្នាំ ដោយបានចាប់ផ្តើមការងារពីឆ្នាំ 1994 ក្នុងពេលដែល លោកហាន់ បានបម្រើការងារជាមួយធនាគារសាធារណៈ ប៊ីហេដ ដែលជា ធនាគារមានឈ្មោះល្បីមួយនៅប្រទេស ម៉ាឡេស៊ី ក្នុងតួនាទីជាអ្នក ហាត់ការ បន្ទាប់មក ត្រូវបានតម្កើងឋានៈជាបន្តបន្ទាប់ រហូតក្លាយជា ប្រធានសាខា។ បទពិសោធន៍ផ្នែកធនាគាររបស់លោក រួមមាន ប្រតិបត្តិការផ្លូវមុខ ទីផ្សារ ដំណើរការឥណទាន មូលបត្រប្រាក់ កម្ចី និងឯកសារត្រួតពិនិត្យឥណទាន ត្រួតពិនិត្យបំណុល និង ពាណិជ្ជកម្មហិរញ្ញវត្ថុ។

លោក ហាន់ បានចូលបម្រើការងារនៅធនាគារ ហ្វូង ឌីប៊ីអេស (ដែលបច្ចុប្បន្ននេះជាធនាគារ ហ្វូលីយ៉ា) ចាប់តាំងពីធនាគារបើក ដំណើរការដំបូងក្នុងឆ្នាំ 2009 រហូតដល់បច្ចុប្បន្ន ក្នុងតួនាទីជា អនុប្រធានជាន់ខ្ពស់ បន្ទាប់មក ត្រូវបានផ្លាស់ប្តូរមុខតំណែងជា អគ្គនាយកក្នុងឆ្នាំ 2011។ លោកទទួលខុសត្រូវទៅលើប្រតិបត្តិការ ទាំងស្រុងរបស់ធនាគារ ហើយបានពង្រីកបណ្តាញធនាគារពីមួយ សាខា ក្នុងឆ្នាំ 2009 រហូតដល់ប្រាំមួយសាខា។ លោកនៅតែបន្ត កាន់តួនាទីជាអគ្គនាយកធនាគារ ហ្វូលីយ៉ា បន្ទាប់ពីមានការផ្លាស់ ប្តូរម្ចាស់ភាគហ៊ុននៅឆ្នាំ 2014។



លោក ហួន ប័យលាង

■ នាយកដ្ឋានហានិភ័យឥណទាន

លោក ជេនសេនហួន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ រិនស័រ ប្រទេសកាណាដាក្នុង ឆ្នាំ1984 និងបានប្រឡងជាបរិញ្ញាបត្រវិជ្ជាជីវៈឥណទានពីវិទ្យាស្ថាន ធនាគារម៉ាឡេស៊ីក្នុងឆ្នាំ 2004។

លោកមានបទពិសោធន៍ជាមួយវិស័យធនាគារជាង 30 ឆ្នាំ ចាប់ពីឆ្នាំ 1985 ដោយលោកបានចូលបម្រើការងារនៅធនាគារ សាធារណៈ ប៊ីហេដ ក្នុងតួនាទីជាបុគ្គលិកហាត់ការ បន្ទាប់មកត្រូវបាន តម្កើងឋានៈជាបន្តបន្ទាប់ រហូតក្លាយជាប្រធានសាខាធនាគារក្នុងឆ្នាំ 1991។ បទពិសោធន៍របស់លោក រួមមាន ដូចជា៖ ផ្នែកប្រតិបត្តិការ ផ្នែកទីផ្សារ ផ្នែកដំណើរការឥណទាន ផ្នែករៀបចំឯកសារមូលបត្រ ប្រាក់កម្ចី ផ្នែកដ្ឋបាលឥណទាន ផ្នែកគ្រប់គ្រងបំណុល និងផ្នែក ពាណិជ្ជកម្មហិរញ្ញវត្ថុ។

ក្នុងឆ្នាំ 2001 លោកបានចូលបម្រើការងារនៅធនាគារ មេយប៊ែង ម៉ាឡេស៊ី ដោយទទួលបានភារកិច្ចជាប្រធានផ្នែកឥណទាន បុគ្គល និងអាជីវកម្ម បន្ទាប់មកក៏ត្រូវបានតែងតាំងជាប្រធានអភិវឌ្ឍ អាជីវកម្មនៅធនាគារ មេយប៊ែង ប្រទេសកម្ពុជាក្នុងឆ្នាំ 2010 ដោយ លោកទទួលបានភារកិច្ចដំណើរការឥណទានជាក្រុម និងឥណទាន អាជីវកម្មពីសាខាអន្តរជាតិជាច្រើន។

នៅខែមករា ឆ្នាំ2015 លោកបានចូលបម្រើការងារនៅធនាគារ ហ្វូលីយ៉ា ភីអិលស៊ី ក្នុងតួនាទីជាប្រធានផ្នែកហានិភ័យឥណទាន ជាមួយវត្តបំណង ជម្រុញការរីកចម្រើនឥណទានជូនធនាគារ និង ធ្វើអោយមានភាពប្រសើរឡើងនូវបទដ្ឋាននៃដំណើរការឥណទាន ដើម្បីសម្រេចបាននូវគោលដៅប្រាក់ចំណេញសម្រាប់ធនាគារ។



លោក សៀង កីរី

■ នាយកដ្ឋាន ហានិភ័យនិងប្រតិបត្តិ

លោក កីរី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ពីសាកលវិទ្យាល័យ ឆាលស្វីត។ លោកជាវិញ្ញាបនករ ជំនាញផ្នែកគ្រប់គ្រងហានិភ័យ ទទួលស្គាល់ដោយសាកលវិទ្យាល័យ ហ្វ្រែងហ្វឺត។ លោកទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅ ប្រទេស រួមមាន៖ យុទ្ធសាស្ត្រដឹកនាំស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅ សាកលវិទ្យាល័យ ហាវឺត យុទ្ធសាស្ត្រគ្រប់គ្រង ហានិភ័យសម្រាប់ ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅប្រទេស លុចហ្សំប៊ួរ វគ្គបណ្តុះបណ្តាលជាន់ ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យប្រតិបត្តិការ សម្រាប់គ្រឹះស្ថានធនាគារ នៅប្រទេសម៉ាឡេស៊ី។

លោកមានបទពិសោធន៍ការងារជាង 18ឆ្នាំ ទាំងក្នុង និងក្រៅ ប្រទេសក្នុងវិស័យគ្រឹះស្ថាប័នធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ សេវា ហិរញ្ញវត្ថុតាមទូរស័ព្ទ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។

លោក កីរី បានចូលបម្រើការងារជាមួយ ធនាគារហ្វីលីព ក្នុងខែ កុម្ភៈ ឆ្នាំ 2013 ក្នុងតួនាទីជា ប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្តិ។



លោក ដូមីនិក តែវ ជួ បេង

■ នាយកដ្ឋានប្រតិបត្តិការ

លោក ដូមីនិក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុពីវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុប្រទេសសិង្ហបុរី។

លោក ដូមីនិក មានបទពិសោធន៍ខាងធនាគារជាង 30ឆ្នាំ ក្នុង ផ្នែកប្រតិបត្តិការ ផ្នែកគ្រប់គ្រងហានិភ័យ ក៏ដូចជាផ្នែកសវនកម្ម ផ្ទៃក្នុងជាមួយធនាគារ ស្ថានភាព ឆាតទ័រ ប្រទេសសិង្ហបុរី។ លោកបាន បំពេញការងារជាមួយក្រុមសវនករ ឌីប៊ីអេស មួយរយៈ ដើម្បីធ្វើ សវនកម្មលើផ្នែកប្រតិបត្តិការ និងបច្ចេកវិទ្យាធនាគារ។ លោកបាន ចាប់ផ្តើមការងារដំបូងជា បុគ្គលិកស្មៀន បន្ទាប់មក ជាគណៈគ្រប់គ្រង ថ្នាក់កណ្តាលនៅធនាគារ ស្ថានភាព ឆាតទ័រ ប្រទេសសិង្ហបុរី ។

លោក ដូមីនិក បានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីព នៅខែសីហា ឆ្នាំ2014 ក្នុងតួនាទីជា ប្រធាននាយកដ្ឋានប្រតិបត្តិការ។



លោកស្រី ពៅ សុភ័ក្ត្រ

■ នាយកដ្ឋានធនធានមនុស្ស

លោកស្រី សុភ័ក្ត្រ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងថ្នាក់បរិញ្ញាបត្រគ្រប់គ្រងគ្រួសារបង្រៀនពីមជ្ឈមណ្ឌលគុកោសល្យភ្នំពេញ ។

លោកស្រី បានចាប់ផ្តើមការងារដំបូងនៅឆ្នាំ 1999 ជាគ្រូបង្រៀន ក្រោយមកជាមន្ត្រីប្រតិបត្តិធនធានមនុស្ស ជាមួយវិស័យឯកជន បន្ទាប់ពីបម្រើការងារជាមន្ត្រីរាជការអស់រយៈពេល 08 ឆ្នាំ។ ក្នុងតួនាទីជាមន្ត្រីធនធានមនុស្ស លោកស្រី បានចូលរួមជាមួយវិស័យផ្សេងៗ ដូចជា សេវាកម្មអាហារ និងភេសជ្ជៈ សេវាកម្មអ៊ិនធឺណេត និងធនាគារ។

លោកស្រី សុភ័ក្ត្រ បានចូលបម្រើការងារនៅធនាគារហ្វីលីព ភីអិលស៊ី ក្នុងខែមករា ឆ្នាំ 2013 ក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់ធនធានមនុស្ស បន្ទាប់មកត្រូវបានតម្កើងតួនាទីជាប្រធាននាយកដ្ឋានធនធានមនុស្ស។



លោក យុន វ៉ែត

■ នាយកដ្ឋានរដ្ឋបាល

លោក វ៉ែត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រភាសាអង់គ្លេសពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិក្នុងឆ្នាំ 2010 ហើយក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មជាស្ថាពរ នៅឯសាកលវិទ្យាល័យនីតុន ក្នុងឆ្នាំ 2016។

ដោយសារការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់លោកវ៉ែត លោកបានអភិវឌ្ឍអាជីពរបស់ខ្លួន ពីសន្តិសុខ មកជាជំនួយការរដ្ឋបាល និងហិរញ្ញវត្ថុ បន្ទាប់មកលោកបានធ្វើជាជំនួយការរដ្ឋបាលនៅធនាគារភ្នំពេញពាណិជ្ជ ជាកន្លែងដែលលោកត្រូវបានតម្កើងឋានៈជាមន្ត្រីរដ្ឋបាលរយៈពេល 7 ឆ្នាំ។

លោកវ៉ែត បានចូលបម្រើការងារនៅ ធនាគារហ្វីលីព ភីអិលស៊ី ក្នុងខែកញ្ញា ឆ្នាំ2012 ក្នុងតួនាទីជាមន្ត្រីរដ្ឋបាល បន្ទាប់មកត្រូវបានតម្កើងតួនាទីជា ប្រធាននាយកដ្ឋានរដ្ឋបាល។



លោកស្រី ស្រីនាង

■ នាយកដ្ឋានហិរញ្ញវត្ថុ និងវិនិយោគ

លោកស្រី ស្រីនាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ចឆ្នាំ 2006 ហើយបច្ចុប្បន្ន លោកស្រីកំពុងបន្តការសិក្សា ផ្នែកអេស៊ីស៊ីអេ។

លោកស្រី ស្រីនាង បានចាប់ផ្តើមការងារក្នុងឆ្នាំ 2006 ក្នុងតួនាទីជាសវនករ ហើយបន្តការងារនេះអស់រយៈពេលប្រាំមួយ ឆ្នាំកន្លះ។ លោកស្រីមានបទពិសោធន៍ធ្វើសវនកម្មជាមួយស្ថាប័ន ជាច្រើនដូចជា៖ ក្រុមហ៊ុនសាជីវកម្ម ធនាគារ និងអង្គការក្រៅ រដ្ឋាភិបាល។ លោកស្រីត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនសវនកម្ម ប្រាយ៉ាតធីរហោស យូបកែស ប្រទេសម៉ាឡេស៊ីរយៈពេល 14ខែ។

លោកស្រី ស្រីនាង បានចូលបម្រើការងារនៅ ធនាគារហ្វីលីព ក្នុងខែមេសា ឆ្នាំ 2015 ក្នុងតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។ បន្ទាប់មកលោកស្រី ត្រូវបានតម្កើងតួនាទីជាប្រធានជាន់ខ្ពស់ផ្នែក ហិរញ្ញវត្ថុ និងវិនិយោគក្នុងឆ្នាំ 2017។



លោក ស្រីន វ៉ាន់ខឿន

■ នាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក វ៉ាន់ខឿន បានបញ្ចប់ការសិក្សាផ្នែកធនាគារ និង ហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ ន័រតុន។

លោកមានបទពិសោធន៍ផ្នែកសវនកម្ម រយៈពេលប្រាំពីរឆ្នាំ ជាមួយស្ថាប័នហិរញ្ញវត្ថុពីរ គឺស្ថាប័នមីក្រូហិរញ្ញវត្ថុ អេ អិម ខេ និង ធនាគារកម្ពុជាសាធារណៈ។ កំឡុងពេលដប់ឆ្នាំជាមួយស្ថាប័ន ហិរញ្ញវត្ថុ លោកធ្លាប់បានបម្រើការងារក្នុងតួនាទីជាបេឡាករ គណនេយ្យករ សវនករ និងប្រធានក្រុមសវនករ។

លោក វ៉ាន់ខឿន បានចូលបម្រើការងារនៅធនាគារហ្វីលីព ក្នុង ខែធ្នូឆ្នាំ2014 ក្នុងតួនាទីជាសវនករផ្ទៃក្នុងជាន់ខ្ពស់។ បន្ទាប់មកលោក ត្រូវបានតម្កើងតួនាទីជាប្រធានសវនកម្មផ្ទៃក្នុង ក្នុងឆ្នាំ 2017។



លោកស្រី សុជាតិ កណ៌ិកា

■ នាយកដ្ឋានរដ្ឋបាលឥណទាន

លោកស្រី កណ៌ិកា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក ទីផ្សារពីវិទ្យាស្ថានជាតិគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកស្រី បានបញ្ចប់បរិញ្ញាបត្រជាន់ ខ្ពស់ផ្នែកគ្រប់គ្រងក្នុងឆ្នាំ 2006 ពីសាកលវិទ្យាល័យបៀលប្រាយ។

លោកស្រី បានចាប់ផ្តើមការងារនៅឆ្នាំ 2001 ជាមួយក្រុមហ៊ុន ក្នុងស្រុក និងអន្តរជាតិជាច្រើន។ បន្ទាប់ពីឆ្លងកាត់ការបម្រើការងារ ប្រាំមួយឆ្នាំ ជាមួយក្រុមហ៊ុនធានារ៉ាប់រង និងទូរគមនាគមន៍ លោកស្រី បានសម្រេចធ្វើការផ្លាស់ប្តូរមកធ្វើការក្នុងវិស័យធនាគារ ដែល ពេលនោះលោកស្រី បានបម្រើការងារនៅធនាគារកូដិ និងម៉ាឡេស៊ី។

លោកស្រី បានចូលបម្រើការងារជាមួយ ធនាគារហ្វីលីព ក្នុងខែ មេសា ឆ្នាំ2015 ក្នុងតួនាទីជាប្រធាននាយកដ្ឋានរដ្ឋបាលឥណទាន។



លោកស្រី គី សុម៉ាណា

■ នាយកដ្ឋានទីផ្សារ

លោកស្រី សុម៉ាណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យមេត្តង្គកម្ពុជា និងថ្នាក់ បរិញ្ញាប័ត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យនំរតុន។

លោកស្រី បានចាប់ផ្តើមការងារដំបូងជា បុគ្គលិកជំនួយការ រដ្ឋបាលក្នុងឆ្នាំ 2004 នៅសាកលវិទ្យាល័យមេត្តង្គកម្ពុជា បន្ទាប់ មកបានផ្លាស់ប្តូរការងារទៅជាបុគ្គលិកផ្នែកលក់ នៅក្រុមហ៊ុន ឯកជន។ ក្នុងឆ្នាំ 2008 លោកស្រី បានចាប់ផ្តើមអាជីពជាបុគ្គលិក ធនាគារជាមួយធនាគារ អេសប៊ិស រ៉ូយ៉ាល់។ ជាមួយបទពិសោធន៍ រយៈពេលប្រាំបីឆ្នាំក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ លោកស្រី បានបំពេញតួនាទីសំខាន់ៗ មួយចំនួនដូចជា ផ្នែកលក់ផ្នែកគាំទ្រ ផ្នែកអភិវឌ្ឍផលិតផល ជាប្រធានសាខា និងផ្នែកអភិវឌ្ឍអាជីវកម្ម។

ដោយសារការខិតខំក្នុងការងារ ក៏ដូចជា ការភ័វឌ្ឍន៍ខ្លួនជា បន្តបន្ទាប់ធ្វើអោយ លោកស្រី សុម៉ាណា អាចទទួលបានឱកាសការងារ ជាប្រធាននាយកដ្ឋានទីផ្សារជាមួយ ធនាគារហ្វីលីព ចាប់ពីខែមិថុនា ឆ្នាំ2015 រហូតមក។



លោកស្រី ចៅ លន់មូលីការ

■ នាយកដ្ឋាន អាជីវកម្មឌីជីថល

លោកស្រី មូលីការ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យនីរតុន ក្នុងពីរជំនាញគឺផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងផ្នែកគ្រប់គ្រង។ លោកស្រី គឺជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងសាកលវិទ្យាល័យ ឆាលស្ទើត សំរាប់ឆ្នាំសិក្សា 2016-2018។ អ្នកស្រី បានទទួលវិញ្ញាបនបត្រផ្នែកគំរោងយុទ្ធសាស្ត្រសំរាប់កំរិតសាជីវកម្មទទួលស្គាល់ដោយ ខែល ខានេហ្គី និងសមាគមក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម។ លោកស្រី ក៏បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកបង្កើតយីហោអាមយីងមាំពីក្រុមហ៊ុន ហូត ម៉ូតូ យូអេសអេ។

លោកស្រី មានបទពិសោធន៍ការងារជាង12ឆ្នាំទាំងក្នុងនិងក្រៅប្រទេស ក្នុងវិស័យធនាគារ ក្រុមហ៊ុន បង់ រំលោះអន្តរជាតិ ការផ្តល់សេវាទូរទាត់អន្តរជាតិ រោងចក្រផលិតជីធម្មជាតិក្រុមហ៊ុនវិនិយោគ និងផ្តល់ប្រឹក្សាយោបល់ ក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ និងក្រុមហ៊ុនទេសចរណ៍។

លោកស្រី បានចូលបម្រើការងារនៅ ធនាគារហ្វីលីព ក្នុងខែមិថុនា ឆ្នាំ 2016 ក្នុងតួនាទីជាប្រធានគ្រប់គ្រងទំនាក់ទំនង បន្ទាប់មកបានប្តូរមុខងារជាប្រធានអាជីវកម្មឌីជីថល។



លោក តាន់ ចាវ

■ នាយកដ្ឋានកម្មវិធីសាជីវកម្ម

លោក តាន់ បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកគ្រប់គ្រង។ លោកមានបទពិសោធន៍ជាង35ឆ្នាំ ក្នុងវិស័យធនាគារ។ លោក បានបម្រើការងារនៅធនាគារសាធារណៈ ម៉ាឡេស៊ី នៅឆ្នាំ 1980 ក្នុងតួនាទីជាបុគ្គលិកស្មៀន និងបានបន្តការងារជាមួយធនាគាររហូតដល់ឆ្នាំ 2008។ កំឡុងពេលដែលលោកបានធ្វើការនៅធនាគារ លោកបានបំពេញមុខងារជាច្រើនរួមទាំងពាណិជ្ជកម្មហិរញ្ញវត្ថុ។ លោកបានបំពេញតួនាទីជាប្រធានសាខាជាង10ឆ្នាំ ហើយមុខងារចុងក្រោយរបស់លោក គឺប្រធានមជ្ឈមណ្ឌលមូលបត្រ និងគ្រប់គ្រងឥណទានថ្នាក់តំបន់។ ក្នុងខែកញ្ញា ឆ្នាំ 2009 លោកបានចាប់ផ្តើមការងារជាមួយធនាគារ អេមថប៊ី អ៊ិនឌូស្ត្រាយណា ក្នុងតួនាទីជាប្រធានសាខារហូតដល់ចូលនិវត្តន៍នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2015។

លោក បានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីព ក្នុងខែឧសភា ឆ្នាំ2016 ក្នុងតួនាទីជាប្រធានជាន់ខ្ពស់កម្មវិធីសាជីវកម្ម ។



លោក ស៊ឹម សុភា

■ នាយកដ្ឋានព័ត៌មានវិទ្យា

លោក សុភា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅក្នុងឆ្នាំ 2003។ នៅក្នុងឆ្នាំ 2006 លោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ និង អនុបណ្ឌិតផ្នែក ហិរញ្ញវត្ថុនិងធនាគារ។

នៅក្នុងឆ្នាំ 2003 លោកបានចាប់ផ្តើមពីអាជីពជាគ្រូបង្រៀន នៅតាមស្ថាប័នសាកលវិទ្យាល័យឯកជននានា នៅក្នុងប្រទេស កម្ពុជា។ ពីឆ្នាំ 2007 ដល់ 2014 លោកក៏បានផ្លាស់ប្តូរការងារទៅ ជាប្រធានផ្នែកគ្រប់គ្រងប្រព័ន្ធទិន្នន័យនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាប័ន។ ក្នុងអំឡុងពេលនោះ លោកបានបំពេញនូវតួនាទីយ៉ាង សំខាន់មួយចំនួន ដូចជា ការគ្រប់គ្រងគម្រោង និងហានិភ័យនៅ ក្នុងប្រព័ន្ធព័ត៌មានវិទ្យា ការគ្រប់គ្រងទៅលើគម្រោងប្រព័ន្ធធនាគារ ចម្បង (Core Banking System) Wincor ATM ប្រព័ន្ធ Electra Switch គម្រោងរួមបញ្ចូលប្រព័ន្ធ (Integrated System) និងការបង្កើតឲ្យមានប្រព័ន្ធដំណើរការស្វ័យប្រវត្តិនៅក្នុងកម្មវិធី (application-automated solutions)។ ចាប់តាំងពីឆ្នាំ 2014 ដល់ ឆ្នាំ 2017 តួនាទីជាអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៅក្នុង គ្រឹះស្ថានហិរញ្ញវត្ថុក្រខីត ដោយមានទំនួលខុសត្រូវទៅលើប្រតិបត្តិ ព័ត៌មានវិទ្យារួមប្រចាំថ្ងៃ និងផ្តល់ដំណោះស្រាយដោយផ្តោតសំខាន់ លើបច្ចេកវិទ្យាឌីជីថល ស្របទៅតាមតម្រូវការអាជីវកម្ម។

លោក សុភា បានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីព នៅខែមិថុនា ឆ្នាំ 2017 ក្នុងតួនាទីជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា។

គោលដៅប្រតិបត្តិការអាជីវកម្ម



■ ចក្ខុវិស័យផ្នែកហិរញ្ញវត្ថុ

គិតត្រឹមការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ធនាគារ ទទួលបានចំណូលប្រតិបត្តិការសរុបចំនួន 11.40 លានដុល្លារអាមេរិក (ធៀបនឹងចំនួន 8.65 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន 2.50 លានដុល្លារ អាមេរិក (ធៀបនឹងចំនួនប្រាក់ចំណេញមុនបង់ពន្ធចំនួន 0.48 លាន ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016)។

មូលហេតុចម្បងដែលធ្វើឲ្យមានកំណើនប្រាក់ចំណេញ នេះ គឺដោយសារតែចំណូលការប្រាក់ខ្ពស់បានមកពីឥណទានដែល កំពុងមានកំណើនរបស់ធនាគារ។ សមតុល្យឥណទានរបស់យើង បានកើនឡើងពី 92.32 លានដុល្លារអាមេរិក គិតត្រឹមនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016 ដល់ 123.12 លានដុល្លារអាមេរិក គិតត្រឹមនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017។

ទន្ទឹមនឹងនេះ ចំណូលមិនមែនការប្រាក់ ឬ ចំណូលពីថ្លៃ ឈ្នួលរបស់យើង ក៏មានការកើនឡើងពី 0.76 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016 ដល់ 1.25 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ផងដែរ។

ធនាគារនឹងបន្តអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីផ្តោត លើការបំពេញតម្រូវការហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតតូច និងមធ្យម និងការផ្តល់ឥណទានគេហដ្ឋាន។ ធនាគារក៏នឹងផ្តោតលើការ បង្កើនមូលដ្ឋានឥណទាន ក៏ដូចជា មូលដ្ឋានអ្នកដាក់ប្រាក់បញ្ញើ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូចថែមទៀតផង។



■ ចក្ខុវិស័យចំពោះអតិថិជន

ធនាគារផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម តម្រូវការហិរញ្ញវត្ថុសម្រាប់ អាជីវកម្មខ្នាតតូច និងសាជីវកម្ម ទន្ទឹមនឹងនេះក៏ធានាសុវត្ថិភាព ទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងមូលដ្ឋានសម្រាប់អ្នកជំនាន់ ក្រោយផងដែរ។

ធនាគារជឿជាក់លើការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ថែមទៀត ដើម្បីបំពេញតាមតម្រូវការភាពងាយស្រួលរបស់អតិថិជន ធនាគារត្រូវធានាថា ប្រតិបត្តិការត្រូវបានបំពេញដោយជោគជ័យ ឬ ជួយបំពេញតម្រូវការសេវាធនាគាររបស់ពួកគាត់។ ការប្តេជ្ញាចិត្តនេះ គឺជាលក្ខណៈពិសេសប្លែកពីគេដ៏សំខាន់សម្រាប់ធនាគារហើយនឹងនាំ មកនូវអត្ថន័យថ្មីមួយក្នុងនាមជា “ដៃគូហិរញ្ញវត្ថុរបស់លោកអ្នក” ។



■ ចក្ខុវិស័យចំពោះដំណើរការផ្ទៃក្នុង

ធនាគារមានគោលបំណងធ្វើការព្យាករណ៍ និងឈរជើង នៅក្នុងវិស័យនេះក្នុងនាមជា “ធនាគារលំដាប់ខ្ពស់ មានសុវត្ថិភាព និងមានសន្តិសុខកម្រិតខ្ពស់” ដែលផ្តោតការយកចិត្តទុកដាក់ ជាខ្លាំងលើដំណើរការគ្រប់គ្រងហានិភ័យដ៏ម៉ឺងម៉ាត់សម្រាប់ជា ខត្តមហេស្តរបស់អតិថិជន។ ធនាគារបានដាក់ចេញនូវគោល នយោបាយ និងនីតិវិធីកម្រិតស្តង់ដារអន្តរជាតិ និងបានធ្វើការ វិនិយោគជាបន្តបន្ទាប់លើវិស័យសន្តិសុខបច្ចេកវិទ្យា និងហេដ្ឋារចនា សម្ព័ន្ធដើម្បីបង្កើនការជឿទុកចិត្តពីសំណាក់អតិថិជន។



■ ចក្ខុវិស័យចំពោះផ្នែកធនធានមនុស្ស

ដោយទទួលស្គាល់ថា បុគ្គលិក គឺជាទ្រព្យសកម្មរបស់ធនាគារ ធនាគារខិតខំប្រឹងប្រែងធ្វើការទាក់ទាញ និងជ្រើសរើសបេក្ខភាពដែលមានគុណវុឌ្ឍិវិឃាបថ និងកម្រិតបទពិសោធន៍ត្រឹមត្រូវ ដែលជាកត្តាចាំបាច់ដើម្បីរួមចំណែកដល់ភាពជោគជ័យរបស់ធនាគារ។ ធនាគារជឿជាក់ថា ក្របខ័ណ្ឌអភិវឌ្ឍន៍ធនធានមនុស្សដែលអាចជួយ ដល់បុគ្គលិកនៅក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងក្រុមហ៊ុន ចំណេះដឹងនិងសមត្ថភាព គឺជាចំណុចស្នូលនៅក្នុងការអភិវឌ្ឍកម្លាំងពលកម្ម ដែលអាចសម្រេចបាននូវគោលដៅរបស់ធនាគារប្រកបដោយភាពជោគជ័យ។

កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សត្រឹមត្រូវរបស់ខ្លួននៅកម្រិតក្រុមហ៊ុននឹងជួយដល់បុគ្គលិកម្នាក់ៗឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលយកទំនួលខុសត្រូវកម្រិតខ្ពស់នៅកន្លែងធ្វើការ និងបង្កើនឲ្យបានជាអតិបរមានូវប្រសិទ្ធភាពរបស់សហគ្រាស។ កម្មវិធីនេះក៏បង្កើតនូវបរិយាកាសមួយដែលទាក់ទាញឲ្យមានការចូលរួមពីសំណាក់បុគ្គលិក ដើម្បីធានាថាបុគ្គលិករបស់យើងមានការចូលរួមយ៉ាងពេញលេញ និងពេញចិត្តចំពោះការងាររបស់ខ្លួន ក្នុងការបំពេញនូវផលប្រយោជន៍របស់ធនាគារ។ បុគ្គលិកជួរមុខទាំងអស់សុទ្ធតែទទួលបានការបណ្តុះបណ្តាល ដើម្បីពង្រឹងកម្រិតជំនាញក្នុងការទំនាក់ទំនងខណៈដែលបុគ្គលិកគាំទ្រទទួលបានការបណ្តុះបណ្តាលជាពិសេសដើម្បីបង្កើនជំនាញបច្ចេកទេសរបស់ពួកគេថែមទៀតផង។

ដោយមើលឃើញថា ការអភិវឌ្ឍន៍ធនធានមនុស្សពីចក្ខុវិស័យអាជីវកម្មត្រូវតែស្របគ្នាជាមួយនឹងបេសកកម្មនិងចក្ខុវិស័យរបស់ក្រុមហ៊ុន។ តាមរយៈលទ្ធភាពនៃការពង្រីកធនាគារពាក់ព័ន្ធនឹងធនធានមនុស្ស ធនាគារបានអោយវិភាជន៍ថវិកាចំនួន 70,000 ដុល្លារអាមេរិកនៅក្នុងឆ្នាំ 2018 សម្រាប់ដំណើរការបណ្តុះបណ្តាល និងការកសាងសមត្ថភាពរបស់ក្រុមការងារ។



■ ផែនការប្រតិបត្តិការសំខាន់សម្រាប់ហិរញ្ញវត្ថុឆ្នាំ 2018



ដើម្បីបង្កើនការផ្តល់សេវាសម្រាប់អតិថិជនឲ្យបានកាន់តែច្រើនថែមទៀត និងផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមានស្រាប់របស់យើង ធនាគារមានបំណងដាក់ឲ្យប្រើប្រាស់នូវផលិតផលទូទាត់តាមអេឡិចត្រូណិច នៅក្នុងឆ្នាំ 2018 នេះ។



ធនាគារនឹងដាក់ឲ្យប្រើប្រាស់ផលិតផលសម្រាប់អាជីវកម្មជាច្រើនទៀត ដូចជា ឥណទានខ្នាតតូច ឥណទានម៉ូតូ និងរថយន្ត សំដៅបង្កើនផលិតផលឥណទានរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងតែមានការកើនឡើង។ ទន្ទឹមនឹងនេះផងដែរ ធនាគារនឹងបន្តផ្តល់ឥណទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីធ្វើការគាំទ្រដោយផ្ទាល់ដល់សហគ្រាសខ្នាតតូចនៅតាមបណ្តាខេត្តនិងតំបន់ជនបទនានា។



ជាចុងក្រោយ ធនាគារ នឹងបន្តបង្កើនសកម្មភាពអាជីវកម្មស្នូលរបស់ខ្លួន ជាពិសេស គឺសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមនិងអតិថិជនជាអ្នកទិញគេហដ្ឋាន ហើយស្របពេលគ្នានោះដែរក៏ខិតខំប្រឹងប្រែងបង្កើនមូលដ្ឋានអតិថិជនរបស់ខ្លួនផងដែរ។

គោលនយោបាយ និងគោលការណ៍អនុវត្តសម្រាប់ អភិបាលកិច្ចក្រុមហ៊ុន

■ ការត្រួតពិនិត្យ និងការទទួលខុសត្រូវរបស់ ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“ក្រុមប្រឹក្សា”) ប្តេជ្ញាចិត្តគោរពតាម គោលការណ៍អភិបាលកិច្ចក្រុមហ៊ុន និងត្រួតពិនិត្យលើរាល់តម្រូវ ការ និងការអនុវត្តន៍អភិបាលកិច្ចរបស់ក្រុមហ៊ុន។ ទំនួលខុសត្រូវ របស់ក្រុមប្រឹក្សារួមមាន៖

- ត្រួតពិនិត្យការធ្វើអាជីវកម្ម របស់ធនាគារ
- ពិនិត្យ និងអនុវត្តន៍ផែនការយុទ្ធសាស្ត្រអាជីវកម្ម និងថវិកាប្រចាំ ឆ្នាំរបស់ធនាគារ
- ពិនិត្យមើលលើផែនការសកម្មភាព ដែលបានអនុវត្តដោយគណៈ គ្រប់គ្រងដើម្បីសម្រេចបានតាមយុទ្ធសាស្ត្រ និងគោលដៅអាជីវកម្ម ដែលបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល
- កំណត់ហានិភ័យចម្បង និងធានានូវការអនុវត្តប្រព័ន្ធគ្រប់គ្រង សមស្រប ដើម្បីគ្រប់គ្រងហានិភ័យនោះ
- ពិនិត្យលើសុចរិតភាព និងភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុង និងប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ធនាគារ ដែលរួមមាន ប្រព័ន្ធសម្រាប់អនុលោមច្បាប់វិន័យ និងគោលការណ៍ណែនាំដោយ ធនាគារជាតិកម្ពុជាគ្រប់កាលៈទេសៈ។

■ សមាសភាពរបស់ក្រុមប្រឹក្សាភិបាល

ធនាគារត្រូវបានដឹកនាំ និង គ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល និងសមាជិកដែលពេញវ័យដោយបទពិសោធន៍ទូលំទូលាយក្នុង សកម្មភាព ធនាគារពាណិជ្ជ និងធនាគារវិនិយោគ ក៏ដូចជាចំណេះ ដឹងផ្នែកសេដ្ឋកិច្ច។ គិតត្រឹមកាលបរិច្ឆេទថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ក្រុម ប្រឹក្សាភិបាលរួមមានអភិបាលប្រឹក្សាចំនួន 8 រូប ដែល ៤នាក់ ក្នុង ចំណោមនោះធ្វើការដោយឯករាជ្យ។

លោកស្រី Diana Seah Yen Goon (អភិបាលប្រឹក្សាឯករាជ្យ) និងលោក Paul Gwee Choon Guan (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវ បានតែងតាំងអោយចូលក្នុងក្រុមប្រឹក្សាភិបាលជាធរមាន នៅថ្ងៃទី 14 ខែមីនា ឆ្នាំ 2014។ ដោយឡែកលោក Koh Yong Guan (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងនៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2014 និងលោក អិត វិជិត (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងអោយចូលក្នុងក្រុមប្រឹក្សាភិបាលជាធរមាន។ អ្នកទាំងអស់សុទ្ធតែមានបទពិសោធន៍ធនាគារទូលំទូលាយ។ ក្រុម ប្រឹក្សាបច្ចុប្បន្នមានអភិបាលប្រឹក្សាមិនឯករាជ្យ 4 រូប និងអភិបាល ប្រឹក្សាឯករាជ្យ 4 រូប។

មុខងាររបស់អភិបាលប្រតិបត្តិ និងអភិបាលប្រឹក្សាត្រូវបាន បែងចែកដាច់ដោយឡែកគ្នា។ អភិបាលប្រឹក្សាមានតួនាទីបំពេញជំនាញ និងបទពិសោធន៍ដល់អភិបាលប្រតិបត្តិ និងជួយបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ធនាគារខណៈពេល ដែលអភិបាល ប្រឹក្សាឯករាជ្យមាននាទីផ្តល់ការត្រួតពិនិត្យ និងធានាសមតុល្យ អំណាចដើម្បីធានាថា ធនាគារប្រតិបត្តិការងារជាមួយនឹង អភិបាលកិច្ច សមស្របជាមួយនឹងប្រព័ន្ធ និងការត្រួតពិនិត្យផ្ទៃក្នុងដែលបានដាក់ អោយអនុវត្ត។ អភិបាលប្រតិបត្តិទទួលខុសត្រូវក្នុង ការផ្តល់ការ សម្រេចចិត្តប្រតិបត្តិ និងការអនុវត្តសកម្មភាពយុទ្ធសាស្ត្រ របស់ធនា គារដោយមានកិច្ចជំនួយការពីនាយកគ្រប់គ្រងទូទៅ។ អភិបាលប្រឹក្សា មិនឯករាជ្យនៅក្នុងក្រុមប្រឹក្សាភិបាលជា អ្នកនាំមុខការវិនិច្ឆ័យ និង គោលដៅឯករាជ្យចូលរួមក្នុងទម្រង់ការ និងដំណើរការនៃការសម្រេច ចិត្តរបស់ក្រុមប្រឹក្សាភិបាល ដោយផ្តល់នូវការត្រួតពិនិត្យ និងធ្វើ សមតុល្យទៅលើសិទ្ធិអំណាចរបស់គណៈអភិបាល។

សមាសភាពនៃក្រុមប្រឹក្សាភិបាល ឆ្លុះបញ្ចាំងពីការប្តេជ្ញា របស់ក្រុមប្រឹក្សាភិបាលដើម្បីរក្សានូវសមតុល្យដ៏ជាក់លាក់មួយ ដែលធានាអោយបាននូវការដឹកនាំ និងការគ្រប់គ្រងធនាគារដ៏ ខ្លាំងក្លា និងពេញពេញដោយប្រសិទ្ធិភាព។

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការចំនួន 3 ដើម្បីជាជំនួយដល់ក្រុមប្រឹក្សាភិបាលក្នុងការគ្រប់គ្រងអាជីវកម្ម និងបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន។ តួនាទី និងក្របខណ្ឌនៃ គណៈកម្មាធិការ ក៏ដូចជាសិទ្ធិអំណាចផ្តល់ដោយក្រុមប្រឹក្សា ដល់គណៈកម្មាធិការទាំងនេះត្រូវបានកំណត់យ៉ាងជាក់លាក់ដោយ ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការទាំង 3 មានដូចជា៖

គណៈកម្មាធិការ	ទទួលបន្ទុកដោយ
គណៈកម្មាធិការសវនកម្ម	អភិបាលឯករាជ្យ
គណៈកម្មាធិការគ្រប់គ្រងហានិភ័យ	អភិបាលឯករាជ្យ
គណៈកម្មាធិការជ្រើសរើស តែងតាំង និងលាភការ	អភិបាលឯករាជ្យ

(I) គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្មផ្តល់នូវការត្រួតពិនិត្យឯករាជ្យលើ របាយការណ៍ និងប្រព័ន្ធត្រួតពិនិត្យហិរញ្ញវត្ថុធនាគារ និងធានានូវ តុល្យភាពអំណាចរបស់ធនាគារ។

គណៈកម្មាធិការសវនកម្ម មានសមាសភាពដូចតទៅ៖

- 1. លោកស្រី Diana Seah Yen Goon (ប្រធាន)
- 2. លោក Paul Graze
- 3. លោក Ong Teong Hoon
- 4. លោក Chan Mach
- 5. លោក Michael Tan Teck Keong

តួនាទីរបស់គណៈកម្មាធិការសវនកម្មមាន៖

- (ក) ធានាថាព័ត៌មានពាក់ព័ន្ធនឹងហានិភ័យ និងហិរញ្ញវត្ថុផ្តល់ទៅអោយធនាគារជាតិនៃកម្ពុជា និងសាធារណៈមានភាពច្បាស់លាស់ សុក្រឹត និងជឿជាក់បាន
- (ខ) វាយតម្លៃលើមូលដ្ឋាននៃវិធីសាស្ត្រ និងការរៀបចំការងារគណនេយ្យដែលត្រូវប្រើប្រាស់សម្រាប់របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុឯកជន
- (គ) ពិនិត្យឡើងវិញនូវភាពមិនគ្រប់គ្រាន់នៃធនធាន សមត្ថភាពមុខងារ និងព័ន្ធនៃតួនាទីសវនកម្មផ្ទៃក្នុង ហើយធានាថាតួនាទីសវនកម្មផ្ទៃក្នុងមានសិទ្ធិអំណាចចាំបាច់ដើម្បីតួនាទីរបស់ខ្លួន
- (ឃ) ត្រួតពិនិត្យមើលវិសាលភាពនៃកម្មវិធីសវនកម្មផ្ទៃក្នុង និងអនុលោមតាមកម្មវិធី
- (ង) ត្រួតពិនិត្យមើលដំណើរប្រព្រឹត្តទៅ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
- (ច) ធានាថាពិតជាមានការពិនិត្យនិងសមតុល្យច្បាស់លាស់ដែលធ្វើអោយសវនិករធននៃសេវាមិនមែនសវនកម្ម មិនជ្រៀតជ្រែកដល់ការអនុវត្តការវិនិច្ឆ័យរបស់សវនកម្មឯករាជ្យឡើយ
- (ឆ) ត្រួតពិនិត្យលើព័ន្ធនៃសវនកម្ម ផែនការអនុវត្តសវនកម្មការពង្រីកផែនការរៀបចំផ្នែកលើកិច្ចការសវនករខាងក្រៅនិងសវនកម្មផ្ទៃក្នុង
- (ជ) ត្រួតពិនិត្យលើព័ន្ធនៃសវនកម្ម ក៏ដូចជារបាយការណ៍ត្រួតពិនិត្យដែលចេញដោយអាជ្ញាធរត្រួតពិនិត្យ និងចេញសេចក្តីបង្គាប់សម្រាប់សកម្មភាពបង្ការចាំបាច់ដែលត្រូវអនុវត្ត
- (ឈ) ត្រួតពិនិត្យលើរបៀបប្រតិបត្តិការអាជីវកម្មដៃគូ និងផ្តល់ព័ត៌មានជូនប្រតិបត្តិការទាំងនោះ
- (ញ) ពិនិត្យមើលលើរបាយការណ៍ដែលរៀបចំដោយមន្ត្រីប្រតិបត្តិការដែលពាក់ព័ន្ធនឹងការអនុវត្តទៅតាមលក្ខន្តិកៈ និងបទបញ្ញត្តិដែលតម្រូវព្រមទាំងចេញជាសេចក្តីបង្គាប់សម្រាប់សកម្មភាពបង្ការចាំបាច់ដែលត្រូវអនុវត្ត។

(III) គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវលើសកម្មភាពរបស់គណៈគ្រប់គ្រងឥណទានទីផ្សារទម្រង់ការរៀបចំអត្រាការប្រាក់ សន្ទនីយភាពការងារច្បាប់ និងហានិភ័យផ្សេងៗដើម្បីធានាថាដំណើរការគ្រប់គ្រងហានិភ័យ ត្រូវបានរៀបចំឡើងនិងបំពេញមុខងារបានល្អ។

សមាសភាពគណៈកម្មាធិការគ្រប់គ្រងហានិភ័យ រួមមានសមាជិក 4 រូប ពីក្រុមប្រឹក្សាភិបាលដូចជា៖

- 1. លោក Paul Gwee Choon Guan (ប្រធាន)
- 2. លោក Ong Teong Hoon
- 3. លោក Chan Mach
- 4. លោក Michael Tan Teck Keong

គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវបានផ្តល់សិទ្ធិអំណាចដោយក្រុមប្រឹក្សាភិបាលដើម្បី៖

- (ក) ពិនិត្យ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ គោលនយោបាយ និងដំណោះស្រាយសម្រាប់ដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត
- (ខ) ពិនិត្យ និងអនុម័តលើផលិតផលថ្មីៗ ក្រោយពីបានធានាថាផលិតផលថ្មីនេះបានឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងត្រឹមត្រូវ
- (គ) ពិនិត្យលើការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងការចាត់ចែងតួនាទីប្រាក់ទុន ដោយរួមបញ្ចូលទាំងតម្លៃនៃការផ្ទេរមូលនិធិដែលពាក់ព័ន្ធ
- (ឃ) រៀបចំមូលធនត្រូវការសម្រាប់ហានិភ័យ ដើម្បីផ្តល់អោយគណៈកម្មាធិការទ្រព្យសកម្ម និងទ្រព្យអកម្ម
- (ង) ពិនិត្យ និងវាយតម្លៃលើភាពគ្រប់គ្រាន់នៃនយោបាយគ្រប់គ្រងហានិភ័យ និងក្របខណ្ឌក្នុងការសម្គាល់រ៉ាប់រងត្រួតពិនិត្យនិងតាមដានហានិភ័យ និងពង្រីកបន្ថែមការអនុវត្តនេះអោយមានប្រសិទ្ធភាព និងឯករាជ្យ
- (ច) ធានាថាហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងប្រព័ន្ធនានា ត្រូវបានដាក់ជូនអនុវត្តក្នុងការគ្រប់គ្រងហានិភ័យ និង
- (ឆ) ពិនិត្យលើរបាយការណ៍គ្រប់គ្រងហានិភ័យតាមកាលកំណត់លើហានិភ័យឥណទាន ផលប៉ះពាល់ហានិភ័យនិងសកម្មភាពគ្រប់គ្រងហានិភ័យ។

(III) គណៈកម្មាធិការតែងតាំង និងលាភការ

គណៈកម្មាធិការតែងតាំង និងលាភការផ្តល់នូវនីតិវិធីផ្លូវការ និងទម្រង់ការតម្លាភាព ក្នុងការតែងតាំងអភិបាលសមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ ក៏ដូចជាធ្វើការវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាភិបាលទាំងមូលនិងការអនុវត្តការងាររបស់មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ គណៈកម្មាធិការក៏ផ្តល់ផងដែរនូវនីតិវិធីផ្លូវការ និងទម្រង់ការតម្លាភាពក្នុងការអភិវឌ្ឍន៍គោលនយោបាយផ្តល់លាភការដល់អភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងធានាថាការផ្តល់ជូននេះ មានលក្ខណៈប្រកួតប្រជែង និងជាក់លាក់ស្របតាមវប្បធម៌គោលដៅនិងយុទ្ធសាស្ត្ររបស់ក្រុមសម្ព័ន្ធ។

សមាសភាពរបស់គណៈកម្មាធិការ តែងតាំង និងលាភការ មានដូចខាងក្រោម៖

- 1. លោកស្រី Diana Seah Yen Goon (ប្រធាន)
- 2. លោក Lim Hua Min
- 3. លោក Ong Teong Hoon

គណៈកម្មាធិការ តែងតាំង និងលាភការ ត្រូវបានផ្តល់សិទ្ធិអំណាច ដោយក្រុមប្រឹក្សាភិបាលដើម្បី៖

- (ក) ត្រួតពិនិត្យលើសមាសភាព និងទំហំរបស់ក្រុមប្រឹក្សាភិបាល និងធ្វើការកំណត់តុល្យភាពឲ្យបានត្រឹមត្រូវក្នុងក្រុមប្រឹក្សាភិបាល រវាងអភិបាលប្រតិបត្តិអភិបាលប្រឹក្សា និងអភិបាលដករាជ្យ
- (ខ) ពិនិត្យនិងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលស្តីពីគុណភាព បទពិសោធន៍ ជំនាញ និងសមត្ថភាពផ្សេងៗទៀតដែលត្រូវការសម្រាប់តំណែងអភិបាល
- (គ) ផ្តល់អនុសាសន៍ និងវាយតម្លៃបេក្ខភាពអភិបាល គណៈកម្មាធិការ ក្រុមប្រឹក្សាភិបាល ក៏ដូចជាបេក្ខភាពសម្រាប់តួនាទីថ្នាក់គ្រប់គ្រងជាន់ខ្ពស់
- (ឃ) ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលក្នុងការដកហូតតំណែងអភិបាល ឬ មន្ត្រីថ្នាក់ជាន់ខ្ពស់ផ្សេងៗ ក្នុងករណីដែលពួកគេមិនអនុវត្តការងារអោយមានប្រសិទ្ធភាព ខ្លីខ្លាញ់ និងប្រព្រឹត្តខុសឆ្គងដោយប្រកាសណាមួយ
- (ង) បង្កើតយន្តការសម្រាប់ការវាយតម្លៃផ្លូវការនូវប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាទាំងមូល និងការរួមចំណែករបស់អភិបាលនីមួយៗជួយដល់ប្រសិទ្ធភាពក្រុមប្រឹក្សាភិបាល ការរួមចំណែករបស់អភិបាលនៃគណៈកម្មាធិការ ផ្សេងៗ និងការបំពេញការងាររបស់មន្ត្រីថ្នាក់គ្រប់គ្រងជាន់ ខ្ពស់។
- (ច) ពិនិត្យលើ ការតែងតាំង ការស្នងបន្តលើកិច្ចការគ្រប់គ្រង និងការវាយតម្លៃលើការអនុវត្តការងារ របស់មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់
- (ឆ) ផ្តល់អនុសាសន៍នូវក្របខណ្ឌការងារសម្រាប់ផ្តល់លាភការ ដល់អភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ក្របខណ្ឌការងារបែបនេះ ត្រូវឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវ បទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់អភិបាលនីមួយៗ និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់នីមួយៗ ដែលពាក់ព័ន្ធ។

■ ដំណើរការនៃការតែងតាំងក្រុមប្រឹក្សាភិបាល

បេក្ខជននយោបាយទាំងអស់ សម្រាប់តែងតាំងចូលក្នុងក្រុមប្រឹក្សាភិបាល ជាដំបូងត្រូវឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មាធិការតែងតាំង និងលាភការហើយគណៈកម្មាធិការនេះនឹងដាក់សំណើទៅក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលនឹងធ្វើការសម្រេចចិត្តចុងក្រោយផ្លូវការ ដើម្បីធ្វើការតែងតាំងក្រុមប្រឹក្សាភិបាល។ នៅពេលវាយតម្លៃ បេក្ខជននយោបាយសម្រាប់តែងតាំងក្នុងក្រុមប្រឹក្សាភិបាល គឺទាមទារនូវលក្ខខណ្ឌពិចារណាមួយចំនួនដូចជា គុណភាព ជំនាញ និងបទពិសោធន៍ ភាពស័ក្តិសម និងសមត្ថភាពប្រកួតប្រជែងជាមូលដ្ឋាន ដែលទាមទារអោយមានសម្រាប់មុខតំណែងនិងតុល្យភាពក្រុមប្រឹក្សាភិបាល។

■ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងតិច 3 ខែម្តង។ អំឡុងពេលកាលបរិច្ឆេទបញ្ចប់ហិរញ្ញវត្ថុ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ក្រុមប្រឹក្សាបានជួបប្រជុំគ្នា ចំនួន 4 លើក។

អភិបាលនីមួយៗ ត្រូវបានផ្តល់ព័ត៌មានអំពីកិច្ចប្រជុំក្រុមប្រឹក្សា និងផ្តល់ជូននូវរបៀបវារៈជាមុន នៅរៀងរាល់ការប្រជុំម្តងៗ ដើម្បីអោយអភិបាលគ្រប់រូបមានពេលវេលាក្នុងការសិក្សា និងរៀបចំសម្រាប់ការពិភាក្សា។ ព័ត៌មានបន្ថែមផ្សេងទៀតស្នើដោយអភិបាលត្រូវបានរៀបចំជាស្រេច។ ក្រុមប្រឹក្សាភិបាលក៏មានការរាងពេលវេលា និងកម្មវិធីប្រមូលទុកសម្រាប់ការពិភាក្សាផងដែរ។ រាល់កំណត់ត្រាក្នុងកិច្ចប្រជុំត្រូវបានរក្សាទុកយ៉ាងល្អ។

គណៈគ្រប់គ្រងធនាគារ បានអនុវត្តតាមគោលការណ៍របស់សម្ព័ន្ធលើព័ត៌មានដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាលពិចារណា។ អនុលោមតាមគោលនយោបាយនេះរាល់កំណត់ត្រាព័ត៌មានត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាលទៅតាមពេលវេលាកំណត់មួយ ដើម្បីក្រុមប្រឹក្សាភិបាលបានដឹងអំពីដំណើរការការងារនិងសកម្មភាពអាជីវកម្មរបស់ធនាគារ។

អភិបាលអាចស្វែងរកសេវាណែនាំ និងជំនួយពីលេខារបស់ក្រុមហ៊ុនដែលពួកគេជាអ្នកទទួលខុសត្រូវក្នុងការធានាថា នីតិវិធីក្រុមប្រឹក្សាភិបាលត្រូវបានគោរពតាមហើយរាល់ព័ត៌មានចាំបាច់ដែលនឹងត្រូវទទួលបានពីអភិបាល គឺសម្រាប់កំណត់ត្រាផ្ទាល់របស់ធនាគារផង និងគោលបំណងដើម្បីបំពេញកាតព្វកិច្ចក្នុងលក្ខន្តិកៈផង។

ព័ត៌មានលម្អិតនៃវត្តមានរបស់អភិបាល ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 មានដូចខាងក្រោម៖

ឈ្មោះអភិបាល	ចំនួនវត្តមានក្នុងការប្រជុំ
លោក Lim Hua Min (Chairman)	4/4
លោក Koh Yong Guan	4/4
លោក Ong Teong Hoon	4/4
លោក Michael Tan Teck Keong	4/4
លោកស្រី Diana Seah Yen Goon	4/4
លោក Paul Gwee Choon Guan	4/4
លោក Vicith Ith	3/4
លោក Chan Mach	3/4

ការទទួលខុសត្រូវ

ក្រុមប្រឹក្សាទទួលខុសត្រូវស្ថាប័នស្ថាប័នសំខាន់នៃការថែរក្សាកំណត់ត្រា គណនេយ្យអោយបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងអោយ មាន ប្រសិទ្ធភាពដើម្បីការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន និង ទ្រព្យសម្បត្តិរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាល ធានាអះអាងពីការ ទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ដែលក្នុងនោះ រួមបញ្ចូលទាំង ការបង្កើតបរិយាកាសត្រួតពិនិត្យសមស្រប និងក្រប ខណ្ឌគ្រប់គ្រងហានិភ័យក៏ដូចជាការត្រួតពិនិត្យលើភាពត្រឹមត្រូវ និងគ្រប់គ្រាន់របស់វា។ ទាក់ទងនឹងការកំណត់មូលដ្ឋាននៃប្រព័ន្ធត្រួត ពិនិត្យផ្ទៃក្នុងផ្សេងៗ ប្រព័ន្ធគឺត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រង ហានិភ័យ និងធានាថាហានិភ័យត្រូវបានរកឃើញនិងគ្រប់គ្រងនៅ ក្នុងកម្រិតមួយ ដែលគេអាចទទួលយកបានជាជាងមើលរំលងហានិភ័យ ទាំងនោះដើម្បីសម្រេចគោលដៅអាជីវកម្ម។ ប្រព័ន្ធអាចត្រឹមតែផ្តល់ការ ធានាដ៏សមហេតុផលតែប៉ុណ្ណោះ តែមិនមែនជាការធានាដ៏ប្រាកដលាស់ ណាមួយទប់ទល់នឹងហានិភ័យនៃកំហុសក្នុងការគ្រប់គ្រងកំហុសក្នុង ព័ត៌មានហិរញ្ញវត្ថុ ឬការបាត់បង់ ឬការក្លែងបន្លំហិរញ្ញវត្ថុណាមួយឡើយ។

គន្លឹះក្នុងការត្រួតពិនិត្យផ្ទៃក្នុង

គន្លឹះដំណើរការដែលបានបង្កើតឡើងដើម្បីត្រួតពិនិត្យភាពគ្រប់ គ្រាន់ និងសុចរិតភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានរៀបរាប់ បង្ហាញដូចខាងក្រោម៖

- រចនាសម្ព័ន្ធអង្គភាពចាត់តាំង
រចនាសម្ព័ន្ធអង្គភាពចាត់តាំង ជាមួយនឹងគំនូសបង្ហាញបន្ទាត់ នៃការទទួលខុសត្រូវ ការរាយការណ៍ ការផ្ទេរអំណាច និង គណនេយ្យភាពក្នុងធនាគារនឹងជួយធានាប្រសិទ្ធភាពទំនាក់ ទំនងនៃគោលដៅត្រួតពិនិត្យហានិភ័យ ក៏ដូចជាការរៀបចំបង្កើត អំណាច និងគណនេយ្យភាពដែលសមស្របទៅតាមលក្ខណៈ វិនិច្ឆ័យនៃការគ្រប់គ្រង។

- គោលនយោបាយ និងនីតិវិធីផ្ទៃក្នុង
សៀវភៅណែនាំស្តីពីនីតិវិធីនិងគោលការណ៍ផ្ទៃក្នុងលម្អិតពី អាជីវកម្ម និងស្ថាប័នគាំទ្រមួយចំនួនត្រូវបានបង្កើតឡើងសម្រាប់ ផ្តល់ការណែនាំដើម្បីធានាការអនុលោមទៅតាមគោលការណ៍ ត្រួតពិនិត្យផ្ទៃក្នុងក៏ដូចជាច្បាប់និងបទបញ្ញត្តិផ្សេងៗ។

ធនាគារ ក៏បានចងក្រងឯកសារអំពីដែនកំណត់នៃសិទ្ធិអំណាច ដែលបានផ្តល់ឲ្យសម្រាប់ទិសដៅគន្លឹះនៃអាជីវកម្មដោយបានទទួលការ យល់ស្របពីក្រុមប្រឹក្សាភិបាល។ ឯកសារនេះបញ្ជាក់ពីក្របខណ្ឌ អំណាច និងទំនួលខុសត្រូវ ព្រមទាំងសម្រួលដល់ការធ្វើការសម្រេចចិត្ត ឲ្យបានត្រឹមត្រូវក្នុងកម្រិតមួយដែលស័ក្តិសមទៅតាមឋានានុក្រមរបស់ អង្គការ។ ការផ្តល់ព្រំដែនកំណត់នេះ ធ្វើឡើងផ្អែកទៅលើការត្រួតពិនិត្យ ជាទៀងទាត់ទៅតាមការអនុវត្ត និងភាពសមស្របរបស់វាដើម្បីសម្រេច ទិសដៅ និងតម្រូវការប្រតិបត្តិការនៃអាជីវកម្មរបស់ធនាគារ។

- ការត្រួតពិនិត្យលើលទ្ធផលហិរញ្ញវត្ថុ
ស្ថិតក្នុងមូលដ្ឋានទៀងទាត់ គណៈគ្រប់គ្រងផ្តល់ព័ត៌មានលម្អិតពី ហិរញ្ញវត្ថុ បម្រែបម្រួលសំខាន់ៗនិងការវិភាគទិន្នន័យហិរញ្ញវត្ថុ ជូនក្រុមប្រឹក្សាភិបាលក្នុងគោលបំណងពិនិត្យមើល និងធ្វើការ សម្រេចចិត្ត។

- មុខងារប្រតិបត្តិកិច្ចការ
ការប្រតិបត្តិកិច្ចការធ្វើឡើងតាមការវាយតម្លៃជាទៀងទាត់ ចំពោះ ដំណើរការប្រតិបត្តិកិច្ចការរបស់ធនាគារ ដើម្បីធានាឲ្យមានការ គោរពតាមបទបញ្ញត្តិដែលតម្រូវក៏ដូចជាគោលការណ៍និងនីតិវិធី ផ្សេងៗ។ រាល់ការប្រែប្រួល ឬភាពប្រែប្រួល ឬភាពខុសឆ្គងណា មួយ គឺត្រូវវាយការណ៍ជូនទៅគណៈកម្មាធិការសវនកម្មហើយ ក្រុមប្រឹក្សាភិបាលនឹងត្រូវបានផ្តល់ព័ត៌មានមូលហេតុបង្ក និង វិធានការបង្ការដែលត្រូវបានអនុវត្ត។

- មុខងារសវនកម្មផ្ទៃក្នុង
សវនកម្មផ្ទៃក្នុងពិនិត្យនឹងធ្វើអោយមានតុល្យភាពនៃប្រព័ន្ធត្រួត ពិនិត្យផ្ទៃក្នុងរបស់ធនាគារដើម្បីអនុលោមតាមតម្រូវការត្រួតពិនិត្យ ទាមទារដោយធនាគារ។ សវនកររបស់ធនាគារ ធ្វើការត្រួតពិនិត្យ និងប្រតិបត្តិការត្រួតពិនិត្យខាងក្នុងរបស់ធនាគារយ៉ាងទៀងទាត់។ មុខងាររបស់សវនកម្មផ្ទៃក្នុងបានជួយគាំទ្រដោយសវនកម្មផ្ទៃ ក្នុងរបស់សម្ព័ន្ធ Hwang-DBS Group ផងដែរ។ គណៈកម្មាធិការ សវនកម្មវាយការណ៍អំពីសវនកម្មផ្ទៃក្នុងជូនទៅក្រុមប្រឹក្សាភិបាល។ អំឡុងឆ្នាំ 2017 កិច្ចការរបស់សវនកម្មផ្ទៃក្នុងផ្តោតសំខាន់លើ ចំណុចអាទិភាពដោយយោងទៅលើការវាយតម្លៃហានិភ័យ ប្រចាំឆ្នាំរបស់ពួកគេ និងយោងតាមផែនការសវនកម្មប្រចាំឆ្នាំដែល បានយល់ស្របដោយគណៈកម្មាធិការសវនកម្មរបស់ធនាគារ។ លទ្ធផលត្រួតពិនិត្យ រួមជាមួយអនុសាសន៍សម្រាប់អភិវឌ្ឍត្រូវ បានរាយការណ៍ជូនគណៈកម្មាធិការសវនកម្មរបស់ធនាគារ។ គណៈកម្មាធិការសវនកម្មរបស់ធនាគារការប្រជុំទៀតទាត់ដើម្បី ពិនិត្យមើលលើលទ្ធផល និងអនុសាសន៍សម្រាប់អភិវឌ្ឍដោយ សវនកម្មផ្ទៃក្នុងព្រមទាំងមើលលើសកម្មភាពដែលត្រូវបានធ្វើ ដើម្បីកែលម្អដោយសម្ព័ន្ធសវនកម្មដែលសកម្មភាពទាំងឡាយ នឹងត្រូវធ្វើឡើងដើម្បីកែលម្អចំណុចខ្លះខាតក្នុងពេលវេលាកំណត់ មួយនិងដើម្បីវាយតម្លៃពីប្រសិទ្ធភាព និងភាពគ្រប់គ្រាន់នៃ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

ក្រុមប្រឹក្សាភិបាលអះអាងថាដំណើរការនេះ នៅតែបន្តធ្វើជាប់ ជាជំនួយក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុគិតត្រឹម ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ដើម្បីកំណត់វាយតម្លៃ និងគ្រប់គ្រងហានិភ័យហើយផ្តល់ការ ធានាមួយដ៏សមស្របដែលទ្រព្យសកម្មរបស់ធនាគារត្រូវបាន មើលការខុសត្រូវដោយសុវត្ថិភាពមិនឲ្យមានការបាត់បង់ពីការ ប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយឡើយ និងម្យ៉ាងវិញ ទៀតរាល់ប្រតិបត្តិការនីមួយៗរបស់ធនាគារ គឺត្រូវបានកត់ត្រា ទុក និងទទួលបានការអនុញ្ញាតយ៉ាងត្រឹមត្រូវ។

■ ការគ្រប់គ្រងហានិភ័យ

ធនាគារបន្តឈានទៅពង្រឹងការអនុវត្តការគ្រប់គ្រងហានិភ័យ ដោយតែងតាំងប្រធានផ្នែកប្រតិបត្តិកិច្ចការ និងហានិភ័យដែលបន្តធ្វើលើ ការគ្រប់គ្រងហានិភ័យ និងគ្រោងការផ្នែកច្បាប់ដោយស៊ីជម្រៅដែល គ្របដណ្តប់ទៅលើ៖

ហានិភ័យផ្នែកប្រតិបត្តិការ

- ហានិភ័យប្រតិបត្តិ ការជាហានិភ័យដែលខាតបង់បណ្តាលមកពីកង្វះខាត ឬបរាជ័យនៃ ដំណើរការផ្ទៃក្នុង មនុស្ស ប្រព័ន្ធ និងមកពីកត្តាខាងក្រៅនានា។ បញ្ហានេះ រួមមានច្បាប់ ការអនុវត្តច្បាប់ គណនេយ្យ និង ហានិភ័យ បណ្តាលមកពីការក្លែងបន្លំ។

ហានិភ័យផ្នែកយុទ្ធសាស្ត្រ

- ហានិភ័យផ្នែកយុទ្ធសាស្ត្រ កើតឡើងមកពីភាពអសមត្ថភាពរបស់ស្ថាប័ន ក្នុងការអនុវត្តផែនការអាជីវកម្ម យុទ្ធសាស្ត្រ ការសម្រេចចិត្ត ការបែងចែកធនធានឲ្យបានសមស្របនឹងភាពអសមត្ថភាពរបស់ខ្លួនក្នុងការបន្ស៊ាំនឹងការផ្លាស់ប្តូរក្នុងបរិយាកាសអាជីវកម្ម។

ហានិភ័យផ្នែកហិរញ្ញវត្ថុ

សកម្មភាពចំណាយរបស់ធនាគារងាយនាំឲ្យធនាគារប្រឈមនឹងហានិភ័យហិរញ្ញវត្ថុជាច្រើនរួមមានហានិភ័យឥណទានហានិភ័យសន្ទនីយភាព ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាសាច់ប្រាក់។

- ហានិភ័យឥណទាន គឺជាហានិភ័យនៃ ការរងគ្រោះដោយការខាតបង់ផ្នែកហិរញ្ញវត្ថុ របស់អតិថិជនធនាគារមួយចំនួនដែលអតិថិជនឬភាគីទីផ្សារម្ខាងទៀតមិនអាចបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា របស់ពួកគេ ចំពោះធនាគារ។ ហានិភ័យឥណទានជាហានិភ័យធំជាងគេតែមួយគត់សម្រាប់អាជីវកម្មធនាគារ។
- ហានិភ័យសន្ទនីយភាព ជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចពួកគេ បានដែលបណ្តាលមកពីប្រាក់បញ្ញើរបស់អតិថិជនត្រូវ បានដកចេញតម្រូវការសាច់ប្រាក់ពីប្រាក់ដែលនៅដាក់តាមកិច្ចសន្យា ឬ រហូរសាច់ប្រាក់ចេញផ្សេងទៀត។
- ហានិភ័យរូបិយប័ណ្ណបរទេសជាផលប៉ះពាល់ដ៏ធំទាក់ទងនឹងការប្រែប្រួលអត្រារូបិយប័ណ្ណជាអវិជ្ជមានលើប្រាក់ចំណូលនិងតម្លៃសេដ្ឋកិច្ច។
- ហានិភ័យអត្រា ការប្រាក់ គឺជាហានិភ័យដែលរហូរសាច់ប្រាក់នាពេលខាងមុខនៃ ឧបករណ៍ ហិរញ្ញវត្ថុកើតឡើង ដោយសារការប្រែប្រួលអត្រាការប្រាក់នៅលើទីផ្សារ។ កម្រិតការប្រាក់កើនឡើង ឬ ថយចុះដោយសារការប្រែប្រួលមិនរំពឹងទុកក្នុងអត្រាការប្រាក់។

ហានិភ័យតាមផ្នែកប្រតិបត្តិ

- ហានិភ័យតាមផ្នែកប្រតិបត្តិ គឺជាហានិភ័យទាក់ទងនឹងការប្រើប្រាស់ និងបទបញ្ញត្តិដែលជាការខាតបង់ហិរញ្ញវត្ថុលើសម្ភារៈឬការខូចខាតនានាទាក់ទងនឹងកេរ្តិ៍ឈ្មោះដែលស្ថាប័នអាចនឹងទទួលរងពីលទ្ធផលនៃការអាក់ខាន មិនបានអនុវត្តទៅតាមច្បាប់ បទបញ្ញត្តិ បទដ្ឋានធនាគារស្វ័យបញ្ញត្តិ និងក្រមសីលធម៌ដែលអាចអនុវត្តទៅលើសកម្មភាពរបស់គេបាន។

ធនាគារបង្កើនការយល់ដឹង និងបង្ហាញឲ្យឃើញអំពីហានិភ័យដល់និយោជិកគ្រប់ជាន់ថ្នាក់នៅក្នុងធនាគារ។ កម្មវិធីបណ្តុះបណ្តាលនៅតែបន្តធ្វើឡើងដោយផ្នែកប្រតិបត្តិការ និងហានិភ័យដើម្បីអប់រំនិយោជិកអំពីសម្គាល់ហានិភ័យ បង្កើតវិធីសាស្ត្រដើម្បីការគ្រប់គ្រង និងរក្សាការអនុវត្តតាមគោលនយោបាយ និងបទបញ្ញត្តិទាំងក្នុងនិងខាងក្រៅ។ ធនាគារបានបន្តអនុវត្តដំណើរការវាយតម្លៃគ្រប់គ្រង (CSA) យ៉ាងស្ម័គ្រជំនាញដែលផ្នែកទាំងអស់នឹងបន្តធ្វើការសម្គាល់វាយតម្លៃ និងកាត់បន្ថយហានិភ័យផ្នែកប្រតិបត្តិការ។ គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម (ALCO) ពង្រឹងការត្រួតពិនិត្យផ្នែកអនុវត្តន៍ហិរញ្ញវត្ថុរបស់ធនាគារគោលកំណត់ហានិភ័យត្រូវឡប់និងដំណើរការគ្រប់គ្រងសន្ទនីយភាព និងទុនវិនិយោគ។ ក្រុមប្រឹក្សាភិបាល ក៏មានគណៈកម្មាធិការគ្រប់គ្រងហានិភ័យដំហែរដើម្បីផ្តល់ការណែនាំលើបញ្ហានានាដែលពាក់ព័ន្ធដើម្បីធានា ការចាប់យកហានិភ័យរបស់ធនាគារមានភាពសមស្របក្នុងការជួយ សម្រេចគោលដៅហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារកំពុងតែបន្តការគ្រប់គ្រងហានិភ័យ និងអនុវត្តតាមក្របខណ្ឌអភិវឌ្ឍន៍ឆ្នាំ 2017 និងជឿជាក់ការគ្រប់គ្រងហានិភ័យនិងក្របខណ្ឌអនុវត្តតាមនឹងជួយធានាបន្តនិរន្តរភាព និងសមត្ថភាពរបស់ខ្លួនដើម្បីសម្រេចតាមទីផ្សារគោលដៅរបស់ខ្លួន។

ក្រមសីលធម៌

ក្រមសីលធម៌របស់ធនាគារត្រូវបានដាក់ជាគោលការណ៍ណែនាំចំពោះឥរិយាបថរបស់និយោជិតដែលអាចទទួលយកបានជាពិសេសនៅពេលពួកគេ ដោះស្រាយបញ្ហារសីប ដូចជានិយោគទំនាក់ទំនងជាមួយអ្នកដទៃ និងដោះស្រាយបណ្តឹងសារទុក្ខទាំងក្នុង និងក្រៅអង្គការ។ ក្រមសីលធម៌បានចែងអំពីបទដ្ឋាននៃឥរិយាបថជាក់លាក់សម្រាប់និយោជិតរបស់យើងដើម្បីដោះស្រាយបញ្ហាសីលធម៌ចម្បងនានាដូចជាការរក្សាការសម្ងាត់ និងការប្រើប្រាស់ព័ត៌មានក្នុងកាលៈទេសៈមិនសមរម្យ។

ការមានក្រមសីលធម៌ជួយបង្កើនទំនុកចិត្តនៅក្នុងធនាគារក្នុងនាមជាគ្រឹះស្ថានមួយដោយបង្ហាញដល់អតិថិជន និងអ្នកវិនិយោគថាធនាគារ មានការតាំងចិត្តក្នុងការថែរក្សាភាពសុចរិតរបស់ខ្លួនដោយគោរពតាមគោលការណ៍ណែនាំ អំពីសីលធម៌ជាមូលដ្ឋាន និងអនុវត្តសកម្មភាពអាជីវកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ។

និយោជិតថ្មីទាំងអស់ត្រូវ បានផ្តល់នូវព័ត៌មាននឹងបានរំពឹងថានឹងចុះបាតុលេខាទទួលយល់ព្រមលើក្រមសីលធម៌ ជាការដឹកនាំលើឥរិយាបថរបស់ពួកគេក្នុងពេលចាប់ផ្តើមធ្វើការ។

ឯករាជ្យភាព និងតម្លាភាព

ធនាគារ ត្រូវបានគ្រប់គ្រងយ៉ាងឯករាជ្យដោយក្រុមអ្នកគ្រប់គ្រងមានបទពិសោធន៍ជាមួយនឹងការត្រួតពិនិត្យតាមដានក្រុមប្រឹក្សាភិបាល។ ធនាគារប្រកាន់ភ្ជាប់នូវតម្លាភាពក្នុងការទំនាក់ទំនងជាមួយអតិថិជនក៏ដូចជាប្រកាន់ភ្ជាប់នូវតម្លាភាពក្នុងរបាយការណ៍ និងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ។





របៀបវារៈយុទ្ធសាស្ត្រធនធានមនុស្ស

ធនាគារហ្វីលីព បានខិតខំប្រឹងប្រែងកសាងវប្បធម៌មួយដែលអាចធ្វើឲ្យបុគ្គលិកមានការខិតខំប្រឹងប្រែង និងទទួលបាននូវត្រូវទាំងមានឱកាសបង្ហាញទេពកោសល្យជំនាញ និងសមត្ថភាពរបស់ខ្លួន។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យ និងភាពរឹងមាំរបស់ក្រុមហ៊ុន គឺត្រូវពឹងផ្អែកជាចំបងទៅលើគុណភាព និងប្រសិទ្ធភាពរបស់ធនធានមនុស្ស។ ជំនឿនេះ ត្រូវបានស្តែងឲ្យឃើញតាមរយៈកម្មវិធីផ្សេងៗ របស់ក្រុមហ៊ុនដែលមានគោលបំណងកសាងបរិយាកាសការងារប្រកបដោយភាពសុខដុមរមនា។



អំពី WECARE

ប្រសិនបើគ្មានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជននោះទេ អ្វីគ្រប់យ៉ាងបានត្រឹមតែជាក្តីសុបិន្តប៉ុណ្ណោះ។ បុគ្គលិករបស់យើងទទួលបានការបណ្តុះបណ្តាលឲ្យអនុវត្តស្តង់ដារសេវាបម្រើអតិថិជន “WECARE” ដើម្បីផ្តល់សេវាដល់អតិថិជនរបស់យើងទាំងខាងក្នុង និងខាងក្រៅឲ្យកាន់តែមានភាពល្អប្រសើរ។ យើងបានឲ្យភ្នាក់ងារទិញអាចកំបាំងមកធ្វើការពិសោធន៍គុណភាពសេវាកម្មដោយមិនប្រាប់ឲ្យដឹងមុន ដើម្បីធានាថាបុគ្គលិករបស់យើងមានវិន័យល្អ និងបានខិតខំប្រឹងប្រែងបំពេញតាមកម្រិតស្តង់ដារគុណភាពសេវាកម្ម។ យើងចង់ស្តាប់មតិយោបល់ពីអតិថិជនរបស់យើង ពីព្រោះយើងជឿជាក់ថាមតិៈគន់ស្ថាបនារបស់អតិថិជន អាចធ្វើឲ្យលទ្ធផលការងាររបស់យើងកាន់តែល្អប្រសើរ។



កម្មវិធីកម្សាន្ត

ក្រុមហ៊ុនជឿជាក់ថា បុគ្គលិកដែលមានសុខភាពល្អនិងសប្បាយចិត្តនឹងជួយឲ្យក្រុមហ៊ុនសម្រេចបាននូវគោលដៅរបស់ខ្លួនប្រកបដោយភាពជោគជ័យ។ ក្រុមហ៊ុនជំរុញទឹកចិត្តបុគ្គលិករបស់យើងតាមរយៈកម្មវិធីកម្សាន្តនានា ដូចជា ការប្រកួតពាក់កណ្តាលម៉ោងដើម្បីសប្បុរសធម៌ ដែលបុគ្គលិកអាចចូលរួមនៅក្នុងទំនួលខុសត្រូវសង្គម កម្មវិធីថ្ងៃសម្រាប់គ្រួសារ (Family Day) ដែលបុគ្គលិកអាចសប្បាយរីករាយជាមួយនឹងសមាជិកគ្រួសារនិងសហការីរបស់ខ្លួន កម្មវិធីសម្រាកលំហែសម្រាប់បុគ្គលិក (Staff Retreat) ដែលបុគ្គលិកអាចសម្រាកពីការងារ បង្កើនការងារជាក្រុមនិងរៀបចំផែនការសម្រាប់ឆ្នាំបន្ទាប់ និងកម្មវិធីពិសារអាហារពេលល្ងាចប្រចាំឆ្នាំ (Annual Dinner Party) ដែលបុគ្គលិកអាចអបអរសាទរចំពោះភាពជោគជ័យជាមួយគ្នា។



ការអភិវឌ្ឍន៍អ្នកមានទេពកោសល្យ

ការផ្តោតការយកចិត្តទុកដាក់ចម្បងមួយរបស់ក្រុមហ៊ុនគឺការបង្កើតការងារសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឲ្យប្រជាជនដែលមានទេពកោសល្យអាចរួមចំណែកក្នុងការសម្រេចឲ្យបាននូវគោលដៅផ្ទាល់ខ្លួន និងគោលដៅរបស់ក្រុមហ៊ុន។ ក្នុងឆ្នាំ 2017 យើងបានទទួលបុគ្គលិកបាត់ការប្រារព្ធដើម្បីរៀនពីការអនុវត្តន៍ការងារ និងបទពិសោធន៍ជាក់ស្តែង។ ពួកគេបានទទួលឱកាសរៀនសូត្រអំពីការវាយតម្លៃគុណភាព ឯកសារគណនេយ្យ ការលក់ ប្រតិបត្តិការនៅសាខា និងជាពិសេស គឺជំនាញទន់ ដែលពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ និងអាជីពនាពេលអនាគតរបស់ពួកគេ។ ដំណើរការសិក្សារបស់ពួកគេមិនបានបញ្ចប់ត្រឹមនោះឡើយ។ ពួកគេក៏ទទួលបានឱកាសការងារជានិយោជិតទៅតាមភាពសមស្រប និងសមត្ថភាពការងាររបស់ពួកគេបន្ទាប់ពីបញ្ចប់កម្មវិធីនេះផងដែរ។



សមភាពយេនឌ័រ

ក្រុមហ៊ុនផ្តល់គុណតម្លៃលើសមភាពយេនឌ័រ។ បុគ្គលិករបស់ក្រុមហ៊ុនចំនួនពាក់កណ្តាល គឺជាស្ត្រីហើយយើងផ្តល់នូវឱកាសអភិវឌ្ឍអាជីពស្មើគ្នាដល់បុគ្គលិកទាំងពីរភេទ។ ក្រុមហ៊ុនជំរុញឲ្យមានបរិយាកាស ការងារដែលមានការគោរព និងគ្មានការបៀតបៀនលើស្ត្រី។



ក្រុមសីលធម៌និងការរាយការណ៍អំពីកំហុស


យើងចង់ឲ្យមានតម្លាភាព និងសុចរិតភាពនៅក្នុងការអនុវត្តរបស់យើង។ យើងមានបំណងចង់ការពារផលប្រយោជន៍របស់អតិថិជន និងភាគទុនិករបស់យើង។ យើងតម្រូវឲ្យបុគ្គលិកគ្រប់រូបរបស់យើងចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ស្តីពីក្រុមសីលធម៌ ដោយមានការប្តេជ្ញាចិត្តប្រឡងឲ្យជាប់ចំពោះលំហាត់ដែលបានកំណត់។ បុគ្គលិកក៏ត្រូវបានជូនដំណឹងអំពីបណ្តាញសម្រាប់ការរាយការណ៍អំពីកំហុស នៅពេលដែលពួកគេដឹងថា មានប្រតិបត្តិការណាមួយត្រូវបានប្រព្រឹត្តមិនត្រឹមត្រូវផងដែរ។ យើងមិនអត់ឱនចំពោះការក្លែងបន្លំណាមួយឡើយ។

ទំនួលខុសត្រូវ របស់សាជីវកម្ម ចំពោះសង្គម

ក្នុងនាមជាអង្គការសាជីវកម្មទទួលខុសត្រូវមួយ ធនាគារហ្វីលីព ភីអិលស៊ី មានការប្តេជ្ញាចិត្តយ៉ាងខ្លាំងទៅនឹងសង្គម និងសហគមន៍របស់យើងដែលយើងរស់នៅ។ យើងជឿជាក់ទៅលើគុណតម្លៃរបស់ធនាគារហ្វីលីព ដែលដឹកនាំលើសកម្មភាព និងការសម្រេចចិត្តដែលយើងបានធ្វើវាជារៀងរាល់ថ្ងៃ។ ក្នុងឆ្នាំ 2017 ធនាគារហ្វីលីពបានគាំទ្រកម្មវិធីសប្បុរសធម៌មួយចំនួនក្នុងតំបន់ និងក្នុងសហគមន៍។ សកម្មភាពទាំងនោះ រួមមាន៖

មន្ទីរពេទ្យស្ត្រីនគរទេព

ទស្សនៈវិស័យរបស់មន្ទីរពេទ្យ គឺផ្តោតទៅលើបញ្ហាភាគស្ត្រី និងមហារីកស្ត្រី ដោយដោះស្រាយលើការរងគ្រោះ ការឈឺចាប់ដោយស្ងាត់ៗនៃស្ត្រីភាគច្រើននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ មានតិចជាង 7% នៃប្រជាជនកម្ពុជានៅតំបន់ជនបទ ទទួលបានការថែទាំខាងសុខភាព។ ហើយវាកាន់តែច្បាស់ថាជាង 90% នៃស្ត្រីកម្ពុជារងគ្រោះពីរោគស្ត្រីនានា។ ធនាគារហ្វីលីព បានចូលរួមចំណែកក្នុងការជួយដល់សកម្មភាពខាងលើនេះតាមរយៈការផ្តល់ជាជំនួយផ្សេងៗ។



កម្មវិធីកុមារឌីជីថល

ធនាគារហ្វីលីព បានរៀបចំនូវកម្មវិធីកុមារឌីជីថល ដែលជួយជំរុញដល់ការបង្កើនចំនេះដឹងផ្នែកឌីជីថល និងបង្ហាញកុមារអោយស្គាល់នូវបច្ចេកទេសទំនើបៗ តាំងពីវ័យក្មេង។



សាលាបឋមសិក្សាឧបសម្ព័ន្ធអូរក

ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំនៅតំបន់ជនបទនៃប្រទេសកម្ពុជា ធនាគារហ្វីលីព បាននឹងកំពុងចូលរួមឧបត្ថម្ភក្នុងសកម្មភាពផ្សេងៗជាច្រើន។ ក្នុងឆ្នាំនេះ ធនាគារហ្វីលីព បានឧបត្ថម្ភកាបូបស្ពាយ ដល់សាលាបឋមសិក្សាឧបសម្ព័ន្ធអូរក ក្នុងខេត្ត កោះកុង។



ទិវាកុមារអន្តរជាតិ

លើសពីនេះទៅទៀត ធនាគារហ្វីលីព ក៏បានជួយឧបត្ថម្ភជាប្រចាំ ទៅកាន់សិស្សបឋមសិក្សា ដែលបានចូលរួមក្នុងទិវាកុមារអន្តរជាតិនៅ Kids City ។



របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 និង របាយការណ៍
របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ

ធនាគារ **ធនាគារ ហ្វីលីព ភីអិលស៊ី**

ចុះបញ្ជីពាណិជ្ជកម្មលេខ **Co. 5915/09E**

ទីស្នាក់ការចុះបញ្ជី **No. 27 DEF មហាវិថី ព្រះមុនីវង្ស
សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា**

ភាគទុនិក **Phillip MFIS PTE.LTD.**

ក្រុមប្រឹក្សាភិបាល

លោក Lim Hua Min	ប្រធានក្រុមប្រឹក្សាភិបាល
លោក Ong Teong Hoon	អភិបាល
លោក Michael Tan Tech Keong	អភិបាល
លោក Chan Mach	អភិបាល
លោក Paul Gwee Choon Guan	អភិបាលឯករាជ្យ
លោក Diana Seah Yen Goon	អភិបាលឯករាជ្យ
លោក Koh Yong Guan	អភិបាលឯករាជ្យ
លោក អ៊ុត វិជិត	អភិបាលឯករាជ្យ

អ្នកគ្រប់គ្រង

លោក ហាន់ ប៊ែងគាន់	នាយកគ្រប់គ្រងទូទៅ
លោក ហូរ ប៊ែយលាង	ប្រធាននាយកដ្ឋានហានិភ័យឥណទាន
លោក ស្ប៉ែង ភីរី	ប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្តិ
លោក ដូមីនិក តូរ ជូ បេង	ប្រធាននាយកដ្ឋានប្រតិបត្តិការ
អ្នកស្រី ពៅ សុភ័ក្ត្រ	ប្រធាននាយកដ្ឋានធនធានមនុស្ស
លោក យុន ផ័ត	ប្រធាននាយកដ្ឋានរដ្ឋបាល
អ្នកស្រី ស្រីន ស្រីនាង	ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងត្រួតពិនិត្យ
លោក ស្រីន វ៉ាន់ឡឺន	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
អ្នកស្រី សុជាតិ កណ៌កា	ប្រធាននាយកដ្ឋានរដ្ឋបាលឥណទាន
អ្នកស្រី គី សុម៉ាណា	ប្រធាននាយកដ្ឋានទីផ្សារ
លោក ស៊ឹម សុភា	ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

(លាលែងនៅថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2018)

សវនករ

ខេភីអិមជឺ ខេមបូឌា ចំកាក់

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ជាមួយហៅកាត់ថា “សម្ព័ន្ធធនាគារ”) និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយ ឡែករបស់ធនាគារ (ជាមួយហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ។

សម្ព័ន្ធធនាគារ

ធនាគារ

ធនាគារបានធ្វើប្រតិបត្តិការអាជីវកម្មនៅថ្ងៃទី 26 ខែ មិថុនា ឆ្នាំ 2009 ។ ធនាគារ ធ្វើប្រតិបត្តិការអាជីវកម្ម ក្រោមច្បាប់ស្តីពីសហគ្រាស ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាប័ណ្ណស្ថិតក្រោម បទបញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា ។ ធនាគារ បានទទួលអាជ្ញាប័ណ្ណ ថ្មីមិនមានកាលកំណត់ ដែលចេញដោយធនាគារជាតិនៃកម្ពុជានៅ ថ្ងៃទី 4 ខែ មីនា ឆ្នាំ 2015 ។

អាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្មប្រតិបត្តិការ ធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធជាច្រើនទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលអនុលោមតាមលេខចុះបញ្ជី 5915/09E

ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ 2017 ធនាគារបានទទួលលេខចុះបញ្ជីថ្មី 00000292 ពីក្រសួងពាណិជ្ជកម្ម។ ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ 27 DEF មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរដែលគួរអោយកត់សម្គាល់ ទៅលើសកម្មភាព ប្រតិបត្តិការសំខាន់ៗ ដែលបានរៀបរាប់ខាងលើឡើយក្នុងអំឡុងឆ្នាំ ហិរញ្ញវត្ថុនេះ ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុន ហ្វូង ឌី ប៊ី អេស ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងដោយធនាគារ ដែលត្រូវបាន បង្កើតឡើងនៅថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2010 ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនអសកម្មភាព និង មិនបានធ្វើប្រតិបត្តិការអាជីវកម្មខ្លួនឡើយ ។ នាការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនបុត្រសម្ព័ន្ធស្ថិតក្រោមដំណើរការជំរះបញ្ជី។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ		ធនាគារ	
	2017	2016	2017	2016
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនបង់ពន្ធ	2,501,731	476,563	2,501,751	476,599
ចំណាយពន្ធលើប្រាក់ចំណេញ	(543,235)	21,966	(543,235)	21,966
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	1,958,496	498,529	1,958,516	498,565
សមមូលពាន់រៀល (កំណត់សម្គាល់ 4)	7,906,447	2,012,563	7,906,528	2,012,708
ត្រូវបែងចែកដូចខាងក្រោម៖				
ចំណែកកាន់កាប់ដោយភាគទុនិកធនាគារ	1,958,496	498,529	1,958,516	498,565

ភាគលាភ

ពុំមានការប្រកាស ឬ ការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទ ដែលបានត្រួតពិនិត្យនេះទេ ។

ដើមទុន

នៅថ្ងៃទី 2 ខែ មីនា ឆ្នាំ 2017 សម្ព័ន្ធធនាគារ និងធនាគារ បានស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុន ចំនួន 17,000,000 ដុល្លារអាមេរិក តាមរយៈការបំពេញជាសាច់ប្រាក់ ហើយបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 20 ខែ មេសា ឆ្នាំ 2018 ។ អនុស្សាវរណៈ និង លក្ខន្តិកៈថ្មីរបស់សម្ព័ន្ធធនាគារ និងធនាគារទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2017 ។

នៅថ្ងៃទី 15 ខែ មីនា ឆ្នាំ 2018 ម្ចាស់ភាគហ៊ុន បានផ្ទេរសាច់ប្រាក់បន្ថែមចំនួន 17,000,000 ដុល្លារអាមេរិក ចូលក្នុង គណនីធនាគាររបស់សម្ព័ន្ធធនាគារ និងធនាគារ។ ដើម្បីអនុលោមតាមតម្រូវការទុនអប្បបរមារបស់ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី 20 ខែ មីនា ឆ្នាំ 2018 សម្ព័ន្ធធនាគារ និងធនាគារបានដាក់លិខិតសុំការអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជាដើម្បីបង្កើនដើមទុនដែលនៅសល់ចុងក្រោយ។ គិតត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ សំណើរសុំនេះមិនទាន់បានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជានៅឡើយទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធន លើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ថាវាជាឥណទាន និងបុរេប្រទានដែលបានដឹងថាមិនអាចទារបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬ ចំនួននៃការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្ម ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារថាមានភាពមិនត្រឹមត្រូវ ឬ មិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់សម្ព័ន្ធធនាគារ និងធនាគារ ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និង ធនាគារ ដែលត្រូវបំពេញ ឬ អាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់នោះទេ ។

ការប្រែប្រួលសភាពការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញសភាពការណ៍ណាមួយដែលមិនបានរំកិល ទៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលអាចនឹងបណ្តាល ឲ្យមានតួលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាល ក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះពុំមានចំណាត់ថ្នាក់សកម្មភាព ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការ របស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ ដែលតម្រូវឲ្យមានការលាតត្រដាង ឬ និយ័តភាព ក្រៅពីព្រឹត្តិការណ៍ដែលបាន លាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទ និងនាការិយបរិច្ឆេទចេញរបាយការណ៍នេះរួមមាន៖

លោក Lim Hua Min	ប្រធានក្រុមប្រឹក្សាភិបាល
លោក Ong Teong Hoon	អភិបាល
លោក Michael Tan Tech Keong	អភិបាល
លោក Chan Mach	អភិបាល
លោក Paul Gwee Choon Guan	អភិបាលឯករាជ្យ
លោក Diana Seah Yen Goon	អភិបាលឯករាជ្យ
លោក Koh Yong Guan	អភិបាលឯករាជ្យ
លោក អ៊ុត វិជិត	អភិបាលឯករាជ្យ

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

លោក Lim Hua Min ដែលជាប្រធានក្រុមប្រឹក្សាភិបាលមានភាគហ៊ុនចំនួន 85% នៅក្នុងក្រុមហ៊ុនមេ Phillip MFIS PTE.LTD.។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលសម្ព័ន្ធធនាគារ និង ធនាគារជាភាគីម្ខាងដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍ តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬ បំណុលរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬសាជីវកម្មដទៃនោះទេ ។

ចាប់តាំងពីថ្ងៃចុងក្រោយនៃការិយបរិច្ឆេទកន្លងទៅ ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់របស់សម្ព័ន្ធធនាគារ និង ធនាគារបានទទួល ឬ មានសិទ្ធិ ទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូល នៅក្នុងបរិលាភសរុបទទួលបាន ឬ ដល់កំណត់ទទួលបាន

ដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយសម្ព័ន្ធធនាគារ និងធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងសម្ព័ន្ធធនាគារ និងធនាគារ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖


- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។
- (ខ) គោរពតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹង ការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវគឺត្រូវតែបង្ហាញពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបស់របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាន និរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការសម្ព័ន្ធធនាគារ និងធនាគារ ឬ គ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។
- (ង) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំតំណាងឲ្យក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធធនាគារ និងធនាគារ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី 11 ដល់ទី 99 ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល,



Ong Teong Hoon
អភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 29 ខែ មីនា ឆ្នាំ 2018

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកធនាគារ ហ្វីលីព ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ហ្វីលីព ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធហៅកាត់ថា (“សម្ព័ន្ធធនាគារ”) និង របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារ ហ្វីលីព ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលមានតារាងតុល្យការ រួមរបស់សម្ព័ន្ធធនាគារ និង ដាច់ដោយឡែករបស់ធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 របាយការណ៍លទ្ធផលរួម និងដាច់ដោយឡែករបាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម និងដាច់ដោយឡែក និង របាយការណ៍លំហូរទឹកប្រាក់រួម និងដាច់ដោយឡែកសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួម មានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ (ជាមួយហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ដែលបានបង្ហាញនៅទំព័រទី 11 ដល់ទី 99 ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរទឹកប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌ ស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាន នូវក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារដោយស្របទៅតាមតម្រូវការក្រុមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រុមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។

យើងខ្ញុំ ជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មផ្សេងទៀត ដែលបានបញ្ចេញមតិសវនកម្មនៅថ្ងៃទី 22 ខែ មីនា ឆ្នាំ 2017 ថារបាយការណ៍ហិរញ្ញវត្ថុនោះមានភាពត្រឹមត្រូវ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី 1 ដល់ 6 និងរបាយការណ៍ប្រចាំឆ្នាំរបស់សម្ព័ន្ធធនាគារ និងធនាគារដែលរំពឹងថា រួចរាល់បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយហើយយើងខ្ញុំ មិនធ្វើការផ្តល់នូវ អំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬ ការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំ សន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំ ពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងទទួលខុសត្រូវលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យ ជឿសម្រេចពីការបង្ហាញខុសជាសារវន្ត ដោយសារតែការកំហុសឆ្គង ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើ ការវាយតម្លៃនូវលទ្ធភាពរបស់សម្ព័ន្ធនាគារ និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការសម្ព័ន្ធនាគារ និងធនាគារ ឬគ្មាន ជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់សម្ព័ន្ធនាគារ និងធនាគារ ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលចារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួម បញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាង សមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារ សវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារ ការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេលដែលការក្លែងបន្លំ ឬ កំហុសឆ្គងតែមួយ ឬ ក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោង លើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយ វិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពនិយមក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំឬកំហុសឆ្គង និង ទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តន៍នូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមាន លក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យ ដែលមិនអាច រកឃើញនូវការ បង្ហាញខុស ជាសារវន្តដែលកើតឡើងដោយសារ តែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាង ការបង្ហាញខុសកើតឡើងពី កំហុសឆ្គង ដោយសារ តែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការប្រយោជន៍ ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធី គ្រប់គ្រងផ្ទៃក្នុង ។
- បាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំ នូវនីតិវិធីសវនកម្មដែល សមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើ ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធនាគារ និងធនាគារឡើយ ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលធនាគារ បានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើ ភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់សារវន្ត ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើ ឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់សម្ព័ន្ធនាគារ និងធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋាន ថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់ អារម្មណ៍លើ ការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំ ចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋាន របស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យសម្ព័ន្ធនាគារ និងធនាគារ បញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយ តម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញ របាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុចខ្លះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញ ក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន ខេតិ អ៊ីប ខេមបូឌា ចំកាត់



ហ៊ុយ
Partner
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 29 ខែ មីនា ឆ្នាំ 2018

តារាងតុល្យការរួម

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

	2017			2016	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	5	2,420,292	9,770,719	4,817,987	19,450,214
សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	6	53,557,213	216,210,469	25,224,393	101,830,875
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	7	14,444,747	58,313,444	16,049,436	64,791,573
មូលបត្រវិនិយោគ	8	25,000	100,925	1,032,836	4,169,559
ឥណទាន និងបុរេប្រទាន ផ្តល់ឱ្យអតិថិជន	9	123,124,513	497,053,659	92,320,689	372,698,621
ទ្រព្យ និងបរិក្ខារ	11	1,157,378	4,672,335	1,606,727	6,486,357
ទ្រព្យសកម្មអរូបិយ	12	206,838	835,005	123,914	500,241
ពន្ធពន្យារទ្រព្យសកម្ម	16	302,378	1,220,700	205,665	830,269
ទ្រព្យសកម្មផ្សេងៗ	13	642,343	2,593,138	625,194	2,523,908
សរុបទ្រព្យសកម្ម		195,880,702	790,770,394	142,006,841	573,281,617
បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន					
បំណុល					
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	14	38,512,098	155,473,340	28,100,321	113,440,996
ប្រាក់បញ្ញើពីអតិថិជន	15	96,644,450	390,153,644	72,431,282	292,405,087
បំណុលពន្ធលើប្រាក់ចំណេញ	16	535,017	2,159,864	105,391	425,463
បំណុលផ្សេងៗ	17	1,778,712	7,180,660	1,917,918	7,742,634
បំណុលសរុប		137,470,277	554,967,508	102,554,912	414,014,180
មូលនិធិម្ចាស់ភាគហ៊ុន					
ដើមទុន	18	58,000,000	234,146,000	41,000,000	165,517,000
ប្រាក់ចំណេញរក្សាទុក / (ខាតបង់)		410,425	1,656,886	(1,548,071)	(6,249,563)
សរុបមូលនិធិម្ចាស់ភាគហ៊ុន		58,410,425	235,802,886	39,451,929	159,267,437
សរុបបំណុល និងមូលនិធិម្ចាស់ភាគហ៊ុន		195,880,702	790,770,394	142,006,841	573,281,617

របាយការណ៍លទ្ធផលរួម

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

	2017			2016	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	19	10,071,666	40,659,316	7,859,505	31,728,822
ចំណាយលើការប្រាក់	20	(3,916,467)	(15,810,777)	(3,607,743)	(14,564,457)
ចំណូលពីការប្រាក់សុទ្ធ		6,155,199	24,848,539	4,251,762	17,164,365
ចំណូលថ្លៃឈ្នួល និងជើងសារ	21	1,250,270	5,047,340	761,948	3,075,984
ចំណូលប្រតិបត្តិការផ្សេងៗ	22	82,175	331,740	32,534	131,340
ចំណេញពីប្រតិបត្តិការសរុប		7,487,644	30,227,619	5,046,244	20,371,689
ចំណាយបុគ្គលិក	23	(2,362,234)	(9,536,339)	(2,000,805)	(8,077,250)
ចំណាយពាក់ព័ន្ធការបង្កើត	24	(866,018)	(3,496,115)	(837,376)	(3,380,487)
រំលស់	25	(568,185)	(2,293,763)	(552,733)	(2,231,383)
ចំណាយផ្សព្វផ្សាយ និង ទីផ្សារ	26	(124,414)	(502,259)	(131,531)	(530,991)
ចំណាយរដ្ឋបាល និងទូទៅ	27	(802,882)	(3,241,235)	(646,887)	(2,611,483)
សំវិធានធនលើការខាតបង់ ឥណទាន និងបុរេប្រទាន	9	(262,180)	(1,058,421)	(400,349)	(1,616,209)
ប្រាក់ចំណេញមុនបង់ពន្ធ		2,501,731	10,099,487	476,563	1,923,886
(ចំណាយ) / អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	16	(543,235)	(2,193,040)	21,966	88,677
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		1,958,496	7,906,447	498,529	2,012,563

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

	ដើមទុន ដុល្លារអាមេរិក	(ប្រាក់ខាតបង្គរ) ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2016	41,000,000	(2,046,600)	38,953,400
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	498,529	498,529
សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	41,000,000	(1,548,071)	39,451,929
ស្មើនឹងពាន់រៀល (កំណត់សម្គាល់ 4)	165,517,000	(6,249,563)	159,267,437
សមតុល្យនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	41,000,000	(1,548,071)	39,451,929
ការបន្ថែមដើមទុន	17,000,000	-	17,000,000
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	1,958,496	1,958,496
សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	58,000,000	410,425	58,410,425
ស្មើនឹងពាន់រៀល (កំណត់សម្គាល់ 4)	234,146,000	1,656,886	235,802,886

របាយការណ៍លំហូរទឹកប្រាក់រួម

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

	2017			2016	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពប្រតិបត្តិការ	28	7,084,768	28,601,208	13,672,845	55,197,276
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការលក់មូលបត្រវិនិយោគ		1,007,836	4,068,634	(1,007,836)	(4,068,634)
ការទិញទ្រព្យ និងបរិក្ខារ	11	(136,819)	(552,338)	(223,141)	(900,820)
ការទិញកុំព្យូទ័រស្បូរវ៉ែរ	12	(64,941)	(262,167)	(18,983)	(76,634)
ការលក់ទ្រព្យ និងបរិក្ខារ		-	-	300	1,211
ប្រាក់តម្កល់ធានាលើដើមទុន		(1,700,000)	(6,862,900)	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(893,924)	(3,608,771)	(1,249,660)	(5,044,877)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី		-	-	(3,000,000)	(12,111,000)
ដើមទុនបន្ថែម		17,000,000	68,629,000	-	-
សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពហិរញ្ញប្បទាន		17,000,000	68,629,000	(3,000,000)	(12,111,000)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលកើន ឡើងសុទ្ធក្នុងកាលបរិច្ឆេទ		23,190,844	93,621,437	9,423,185	38,041,399
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅថ្ងៃទី 1 ខែ មករា		23,962,403	96,736,222	14,539,218	58,883,833
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	(189,010)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅថ្ងៃទី 31 ខែ ធ្នូ	5	47,153,247	190,357,659	23,962,403	96,736,222

តារាងតុល្យការដាច់ដោយឡែក

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

	2017			2016	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ទ្រព្យសកម្ម					
ប្រាក់សុទ្ធក្នុងដៃ	5	2,420,292	9,770,719	4,817,987	19,450,214
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	6	53,557,213	216,210,469	25,224,393	101,830,875
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	7	14,444,747	58,313,444	16,049,436	64,791,573
មូលបត្រវិនិយោគ	8	25,000	100,925	1,032,836	4,169,559
ឥណទាន និងបុរេប្រទាន ផ្តល់ឲ្យអតិថិជន	9	123,124,513	497,053,659	92,320,689	372,698,621
វិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ	10	5,000,000	20,185,000	5,000,000	20,185,000
ទ្រព្យ និងបរិក្ខារ	11	1,157,378	4,672,335	1,606,727	6,486,357
ទ្រព្យសកម្មអរូបិយ	12	206,838	835,005	123,914	500,241
ពន្ធពន្យារទ្រព្យសកម្ម	16	302,378	1,220,700	205,665	830,269
ទ្រព្យសកម្មផ្សេងៗ	13	642,343	2,593,138	625,194	2,523,908
ទ្រព្យសកម្មសរុប		200,880,702	810,955,394	147,006,841	593,466,617
បំណុល និងមូលនិធិរបស់ម្ចាស់ភាគហ៊ុន					
បំណុល					
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	14	38,512,098	155,473,340	28,100,321	113,440,996
ប្រាក់បញ្ញើពីអតិថិជន	15	101,617,081	410,228,156	77,403,933	312,479,678
បំណុលពន្ធលើប្រាក់ចំណេញ	16	535,017	2,159,864	105,391	425,463
បំណុលផ្សេងៗ	17	1,778,712	7,180,660	1,917,918	7,742,634
បំណុលសរុប		142,442,908	575,042,020	107,527,563	434,088,771
មូលធនរបស់ភាគទុនិក					
ដើមទុន	18	58,000,000	234,146,000	41,000,000	165,517,000
ប្រាក់ចំណេញរក្សាទុក/(ខាតបង់)		437,794	1,767,374	(1,520,722)	(6,139,154)
សរុបមូលនិធិរបស់ម្ចាស់ភាគហ៊ុន		58,437,794	235,913,374	39,479,278	159,377,846
សរុបបំណុល និងមូលនិធិរបស់ម្ចាស់ភាគហ៊ុន		200,880,702	810,955,394	147,006,841	593,466,617

របាយការណ៍លទ្ធផលដាច់ដោយឡែក

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

		2017		2016	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ចំណូលពីប្រតិបត្តិការ					
ចំណូលការប្រាក់	19	10,071,666	40,659,316	7,859,505	31,728,822
ចំណាយការប្រាក់	20	(3,916,467)	(15,810,777)	(3,607,743)	(14,564,457)
ចំណូលពីការប្រាក់សុទ្ធ		6,155,199	24,848,539	4,251,762	17,164,365
ចំណូលថ្លៃឈ្នួល និងជើងសារសុទ្ធ	21	1,250,270	5,047,340	761,984	3,076,129
ចំណូលប្រតិបត្តិការផ្សេងៗ	22	82,195	331,821	32,534	131,340
ចំណេញប្រតិបត្តិការសរុប		7,487,664	30,227,700	5,046,280	20,371,834
ចំណាយបុគ្គលិក	23	(2,362,234)	(9,536,339)	(2,000,805)	(8,077,250)
ចំណាយពាក់ព័ន្ធការបង្កើត	24	(866,018)	(3,496,115)	(837,376)	(3,380,487)
រំលស់	25	(568,185)	(2,293,763)	(552,733)	(2,231,383)
ចំណាយផ្សព្វផ្សាយ និងទីផ្សារ	26	(124,414)	(502,259)	(131,531)	(530,991)
ចំណាយរដ្ឋបាល និងទូទៅ	27	(802,882)	(3,241,235)	(646,887)	(2,611,483)
សំវិធានធនលើការខាតបង់ឥណទាន និងបុរេប្រទាន	9	(262,180)	(1,058,421)	(400,349)	(1,616,209)
ប្រាក់ចំណេញមុនបង់ពន្ធ		2,501,751	10,099,568	476,599	1,924,031
(ចំណាយ)/អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	16	(543,235)	(2,193,040)	21,966	88,677
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		1,958,516	7,906,528	498,565	2,012,708

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដាច់ដោយឡែក

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

	ដើមទុន ដុល្លារអាមេរិក	(ប្រាក់ខាតបង់)/ ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី1 ខែមករា ឆ្នាំ2017	41,000,000	(2,019,287)	38,980,713
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	498,565	498,565
សមតុល្យនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017	41,000,000	(1,520,722)	39,479,278
ស្មើនឹងពាន់រៀល (កំណត់សម្គាល់ 4)	165,517,000	(6,139,154)	159,377,846
សមតុល្យនៅថ្ងៃទី1 ខែមករា ឆ្នាំ2017	41,000,000	(1,520,722)	39,479,278
ដើមទុនបន្ថែម	17,000,000	-	17,000,000
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	1,958,516	1,958,516
សមតុល្យនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017	58,000,000	437,794	58,437,794
ស្មើនឹងពាន់រៀល (កំណត់សម្គាល់ 4)	234,146,000	1,767,374	235,913,374

របាយការណ៍លំហូរទឹកប្រាក់ដាច់ដោយឡែក

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

	2017			2016	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ	28	7,084,768	28,601,208	13,672,845	55,197,276
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការលក់មូលបត្រវិនិយោគ		1,007,836	4,068,634	(1,007,836)	(4,068,634)
ការទិញទ្រព្យ និងបរិក្ខារ	11	(136,819)	(552,338)	(223,141)	(900,820)
ការទិញសូហ្វវែរកុំព្យូទ័រ	12	(64,941)	(262,167)	(18,983)	(76,634)
ការលក់ទ្រព្យ និងបរិក្ខារ		-	-	300	1,211
ប្រាក់តម្កល់ធានាលើដើមទុន		(1,700,000)	(6,862,900)	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(893,924)	(3,608,771)	(1,249,660)	(5,044,877)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី		-	-	(3,000,000)	(12,111,000)
ដើមទុនបន្ថែម		17,000,000	68,629,000	-	-
សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពហិរញ្ញប្បទាន		17,000,000	68,629,000	(3,000,000)	(12,111,000)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលកើនសុទ្ធក្នុងការិយបរិច្ឆេទ		23,190,844	93,621,437	9,423,185	38,041,399
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី 1 ខែមករា		23,962,403	96,736,222	14,539,218	58,883,833
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	(189,010)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី 31 ខែ ធ្នូ	5	47,153,247	190,357,659	23,962,403	96,736,222

កំណត់សម្គាល់ដែលភ្ជាប់ជូននេះគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយ និងត្រូវអានភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុនេះ ។

1. ព័ត៌មានធនាគារ

ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារ បានបង្កើតឡើងនៅថ្ងៃទី 26 ខែ មិថុនា ឆ្នាំ 2009 ក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណស្ថិតក្រោមបទប្បញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា ។

ធនាគារ បានទទួលអាជ្ញាប័ណ្ណថ្មីមិនមានកាលកំណត់ ដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 4 ខែ មីនា ឆ្នាំ 2015 ។ សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្ម ប្រតិបត្តិការធនាគារ និង សេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុលោមតាមលេខចុះបញ្ជី 5915/09E ដែលចេញដោយក្រសួងពាណិជ្ជកម្ម ។ នៅថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ 2016 ធនាគារបានទទួលលេខចុះបញ្ជីថ្មី 00000292 ពីក្រសួងពាណិជ្ជកម្ម។ ពុំមានការផ្លាស់ប្តូរដែលគួរអោយកត់សម្គាល់ទៅលើសកម្មភាពប្រតិបត្តិការសំខាន់ៗដែលបានរៀបរាប់ ខាងលើឡើយ ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុន ហ្វង ឌី ប៊ី អេស ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងដោយធនាគារ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2010 ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនអសកម្មភាព និងមិនបានធ្វើប្រតិបត្តិការអាជីវកម្មខ្លួនឡើយ ។ នាការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធស្ថិតក្រោមដំណើរការជម្រះបញ្ជី ។

ទីតាំង

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ 27 DEF មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

បុគ្គលិក

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ក្រុមហ៊ុនរួម និងធនាគារមានបុគ្គលិកចំនួន 182 នាក់ (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016: 151 នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានអនុម័ត និងផ្តល់សិទ្ធិផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី 29 ខែ មីនា ឆ្នាំ 2018 ។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

(គ) រូបិយប័ណ្ណសម្រាប់មុខងារ និងសម្រាប់កំណត់បង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល ។ ដោយសារសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងកត់ត្រាលំហូរប្រាក់គណនេយ្យរបស់ខ្លួន ផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ និងធនាគារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។ សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុនាការលហិរញ្ញវត្ថុនេះ ដែលជារូបិយប័ណ្ណផ្សេងទៀតក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រានាការលហិរញ្ញវត្ថុនោះ ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ និងធនាគារ ។ តួលេខទាំងអស់ ត្រូវបានកាត់ខ្ទង់ចំនួនមួយដុល្លារអាមេរិក ដែលជិតបំផុត បើមិនដូច្នោះទេ លុះត្រាតែមានការបង្ហាញផ្សេងពីនោះ ។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែលើគណនេយ្យ ប៉ាន់ស្មានត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះ ត្រូវបានកែប្រែ និងនាការិយបរិច្ឆេទអនាគតដែលប៉ះពាល់ដោយការកែប្រែនេះ ។

ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យចម្បងត្រូវបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មានការប៉ាន់ស្មាននូវចំនួនដែលអាចប្រមូលបានមកវិញពីឥណទានផ្តល់ឱ្យអតិថិជន

ដែលបានបង្ហាញ នៅក្នុងគោលនយោបាយគណនេយ្យដោយឡែក
ក្នុងកំណត់សម្គាល់ទី 3 (ឆ) ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបាន
អនុវត្តដោយសម្ព័ន្ធនាយក និងធនាគារ ក្នុងការរៀបចំរបាយការណ៍
ហិរញ្ញវត្ថុនេះ។ គោលនយោបាយទាំងនេះត្រូវបានប្រើប្រាស់សម្រាប់
គ្រប់ ការិយបរិច្ឆេទទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍
ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព លើកលែងតែចំណុចដែល
បានបញ្ជាក់បន្ថែម ។

(ក) មូលដ្ឋាននៃការរួមបញ្ចូលគ្នា

(i) ការធ្វើអាជីវកម្មបញ្ចូលគ្នា

របាយការណ៍ហិរញ្ញវត្ថុរួម រួមមាន របាយការណ៍ហិរញ្ញវត្ថុរបស់
ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធនាការិយបរិច្ឆេទនៃតារាងតុល្យ-
ការ ។ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបាន
រៀបចំឡើងនៅការិយបរិច្ឆេទរបាយការណ៍តែមួយរបស់ធនាគារ
ផងដែរ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលចាប់ពីថ្ងៃទិញ ដែលជាថ្ងៃ
ដែលធនាគារទទួលបានការគ្រប់គ្រង និងបន្តរួមបញ្ចូលរហូតដល់
ថ្ងៃបញ្ចប់ការគ្រប់គ្រង។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម
សមតុល្យ ប្រតិបត្តិការ និងចំណេញ ឬខាតដែលមិនទទួលស្គាល់
ដែលជាអន្តរការក្នុងសម្ព័ន្ធនាយក ត្រូវបានលុបចោលទាំងអស់ ។
គោលនយោបាយគណនេយ្យមានលក្ខណៈតែមួយ ត្រូវបាន
អនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមចំពោះប្រតិបត្តិការ និង
ព្រឹត្តិការណ៍ទាំងឡាយណាស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នា។

ការទិញក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានកត់ត្រាដោយប្រើប្រាស់វិធី
សាស្ត្រទិញ។ វិធីសាស្ត្រគណនេយ្យ ទិញ ទាក់ទងទៅនឹងការ
បែងចែកថ្លៃដើមនៃការទិញទៅនឹងតម្លៃទីផ្សារនៃទ្រព្យសកម្មដែល
បានទិញ និងបំណុល និងបំណុលយថាហេតុដែលបានសន្មត
នៅថ្ងៃទិញ។ ថ្លៃដើមទិញ ត្រូវបានវាស់វែងជាតម្លៃសរុបនៃតម្លៃ
ទីផ្សារនាថ្ងៃដោះដូរនៃទ្រព្យសកម្ម ដែលបានទទួលបំណុល
ដែលបានកើតឡើង ឬដែលបានសន្មត និងឧបករណ៍មូលធន
ដែលបានចេញផ្សាយ បូកបន្ថែមថ្លៃដើមផ្ទាល់ផ្សេងៗ ដែលពាក់
ព័ន្ធនឹងការទិញ ។

(ii) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាអង្គការដែលធនាគារមានលទ្ធភាពក្នុង
ការគ្រប់គ្រងហិរញ្ញវត្ថុ និងគោលនយោបាយប្រតិបត្តិការ ដើម្បី
ទទួលបានផលប្រយោជន៍ពីសកម្មភាពរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនោះ ។
វត្តមាន និងឥទ្ធិពលនៃសិទ្ធិបោះឆ្នោតដែលមានសក្តានុពលអាច
ប្រើប្រាស់ ឬប្តូរបានបច្ចុប្បន្ន ត្រូវបានពិចារណានៅពេលវាយ
តម្លៃ ថាធនាគារមានអំណាចបែបនឹងទៅលើអង្គការផ្សេងទៀត
ឬយ៉ាងណា ។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ការវិនិយោគលើក្រុមហ៊ុន
បុត្រសម្ព័ន្ធ ត្រូវបានបង្ហាញតាមថ្លៃដើមដកការខាតបង់នៃការ

ថយចុះតម្លៃ ។ បើមានការលក់ការវិនិយោគនេះ ទឹកប្រាក់ខុសគ្នា
រវាងចំណូលសុទ្ធពីការលក់ និងតម្លៃចុះបញ្ជីត្រូវបានបង្ហាញនៅក្នុង
របាយការណ៍លទ្ធផល ។

(iii) ប្រតិបត្តិការលុបចោលនៅក្នុងការរួមបញ្ចូលអាជីវកម្ម

ប្រតិបត្តិការ និងសមតុល្យក្នុងអន្តរសម័យធនាគារ និង
លទ្ធផលនៃប្រាក់ចំណេញ និងចំណាយមិនជាក់លាក់ត្រូវបានលុប
ចោលនៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ។ ការខាតបង់ដែល
មិនទាន់បានទទួលស្គាល់ ដោយសារតែប្រតិបត្តិការក្នុងអន្តរសម័យ
ធនាគារត្រូវបានលុបចោល លើកលែងតែវាមិនអាចប្រមូលមក
វិញបាន ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធនាយក និង
ធនាគារ រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូល ការផ្តល់
ឥណទាន គណនេយ្យត្រូវទទួលផ្សេងៗ ប្រាក់បញ្ញើ និងគណនី
ត្រូវទូទាត់ផ្សេងៗ កម្ចី និងបំណុលផ្សេងៗ ។ គោលនយោបាយ
គណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុ
ទាំងនេះ ត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យ
ដោយឡែកពីគ្នា ។

(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និង
សមតុល្យធនាគារ ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើ
ចរន្តនៅគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត និងការវិនិយោគរយៈពេលខ្លី
ដែលមានកាលវិភាគនៅពេលតម្លៃដំបូងមានរយៈពេល 3 ខែ
ឬតិចជាង និងដែលអាចប្តូរជាសាច់ប្រាក់ ពេលណាក៏បាន ដោយ
មានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

(ឃ) សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យធនាគារជាតិនៃកម្ពុជា ដែលរួមមានប្រាក់បញ្ញើតម្កល់តាម
ច្បាប់ត្រូវបានកត់ត្រាតាមតម្លៃដើម ។

ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃ
កម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុនៃ
ព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុន
អប្បបរមារបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវ
ដោយធនាគារជាតិនៃកម្ពុជា ។

(ង) ប្រាក់បញ្ញើ និង ប្រាក់តម្កល់នៅធនាគារផ្សេងៗ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ ត្រូវបានកត់ត្រា
តាមតម្លៃដើម ដកខ្លឹមភាពតម្លៃសម្រាប់ចំនួនណាដែលមិនអាច
ប្រមូលវិញបាន ។

(ច) ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន

ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន ត្រូវបានកត់ត្រានៅក្នុង
តារាងតុល្យការតាមប្រាក់ដើមដកចេញចំនួនទាំងឡាយណាដែល
បានលុបចោល និងសិទ្ធិធនលើឥណទានអាក្រក់ និងជាប់
សង្ស័យ ។

ឥណទាន ត្រូវបានលុបចោលនៅពេលដែលលទ្ធភាពនៃការប្រមូលបានមកវិញមិនមានភាពប្រាកដប្រជា។ ការប្រមូលបានមកវិញនូវឥណទាន និងបុរេប្រទានដែលបានលុបចោល និងការបញ្ចូលមកវិញនូវសំវិធានធនពីមុនត្រូវបានបង្ហាញជាចំណូលក្នុងរបាយការណ៍លទ្ធផល ។

ឥណទាន និងបុរេប្រទានដែលត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់ គឺត្រូវបានចាត់ទុកជាឥណទានមិនដំណើរការ ។

(ឆ) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជនត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោងទៅតាមសមត្ថភាពនៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម។ សមត្ថភាពនៃការទូទាត់សងនេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុនលក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុល អាជីវកម្ម និងលំហូរសាច់ប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុល បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារដែលប្រមូលបាន។ បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សងត្រូវបានយកមកគិត មានដូចខាង ក្រោម៖

<u>ចំណាត់ថ្នាក់</u>	<u>ចំនួនថ្ងៃហួសកាលកំណត់សង</u>	<u>សំវិធានធន</u>
ឥណទានធម្មតា/ស្តង់ដារ	<30 ថ្ងៃ	1%
ឥណទានឃ្នាំមើល	≥ 30 ថ្ងៃ – 90 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	≥ 90 ថ្ងៃ – 180 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	≥ 180 ថ្ងៃ – 360 ថ្ងៃ	50%
ឥណទានបាត់បង់	360ថ្ងៃ ឬ លើស	100%

សំវិធានធនខាងលើ ត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះ ជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ។ ក្នុងករណីដែលឥណទានត្រូវបានធ្វើចំណាត់ថ្នាក់ជា “ឥណទានបាត់បង់” ទ្រព្យបញ្ចាំទាំងអស់ត្រូវបានប្រើប្រាស់តាមតម្លៃទីផ្សារដែលអនុម័តដោយធនាគារជាតិ នៃកម្ពុជា ។ ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ជាប់សង្ស័យត្រូវបានវាយតម្លៃប្រចាំខែដោយអ្នកគ្រប់គ្រង។ កត្តាដែលត្រូវបានប្រើប្រាស់ក្នុងការវាយតម្លៃភាពគ្រប់គ្រាន់នៃសំវិធានធន រួមមានទំហំនៃឥណទាន បទពិសោធន៍នៃការខាតបង់កន្លងទៅ ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗ

ឥណទានមិនអាចទារបាន ឬចំណែកនៃឥណទានដែលបានចាត់ថ្នាក់ជាឥណទានអាក្រក់ នឹងត្រូវលុបបំបាត់ បន្ទាប់ពីមានការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំ ហើយប្រសិនបើនៅពេលដែលអ្នកគ្រប់គ្រងវិនិច្ឆ័យឃើញថា ពុំមានសង្ឃឹមនឹងទារបាននូវឥណទានទាំងនោះមកវិញទេ ។

ការប្រមូលមកវិញនូវឥណទានផ្តល់ឱ្យអតិថិជនដែលបានលុបបំបាត់ចោល និងការបញ្ចូលមកវិញនូវសំវិធានធនពីមុនត្រូវបានបង្ហាញជាចំណូលផ្សេងទៀត រួមជាមួយនឹងការប្រែប្រួលសុទ្ធនៃសំវិធានធនសម្រាប់ ឥណទានអាក្រក់ និងជាប់សង្ស័យក្នុងរបាយការណ៍លទ្ធផល ។

ប្រកាសថ្មីរបស់ធនាគារជាតិនៃកម្ពុជាស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែរមិនដែលមិនទាន់បានអនុវត្ត

ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ7-017-344 ប្រ.ក ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែរមិន និងសារពាចរណែនាំលេខ ធ7-018-001 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ឥណទាន និងសំវិធានធនលើអ៊ីមតែរមិន ដែលតម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហៅកាត់ថា (“គ្រឹះស្ថាន”) ធ្វើការវាស់វែងនូវអ៊ីមតែរមិន និងធ្វើសំវិធានធនគ្រប់គ្រាន់សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ ផ្អែកតាមចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនដូចខាងក្រោម៖

<u>ចំណាត់ថ្នាក់</u>	<u>ចំនួនថ្ងៃហួសកាលកំណត់សង</u>	<u>សំវិធានធន</u>
ឥណទានរយៈពេលខ្លី (តិចជាង 1ឆ្នាំ)		
ឥណទានធម្មតា/ស្តង់ដារ	≤14 ថ្ងៃ	1%
ឥណទានឃ្នាំមើល	15 ថ្ងៃ – 30 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ – 60 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	61 ថ្ងៃ – 90 ថ្ងៃ	50%
ឥណទានបាត់បង់	≥ 91 ថ្ងៃ	100%
ឥណទានរយៈពេលវែង (ច្រើនជាង 1ឆ្នាំ)		
ឥណទានធម្មតា/ស្តង់ដារ	<30 ថ្ងៃ	1%
ឥណទានឃ្នាំមើល	≥ 30 ថ្ងៃ – 89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	≥ 90 ថ្ងៃ – 179 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	≥ 180 ថ្ងៃ – 359 ថ្ងៃ	50%
ឥណទានបាត់បង់	359ថ្ងៃ ឬ លើស	100%

យោងតាមចំណុចទី 1 នៃសារពាចរណែនាំលេខ ធ7-018-001 សម្ព័ន្ធជនធនាគារ និងធនាគារបានសម្រេចអនុវត្តរាល់ការណែនាំនៃប្រកាសលេខ ធ7-017-344 ប្រ.ក រួមបញ្ចូលទាំងការគណនានៃសំវិធានធនលើអ៊ីមតែរមិន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ 2018 ។

អ្នកគ្រប់គ្រង កំពុងធ្វើការវាយតម្លៃលើផលប៉ះពាល់ដែលអាចកើតមានឡើងលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការអនុវត្តនូវប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែរមិន ។

(ជ) ភតិសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ

ក្នុងដំណើរការអាជីវកម្មធម្មតា សម្ព័ន្ធជនធនាគារ និងធនាគារបានចុះភតិសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ រួមមាន ភតិសន្យាផ្តល់ឥណទានលិខិតឥណទាននិងលិខិតធានា។ គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រសំវិធានធន គឺប្រហាក់ប្រហែលគ្នាទៅនឹងការផ្តល់ឥណទាន ដូចមានក្នុងកំណត់សម្គាល់ខាងលើ។ សំវិធានធនជាក់លាក់ ត្រូវបានធ្វើឡើងចំពោះភតិសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ នៅពេលការបាត់បង់ត្រូវបានគិតថាអាចនឹងកើតមានឡើង ។

(ឈ) មូលបត្របំណុលមិនមានថ្លៃទីផ្សារ

មូលបត្របំណុលមិនមានថ្លៃទីផ្សារ គឺជាទ្រព្យសកម្មហិរញ្ញវត្ថុមិនមែននិស្សន្ទ ដែលមានការចំណាយថេរ ឬដែលអាចកំណត់មុន និងមានកាលកំណត់ថេរ សម្រាប់គណៈគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារមានគោលបំណងវិជ្ជមាន និងលទ្ធភាពកាន់កាប់ដល់កាលកំណត់ ។

(ញ) ការប្រាក់ព្យួរទុក

ការប្រាក់ព្យួរទុក ជាការប្រាក់របស់ឥណទានមិនដំណើរការដែលត្រូវបានកត់ត្រាជាសំវិធានធន ជាជាងចំណូលរហូតដល់ទទួលបានជាសាច់ប្រាក់ពិតប្រាកដ ។

ការប្រាក់ព្យួរទុក ត្រូវបានបង្ហាញដោយដកចេញពីការប្រាក់ដែលត្រូវទទួល ។

(ដ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដើម ដកសំវិធានធនខាតបង់ ប្រសិនបើមាន ។

(ប) ទ្រព្យ និងបរិក្ខារ

(i) ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដកលំហូរ និងការខាតបង់លើខិនភាពតម្លៃប្រសិនបើមាន។ នៅពេលដែលធាតុនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសគ្នាធាតុទាំងនោះ ត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នារបស់ទ្រព្យ និងបរិក្ខារ ។

(ii) រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋានរំលស់ថេរតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារនីមួយៗ តាមអត្រាដូចខាងក្រោម៖

	ឆ្នាំ
ការកែលម្អអគារ	5
បរិក្ខារការិយាល័យ	5
សង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ	5 - 10
កុំព្យូទ័រ	3 - 5
យានយន្ត	5

ទ្រព្យកំពុងបង្កើត មិនបានធ្វើរំលស់រហូតដល់ការងារនោះត្រូវបានបញ្ចប់ ហើយបានដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម ។

(iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចពេលអនាគត ដល់សម្ព័ន្ធធនាគារ និងធនាគារលើសពីស្តង់ដារដើម ។ រាល់ការចំណាយបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

(iv) ចំណេញ ឬខាតពីការលក់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនាថ្ងៃលក់ប្រើ ឬលក់ចេញ ។

(v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល ។

(ខ) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានអាជ្ញាប័ណ្ណកុំព្យូទ័រសូហ្វវែរ និងកម្មវិធីប្រតិបត្តិការធនាគារចម្បងៗ ត្រូវបានរាយការណ៍តាមតម្លៃដើមដករំលស់បង្ក និងការខាតដែលបណ្តាលមកពីខិនភាពនៃតម្លៃប្រសិនបើមាន។ ការទិញកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថ្លៃដើមដែលកើតឡើងពីការទិញសូហ្វវែរដាក់លាក់មួយ និងបានដាក់ឱ្យប្រើប្រាស់។ ទ្រព្យសកម្មអរូបី ត្រូវបានរំលស់ថេរតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរយៈពេល 5 ឆ្នាំ ។

(ឈ) ខិនភាពនៃទ្រព្យសកម្ម

(i) ទ្រព្យសកម្ម

ហិរញ្ញវត្ថុទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានភស្តុតាងណាមួយដែលបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានខិនភាពនៃតម្លៃ ។ ទ្រព្យសកម្ម ហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានខិនភាពនៃតម្លៃប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលជាអវិជ្ជមានលើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតដល់ទ្រព្យសកម្មនោះ។ ករណីនេះ មិនត្រូវបានប្រើសម្រាប់ឥណទានផ្តល់ឱ្យអតិថិជនផ្តល់ដល់អតិថិជននោះទេ ដោយវាត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកនៅក្នុងកំណត់សម្គាល់ 3 (ឆ) ។

ការខាតបង់លើខិនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគណនាលើភាពខុសគ្នារវាងតម្លៃយោង និងលំហូរទឹកប្រាក់រំពឹងទទួលបាននាពេលអនាគត ដោយធ្វើការបញ្ចុះតម្លៃតាមអត្រាការប្រាក់ប្រសិទ្ធភាព ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យខិនភាពនៃតម្លៃតាមមូលដ្ឋានទោល។ ទ្រព្យសកម្មនៅសល់ ត្រូវបានវាយតម្លៃជាកញ្ចប់ក្នុងក្រុមទ្រព្យសកម្ម ដែលមានហានិភ័យឥណទានស្រដៀងគ្នា ។

ការខាតបង់លើខិនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

ការខាតបង់លើខិនភាពនៃតម្លៃត្រូវដកចេញ ប្រសិនបើមានព្រឹត្តិការណ៍កើតឡើងក្រោយពីការទទួលស្គាល់ ការខាតបង់លើខិនភាព នៃតម្លៃតម្រូវឱ្យដកចេញ ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានខិនភាពនៃតម្លៃ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាច ប្រមូលបានវិញរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលជំរាងរវាងតម្លៃប្រើប្រាស់ និងតម្លៃទីផ្សារដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់លំហូរទឹកប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានបញ្ចុះទៅតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងទីផ្សារបច្ចុប្បន្នលើតម្លៃពេលវេលានៃសាច់ប្រាក់ និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀតហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”) ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬឯកតា បង្កើត សាច់ប្រាក់ មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ។ ការខាតបង់លើ ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

(ណ) ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានបង្ហាញក្នុងតម្លៃថ្លៃដើម ។

(ត) សំវិធានធន
សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការ នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមាននូវកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្លៃឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្តសំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងទុកនាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។

(ថ) ការទទួលស្គាល់ប្រាក់ចំណូល
ចំណូលការប្រាក់ពីឥណទាន និងបុរេប្រទានដំណើរការ ត្រូវបានទទួលស្គាល់ ដោយផ្អែកលើមូលដ្ឋានបង្កប្រចាំថ្ងៃ។ នៅពេលដែលគណនីត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការ នោះការប្រាក់នឹងត្រូវព្យួរទុក លុះត្រាតែវាទទួលបានជាសាច់ប្រាក់សុទ្ធ។ ចំណូលពីសកម្មភាពផ្សេងៗរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានបង្កដោយប្រើប្រាស់មូលដ្ឋាន ដូចខាងក្រោម៖

- កម្រៃលើការចាត់ចែងផ្តល់ឥណទាន និងកម្រៃដើងសារលើសេវាកម្ម និងឥណទានដែលបានផ្តល់ទៅឲ្យអតិថិជន ត្រូវបានទទួលស្គាល់ក្នុងអំឡុងពេលសេវាកម្ម និងឥណទាន ។
- កម្រៃលើកិច្ចសន្យា និងកម្រៃការធានាលើសេវាកម្មផ្សេងៗ និងឧបករណ៍ហិរញ្ញវត្ថុនានា ដែលផ្តល់ឲ្យអតិថិជនត្រូវបានទទួលស្គាល់ជាចំណូលនៅពេលប្រតិបត្តិការកើតឡើង ។

- កម្រៃសេវាកម្ម និងកម្រៃតម្រូវការត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្ម ត្រូវបានបំពេញ ។

(ទ) ចំណាយការប្រាក់
ចំណាយលើការប្រាក់ទៅលើប្រាក់បញ្ញើ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កប្រចាំថ្ងៃ ។

(គ) ភតិសន្យាប្រតិបត្តិការ
ថ្លៃឈ្នួល ដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាម វិធីសាស្ត្ររំលស់ថេរ ទៅតាមថេរវេលានៃភតិសន្យា។ ការសន្យាភតិសន្យាមិនត្រូវបានទទួលស្គាល់ជា បំណុលទេរហូតដល់ពេលដែលធនាគារមានកាតព្វកិច្ចត្រូវទូទាត់ ។

(ន) ពន្ធលើប្រាក់ចំណេញ
ពន្ធលើប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលវាទាក់ទងទៅនឹងសមាសធាតុ ដែលត្រូវទទួលស្គាល់ជាផ្នែកមួយនៃមូលធន ក្នុងករណីនេះ វាក៏ត្រូវបានកំណត់បង្ហាញជាផ្នែកមួយនៃមូលធនផងដែរ ។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងទុកថា ត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុង ការិយបរិច្ឆេទដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅនាការលើប្រទេសកម្ពុជាជាមួយនឹងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

ពន្ធពន្យារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រតារាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោង ប្រើសម្រាប់ការគិតពន្ធ ។ តម្លៃនៃប្រាក់ពន្ធពន្យារដែលបានកំណត់នោះ គឺផ្អែកលើលក្ខណៈនៃការរៀបរយនិងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងរវាងតម្លៃសុទ្ធនៃទ្រព្យសកម្ម និងបំណុលដោយប្រើអត្រា ពន្ធកំណត់នៅនាការលើប្រទេសកម្ពុជា ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញ ជាប់ពន្ធនាពេលអនាគតដែលអាចប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម ។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានកាត់បន្ថយក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធដែលពាក់ព័ន្ធ ដែលអាចនឹងប្រើប្រាស់បាន ។

(ប) ភាគីពាក់ព័ន្ធ
ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាតិ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ឬដោយប្រយោលឬមានឥទ្ធិពលខ្លាំងទៅលើភាគីមួយទៀតក្នុងការធ្វើសេចក្តីសម្រេចហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ សម្ព័ន្ធធនាគារ និងធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលខ្លាំង។ សម្ព័ន្ធព្យាតិ អាចជារូបវន្តបុគ្គល ឬនីតិបុគ្គល ហើយក៏រួមបញ្ចូលនូវសមាជិកគ្រួសារជិតស្និទ្ធជាមួយនឹងរូបវន្តបុគ្គលជាសម្ព័ន្ធព្យាតិផងដែរ ។

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្ព័ន្ធព្យាបាល រួមបញ្ចូលផងដែរ នូវប្រាក់បញ្ញើដែលមាន ភាគហ៊ុនយ៉ាងតិចចំនួន 10% នៃដើមទុនរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬនៃសិទ្ធិ បោះឆ្នោត ទោះជាមានកាត់ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬ ប្រាក់បញ្ញើណាដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំ ការ គ្រប់គ្រង ឬការរៀបចំ និងការអនុវត្តនូវការត្រួតពិនិត្យផ្ទៃក្នុង របស់សម្ព័ន្ធធនាគារ និងធនាគារ។

4. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបាន ធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ដោយប្រើអត្រាប្តូរប្រាក់ដុល្លារអាមេរិក ដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,037 រៀល (នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016: 4,037 រៀល) ។ តួលេខជាប្រាក់រៀលនេះ គឺមិនត្រូវបានយកមក បកស្រាយថាតួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជា ប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាម អត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

5. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សាច់ប្រាក់ក្នុងដៃ	2,420,292	9,770,719	4,817,987	19,450,214	2,420,292	9,770,719	4,817,987	19,450,214
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់ 6)								
គណនីចរន្ត និងគណនីសម្រាប់កាត់កង	29,502,897	119,103,196	7,914,252	31,949,835	29,502,897	119,103,196	7,914,252	31,949,835
ប្រាក់បញ្ញើមានកាលកំណត់	6,065,172	24,485,099	2,259,541	9,121,768	6,065,172	24,485,099	2,259,541	9,121,768
សមតុល្យ និងប្រាក់តម្កល់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (កំណត់សម្គាល់ 7)								
គណនីចរន្ត	5,541,806	22,372,271	2,219,854	8,961,551	5,541,806	22,372,271	2,219,854	8,961,551
គណនីសន្សំ	64,913	262,054	769	3,104	64,913	262,054	769	3,104
ប្រាក់បញ្ញើមានកាលកំណត់	3,558,167	14,364,320	6,750,000	27,249,750	3,558,167	14,364,320	6,750,000	27,249,750
	47,153,247	190,357,659	23,962,403	96,736,222	47,153,247	190,357,659	23,962,403	96,736,222

6. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	សម្ព័ន្ធជនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
គណនីចរន្ត	23,978,532	96,801,334	4,942,407	19,952,497	23,978,532	96,801,334	4,942,407	19,952,497
គណនីសម្រាប់កាត់កង	5,524,365	22,301,862	2,971,845	11,997,338	5,524,365	22,301,862	2,971,845	11,997,338
ប្រាក់បញ្ញើរយៈពេលខ្លី (ក)	6,065,172	24,485,099	2,259,541	9,121,768	6,065,172	24,485,099	2,259,541	9,121,768
ប្រាក់បម្រុងកាតព្វកិច្ច (ខ)	12,189,144	49,207,574	10,950,600	44,207,572	12,189,144	49,207,574	10,950,600	44,207,572
ប្រាក់តម្កល់ធានាលើដើមទុន (គ)	5,800,000	23,414,600	4,100,000	16,551,700	5,800,000	23,414,600	4,100,000	16,551,700
	53,557,213	216,210,469	25,224,393	101,830,875	53,557,213	216,210,469	25,224,393	101,830,875

(ក) ប្រាក់បញ្ញើរយៈពេលខ្លី

ប្រាក់បញ្ញើរយៈពេលខ្លី សំដៅលើមូលបត្រអាចជួញដូរបានដែលមានកាលកំណត់ពីមួយខែទៅបីខែ ។ សម្ព័ន្ធជនាគារ និងធនាគារក៏មានឥណទានវិបារូបន៍នៅធនាគារជាតិនៃកម្ពុជា ដែលត្រូវបានធានាដោយមូលបត្រអាចជួញដូរបាននេះ ។

1/2 នៃអត្រា LIBOR (គិតលើមូលដ្ឋានមួយខែ) ហើយចំនួន 8% ដែលនៅសល់ និងប្រាក់បញ្ញើតម្កល់ជាប្រាក់រៀលមិនទទួលបានការប្រាក់នោះទេ ។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងនេះ គឺប្រាក់តម្កល់បម្រុងកាតព្វកិច្ចដែលប្រែប្រួលដោយផ្អែកទៅលើកម្រិតបញ្ញើរបស់អតិថិជននៅសម្ព័ន្ធជនាគារ និងធនាគារ ។ ប្រាក់តម្កល់បម្រុងកាតព្វកិច្ចនេះ ត្រូវបានរក្សាទុកស្របតាមប្រកាសលេខ ធ140-012-7 ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2012 នៅអត្រាការ 8% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង 12.5% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀលចំនួន 4.5% ទទួលបានអត្រាការប្រាក់ស្មើនឹង

(គ) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ7-01-136 ប្រ.ក ចុះថ្ងៃទី 15 ខែ តុលា ឆ្នាំ 2001 គ្រប់ធនាគារទាំងឡាយត្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ មិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាននៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត ។

អត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំ លើសមតុល្យនៅធនាគារជាតិនៃកម្ពុជាមានដូចខាងក្រោម ៖

	2017	2016
គណនីចរន្ត និងគណនីសំរាប់កាត់កង	សូន្យ	សូន្យ
ប្រាក់បញ្ញើមានកាលកំណត់	0.75%-1.40%	0.66% - 1.80%
ប្រាក់បម្រុងកាតព្វកិច្ច	0.26%	0.20%
ប្រាក់តម្កល់ធានាលើដើមទុន	0.18%	0.22%

7. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
គណនីចរន្ត (ក)	5,541,806	22,372,271	2,219,854	8,961,551	5,541,806	22,372,271	2,219,854	8,961,551
គណនីសន្សំ	64,913	262,054	769	3,104	64,913	262,054	769	3,104
ប្រាក់បញ្ញើមាន កាលកំណត់ តិចជាង បួនខែ 3 ខែ (ខ)	3,558,167	14,364,320	6,750,000	27,249,750	3,558,167	14,364,320	6,750,000	27,249,750
	9,164,886	36,998,645	8,970,623	36,214,405	9,164,886	36,998,645	8,970,623	36,214,405
ប្រាក់បញ្ញើមាន កាលកំណត់ លើស ពី 3 ខែ (ខ)	5,279,861	21,314,799	7,078,813	28,577,168	5,279,861	21,314,799	7,078,813	28,577,168
	14,444,747	58,313,444	16,049,436	64,791,573	14,444,747	58,313,444	16,049,436	64,791,573

- (ក) គណនីចរន្តដែលរក្សាទុកនៅធនាគារក្នុង និងក្រៅប្រទេសពុំទទួលបានការប្រាក់ទេ ។
 (ខ) ប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ 2.96% ក្នុងមួយឆ្នាំ (ឆ្នាំ 2016 ៖ 3.00% ក្នុងមួយឆ្នាំ) ។

សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

(i) តាមកាលកំណត់

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
រយៈពេល 1 ខែ	11,847,496	47,828,341	8,342,186	33,677,405	11,847,496	47,828,341	8,342,186	33,677,405
2 ទៅ 3 ខែ	2,300,000	9,285,100	5,097,250	20,577,598	2,300,000	9,285,100	5,097,250	20,577,598
4 ទៅ 6 ខែ	-	-	1,250,000	5,046,250	-	-	1,250,000	5,046,250
7 ទៅ 12 ខែ	297,251	1,200,003	360,000	1,453,320	297,251	1,200,003	360,000	1,453,320
លើសពី 1 ឆ្នាំ	-	-	1,000,000	4,037,000	-	-	1,000,000	4,037,000
	14,444,747	58,313,444	16,049,436	64,791,573	14,444,747	58,313,444	16,049,436	64,791,573

(ii) រូបិយបណ្ណ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ខ្មែររៀល	1,023,129	4,130,372	669,804	2,703,999	1,023,129	4,130,372	669,804	2,703,999
ដុល្លារអាមេរិក	13,359,552	53,932,512	15,379,632	62,087,574	13,359,552	53,932,512	15,379,632	62,087,574
ដុល្លារសិង្ហបុរី	39,577	159,772	-	-	39,577	159,772	-	-
ប្រាក់យើងជប៉ុន	22,489	90,788	-	-	22,489	90,788	-	-
	14,444,747	58,313,444	16,049,436	64,791,573	14,444,747	58,313,444	16,049,436	64,791,573

8. មូលបត្រវិនិយោគ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
វិនិយោគលើ មូលធនផ្សេងៗ	25,000	100,925	25,000	100,925	25,000	100,925	25,000	100,925
មូលបត្របំណុល មិនមានថ្លៃទីផ្សារ	-	-	1,007,836	4,068,634	-	-	1,007,836	4,068,634
	25,000	100,925	1,032,836	4,169,559	25,000	100,925	1,032,836	4,169,559

វិនិយោគលើមូលធនផ្សេងៗ គឺជាការវិនិយោគនៅការិយាល័យឥណទានកម្ពុជា។ តម្លៃទីផ្សារមិនអាចកំណត់ដោយជាក់លាក់បាន ដោយសារតែភាពព្យាករណ៍លើលំហូរសាច់ប្រាក់នាពេលអនាគតមិនអាចកំណត់បាន និងកង្វះខាតវិធីសាស្ត្រសមស្របនៃការកំណត់តម្លៃទីផ្សារដែលអាចជឿជាក់បាន។ ការវិនិយោគនេះ ត្រូវបានកត់ត្រាតាមថ្លៃដើម ។

មូលបត្របំណុលមិនមានថ្លៃទីផ្សារ សំដៅលើមូលបត្របំណុលសាជីវកម្មពីធនាគារឯកទេស ខេមបាឌីយ៉ា ភីអិលស៊ី ។ ការវិនិយោគនេះមានកាលកំណត់រយៈពេល 6 ខែ និងមានអត្រាការប្រាក់ 6.20% ក្នុងមួយឆ្នាំ។ សម្ព័ន្ធធនាគារ និងធនាគារ បានបញ្ចប់ការវិនិយោគនេះនៅថ្ងៃទី 20 ខែ មេសា ឆ្នាំ 2017 ។

9. ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ឥណទានមាន កាលកំណត់	104,903,258	423,494,453	79,818,195	322,226,053	104,903,258	423,494,453	79,818,195	322,226,053
ឥណទានវិបារបន្ត	20,579,735	83,080,390	14,598,794	58,935,331	20,579,735	83,080,390	14,598,794	58,935,331
ឥណទាន និង បុរេប្រទាន-ដុល	125,482,993	506,574,843	94,416,989	381,161,384	125,482,993	506,574,843	94,416,989	381,161,384
សំវិធានធនសម្រាប់ ឥណទាននិងបុរេប្រទាន បាត់បង់								
ទូទៅ	(1,240,564)	(5,008,157)	(923,003)	(3,726,163)	(1,240,564)	(5,008,157)	(923,003)	(3,726,163)
ជាក់លាក់	(1,117,916)	(4,513,027)	(1,173,297)	(4,736,600)	(1,117,916)	(4,513,027)	(1,173,297)	(4,736,600)
	(2,358,480)	(9,521,184)	(2,096,300)	(8,462,763)	(2,358,480)	(9,521,184)	(2,096,300)	(8,462,763)
ឥណទាន និង បុរេប្រទាន-សុទ្ធ	123,124,513	497,053,659	92,320,689	372,698,621	123,124,513	497,053,659	92,320,689	372,698,621

9. ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន (ត)

ការវិភាគបន្ថែមទៅលើឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជនមានដូចខាងក្រោម៖

(ក) បម្រែបម្រួលនៃសំវិធានធនសំរាប់ឥណទាន និងបុរេប្រទានបាត់បង់៖

	សម្ព័ន្ធជនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
នាថ្ងៃទី 1 ខែ មករា	2,096,300	8,462,763	1,794,355	7,267,138	2,096,300	8,462,763	1,794,355	7,267,138
សំវិធានធនក្នុង ការិយបរិច្ឆេទ	262,180	1,058,421	400,349	1,616,209	262,180	1,058,421	400,349	1,616,209
ការលុបចោលក្នុង ការិយបរិច្ឆេទ	-	-	(98,404)	(397,257)	-	-	(98,404)	(397,257)
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	(23,327)	-	-	-	(23,327)
នាថ្ងៃទី 31 ខែ ធ្នូ	2,358,480	9,521,184	2,096,300	8,462,763	2,358,480	9,521,184	2,096,300	8,462,763

(ខ) ការវិភាគតាមចំណាត់ថ្នាក់ឥណទាន និងបុរេប្រទាន៖

	សម្ព័ន្ធជនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ឥណទានធម្មតា៖								
មានវត្តមាន	110,568,002	446,363,024	85,892,071	346,746,291	110,568,002	446,363,024	85,892,071	346,746,291
មិនមានវត្តមាន	13,488,381	54,452,594	6,408,215	25,869,964	13,488,381	54,452,594	6,408,215	25,869,964
ឥណទានឃ្នាំមើល៖								
មានវត្តមាន	68,038	274,669	774,344	3,126,027	68,038	274,669	774,344	3,126,027
មិនមានវត្តមាន	5,906	23,843	-	-	5,906	23,843	-	-
ឥណទានក្រោមស្តង់ដារ៖								
មានវត្តមាន	233,985	944,597	-	-	233,985	944,597	-	-
មិនមានវត្តមាន	73	295	-	-	73	295	-	-
ឥណទានសង្ស័យ៖								
មានវត្តមាន	99,451	401,484	384,350	1,551,621	99,451	401,484	384,350	1,551,621
មិនមានវត្តមាន	-	-	232	937	-	-	232	937
ឥណទានបាត់បង់៖								
មានវត្តមាន	965,110	3,896,149	900,180	3,634,027	965,110	3,896,149	900,180	3,634,027
មិនមានវត្តមាន	54,047	218,188	57,597	232,517	54,047	218,188	57,597	232,517
សរុប	125,482,993	506,574,843	94,416,989	381,161,384	125,482,993	506,574,843	94,416,989	381,161,384

9. ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន (ត)

ការវិភាគបន្ថែមទៅលើឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជនមានដូចខាងក្រោម៖ (ត)

(គ) ការវិភាគតាមប្រភេទអាជីវកម្ម ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
វិស័យហិរញ្ញវត្ថុ								
គ្រឹះស្ថានហិរញ្ញវត្ថុ	6,113,097	24,678,572	9,067,572	36,605,788	6,113,097	24,678,572	9,067,572	36,605,788
មិនមែនវិស័យហិរញ្ញវត្ថុ								
អចលនទ្រព្យ និង សកម្មភាពជួល	22,619,073	91,313,198	25,863,775	104,412,060	22,619,073	91,313,198	25,863,775	104,412,060
ពាណិជ្ជកម្មលក់ដុំ និងរាយ	44,496,516	179,632,435	19,233,971	77,647,541	44,496,516	179,632,435	19,233,971	77,647,541
គេហដ្ឋាន	10,476,521	42,293,715	15,562,393	62,825,381	10,476,521	42,293,715	15,562,393	62,825,381
កម្មន្តសាលកម្ម	6,103,875	24,641,343	2,766,793	11,169,543	6,103,875	24,641,343	2,766,793	11,169,543
សណ្ឋាគារ និងភោជនីយដ្ឋាន	5,918,744	23,893,970	2,256,911	9,111,150	5,918,744	23,893,970	2,256,911	9,111,150
សំណង់	1,816,185	7,331,939	1,555,076	6,277,842	1,816,185	7,331,939	1,555,076	6,277,842
ការផ្គត់ផ្គង់ថាមពល	2,736,395	11,046,827	1,257,427	5,076,233	2,736,395	11,046,827	1,257,427	5,076,233
ដឹកជញ្ជូន ស្តុក និង ទូរគមនាគមន៍	3,948,562	15,940,345	941,176	3,799,528	3,948,562	15,940,345	941,176	3,799,528
កសិកម្ម	278,831	1,125,641	357,356	1,442,646	278,831	1,125,641	357,356	1,442,646
អាជីវកម្មដទៃ	164,663	664,744	119,671	483,113	164,663	664,744	119,671	483,113
ផ្សេងៗ	20,810,531	84,012,114	15,434,868	62,310,559	20,810,531	84,012,114	15,434,868	62,310,559
សរុប	125,482,993	506,574,843	94,416,989	381,161,384	125,482,993	506,574,843	94,416,989	381,161,384

(ឃ) ការវិភាគតាមកាលកំណត់

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ក្នុងរយៈពេល 1 ខែ	20,581,454	83,087,330	20,350,475	82,154,867	20,581,454	83,087,330	20,350,475	82,154,867
1 ទៅ 3 ខែ	5,574	22,502	17,424	70,341	5,574	22,502	17,424	70,341
3 ទៅ 6 ខែ	1,054,443	4,256,786	9,566	38,618	1,054,443	4,256,786	9,566	38,618
6 ទៅ 12 ខែ	1,219,911	4,924,781	1,203,520	4,858,610	1,219,911	4,924,781	1,203,520	4,858,610
1 ទៅ 5 ឆ្នាំ	24,090,403	97,252,957	17,558,787	70,884,823	24,090,403	97,252,957	17,558,787	70,884,823
លើសពី 5 ឆ្នាំ	78,531,208	317,030,487	55,277,217	223,154,125	78,531,208	317,030,487	55,277,217	223,154,125
សរុប	125,482,993	506,574,843	94,416,989	381,161,384	125,482,993	506,574,843	94,416,989	381,161,384

9. ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន (ត)

ការវិភាគបន្ថែមទៅលើឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជនមានដូចខាងក្រោម៖ (ត)

(ង) ការវិភាគតាមនិវាសនដ្ឋាន និងទំនាក់ទំនង៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
តាមនិវាសនដ្ឋាន								
និវាសនជន	125,482,993	506,574,843	94,416,989	381,161,384	125,482,993	506,574,843	94,416,989	381,161,384
អនិវាសនជន	-	-	-	-	-	-	-	-
សរុប	125,482,993	506,574,843	94,416,989	381,161,384	125,482,993	506,574,843	94,416,989	381,161,384
តាមទំនាក់ទំនង								
ភាគីសម្ព័ន្ធព្យាទិ	775,157	3,129,309	916,667	3,700,585	775,157	3,129,309	916,667	3,700,585
ពុំមែន ភាគីសម្ព័ន្ធព្យាទិ	124,707,836	503,445,534	93,500,322	377,460,799	124,707,836	503,445,534	93,500,322	377,460,799
សរុប	125,482,993	506,574,843	94,416,989	381,161,384	125,482,993	506,574,843	94,416,989	381,161,384
តាមហានិភ័យ								
ពុំមែនហានិភ័យធំ	112,579,012	454,481,471	94,416,989	381,161,384	112,579,012	454,481,471	94,416,989	381,161,384
ហានិភ័យធំ	12,903,981	52,093,372	-	-	12,903,981	52,093,372	-	-
សរុប	125,482,993	506,574,843	94,416,989	381,161,384	125,482,993	506,574,843	94,416,989	381,161,384

(ច) ការវិភាគតាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

	សម្ព័ន្ធធនាគារ		ធនាគារ	
	2017	2016	2017	2016
ឥណទានដល់អតិថិជន	7.00% - 24.00%	7.00% - 24.00%	7.00% - 24.00%	7.00% - 24.00%
ឥណទានបុគ្គលិក	6.00% - 18.00%	6.00% - 12.00%	6.00% - 18.00%	6.00% - 12.00%

10. វិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការវិនិយោគនេះបង្ហាញពី ភាគកម្មរបស់ធនាគារ 100% ជាការវិនិយោគលើក្រុមហ៊ុនមូលបត្រ ហ្វង ឌី ប៊ី អេស ស៊ីយូរីធី (ខេមបូឌា) ភីអិលស៊ី ដែលបានបង្កើតតាំងពីថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2010។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជា ក្រុមហ៊ុនអសកម្មភាព និងមិនបានធ្វើប្រតិបត្តិការអាជីវកម្ម ខ្លួនឡើយ។ នាការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធស្ថិតក្រោមដំណើរការជម្រះបញ្ជី ។

11. ទ្រព្យ និងបរិក្ខារ

2017	សម្ព័ន្ធធនាគារ						សរុប	
	ការកែលម្អអាគារ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
តម្លៃដើម								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	937,662	1,217,960	813,416	723,611	46,306	69,640	3,808,595	15,375,298
ការទិញបន្ថែម	-	2,248	9,460	39,643	47,500	37,968	136,819	552,338
ការផ្ទេរ	-	-	-	1,279	-	(69,640)	(68,361)	(275,973)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	937,662	1,220,208	822,876	764,533	93,806	37,968	3,877,053	15,651,663
ដក: រំលស់បង្គរ								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	485,026	759,171	450,958	461,061	45,652	-	2,201,868	8,888,941
រំលស់ក្នុងការិយបរិច្ឆេទ	150,050	160,554	103,323	102,799	1,081	-	517,807	2,090,387
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	635,076	919,725	554,281	563,860	46,733	-	2,719,675	10,979,328
តម្លៃយោង								
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	302,586	300,483	268,595	200,673	47,073	37,968	1,157,378	4,672,335

2017	ធនាគារ						សរុប	
	ការកែលម្អអាគារ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
តម្លៃដើម								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	937,662	1,217,960	813,416	723,611	46,306	69,640	3,808,595	15,375,298
ការទិញបន្ថែម	-	2,248	9,460	39,643	47,500	37,968	136,819	552,338
ការផ្ទេរ	-	-	-	1,279	-	(69,640)	(68,361)	(275,973)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	937,662	1,220,208	822,876	764,533	93,806	37,968	3,877,053	15,651,663
ដក: រំលស់បង្គរ								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	485,026	759,171	450,958	461,061	45,652	-	2,201,868	8,888,941
រំលស់ក្នុងការិយបរិច្ឆេទ	150,050	160,554	103,323	102,799	1,081	-	517,807	2,090,387
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	635,076	919,725	554,281	563,860	46,733	-	2,719,675	10,979,328
តម្លៃយោង								
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	302,586	300,483	268,595	200,673	47,073	37,968	1,157,378	4,672,335

11. ទ្រព្យ និងបរិក្ខារ (ត)

2016	សម្ព័ន្ធធនាគារ						សរុប	
	ការកែលម្អអាគារ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យកំពុង បង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
តម្លៃដើម								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2016	915,856	1,121,293	738,843	664,046	46,306	110,577	3,596,921	14,520,770
ការទិញបន្ថែម	21,806	8,098	72,137	52,121	-	68,979	223,141	900,820
ការលក់	-	(3,435)	-	-	-	-	(3,435)	(13,867)
ការផ្ទេរ	-	92,004	2,436	7,444	-	(109,916)	(8,032)	(32,425)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	937,662	1,217,960	813,416	723,611	46,306	69,640	3,808,595	15,375,298
ដក: រំលស់បង្គរ								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2016	336,678	600,617	347,324	365,786	45,362	-	1,695,767	6,845,811
រំលស់ក្នុងការិយបរិច្ឆេទ	148,348	161,988	103,634	95,275	290	-	509,535	2,056,993
ការលក់	-	(3,434)	-	-	-	-	(3,434)	(13,863)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	485,026	759,171	450,958	461,061	45,652	-	2,201,868	8,888,941
តម្លៃយោង								
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	452,636	458,789	362,458	262,550	654	69,640	1,606,727	6,486,357

2016	ធនាគារ						សរុប	
	ការកែលម្អអាគារ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យកំពុង បង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
តម្លៃដើម								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2016	915,856	1,121,293	738,843	664,046	46,306	110,577	3,596,921	14,520,770
ការទិញបន្ថែម	21,806	8,098	72,137	52,121	-	68,979	223,141	900,820
ការលក់	-	(3,435)	-	-	-	-	(3,435)	(13,867)
ការផ្ទេរ	-	92,004	2,436	7,444	-	(109,916)	(8,032)	(32,425)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	937,662	1,217,960	813,416	723,611	46,306	69,640	3,808,595	15,375,298
ដក: រំលស់បង្គរ								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2016	336,678	600,617	347,324	365,786	45,362	-	1,695,767	6,845,811
រំលស់ក្នុងការិយបរិច្ឆេទ	148,348	161,988	103,634	95,275	290	-	509,535	2,056,993
ការលក់	-	(3,434)	-	-	-	-	(3,434)	(13,863)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	485,026	759,171	450,958	461,061	45,652	-	2,201,868	8,888,941
តម្លៃយោង								
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	452,636	458,789	362,458	262,550	654	69,640	1,606,727	6,486,357

12. ទ្រព្យសកម្មអរូបី

កុំព្យូទ័រស្របច្រក	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ថ្លៃដើម								
នាថ្ងៃទី១ ខែមករា	604,129	2,438,869	577,114	2,329,809	604,129	2,438,869	577,114	2,329,809
ការទិញបន្ថែម	64,941	262,167	18,983	76,634	64,941	262,167	18,983	76,634
ការផ្ទេរពីទ្រព្យ កំពុងបង្កើត	68,361	275,973	8,032	32,425	68,361	275,973	8,032	32,425
នាថ្ងៃទី 31 ខែ ធ្នូ	737,431	2,977,009	604,129	2,438,868	737,431	2,977,009	604,129	2,438,868
ដក: រំលស់បង្គរ								
នាថ្ងៃទី១ ខែមករា	480,215	1,938,628	437,017	1,764,237	480,215	1,938,628	437,017	1,764,237
រំលស់ក្នុង ការិយបរិច្ឆេទ	50,378	203,376	43,198	174,390	50,378	203,376	43,198	174,390
នាថ្ងៃទី 31 ខែ ធ្នូ	530,593	2,142,004	480,215	1,938,627	530,593	2,142,004	480,215	1,938,627
តម្លៃយោង								
នាថ្ងៃទី 31 ខែ ធ្នូ	206,838	835,005	123,914	500,241	206,838	835,005	123,914	500,241

13. ទ្រព្យសកម្មផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ប្រាក់តម្កល់	321,747	1,298,892	320,449	1,293,653	321,747	1,298,892	320,449	1,293,653
ការប្រាក់ត្រូវទទួល	143,726	580,222	133,678	539,658	143,726	580,222	133,678	539,658
ចំណាយបង់មុន	83,364	336,540	84,426	340,828	83,364	336,540	84,426	340,828
ផ្សេងៗ	93,506	377,484	86,641	349,769	93,506	377,484	86,641	349,769
	642,343	2,593,138	625,194	2,523,908	642,343	2,593,138	625,194	2,523,908

14. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
គណនីចរន្ត	1,974,042	7,969,208	2,055,921	8,299,753	1,974,042	7,969,208	2,055,921	8,299,753
គណនីបញ្ញើ មានកំណត់	36,538,056	147,504,132	26,044,400	105,141,243	36,538,056	147,504,132	26,044,400	105,141,243
	38,512,098	155,473,340	28,100,321	113,440,996	38,512,098	155,473,340	28,100,321	113,440,996

14. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

សមតុល្យប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមរូបិយប័ណ្ណ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ប្រាក់ដុល្លារអាមេរិក	38,419,258	155,098,545	28,100,321	113,440,996	38,419,258	155,098,545	28,100,321	113,440,996
ប្រាក់រៀល	92,840	374,795	-	-	92,840	374,795	-	-
	38,512,098	155,473,340	28,100,321	113,440,996	38,512,098	155,473,340	28,100,321	113,440,996

(ខ) តាមអត្រាការប្រាក់ប្រចាំឆ្នាំ

	សម្ព័ន្ធធនាគារ		ធនាគារ	
	2017	2016	2017	2016
គណនីចរន្ត	0.00% - 0.50%	0.00% - 2.00%	0.00% - 0.50%	0.00% - 2.00%
ប្រាក់បញ្ញើមាន កាលកំណត់	1.80% - 4.85%	2.00% - 4.50%	1.80% - 4.85%	2.00% - 4.50%

15. ប្រាក់បញ្ញើពីអតិថិជន

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ប្រាក់តាមតម្រូវការ	33,779,480	136,367,760	18,245,627	73,657,598	38,752,111	156,442,272	23,218,278	93,732,189
គណនីសន្សំ	6,703,100	27,060,415	3,732,864	15,069,572	6,703,100	27,060,415	3,732,864	15,069,572
ប្រាក់បញ្ញើមាន កាលកំណត់	56,161,870	226,725,469	50,452,791	203,677,917	56,161,870	226,725,469	50,452,791	203,677,917
	96,644,450	390,153,644	72,431,282	292,405,087	101,617,081	410,228,156	77,403,933	312,479,678

(ក) តាមរូបិយប័ណ្ណ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ប្រាក់ដុល្លារអាមេរិក	79,034,869	319,063,766	72,431,282	292,405,087	84,007,500	339,138,278	77,403,933	312,479,678
ប្រាក់រៀល	17,609,581	71,089,878	-	-	17,609,581	71,089,878	-	-
	96,644,450	390,153,644	72,431,282	292,405,087	101,617,081	410,228,156	77,403,933	312,479,678

15. ប្រាក់បញ្ញើពីអតិថិជន (ត)

(ខ) អត្រាការប្រាក់៖

ប្រាក់បញ្ញើតាមតម្រូវការមិនមានការប្រាក់នោះទេ ។

ប្រាក់បញ្ញើសន្សំ មានអត្រាការប្រាក់ 1.00% ដល់ 1.90% ក្នុងមួយឆ្នាំ (ឆ្នាំ2016៖ 1.00% ដល់ 1.75%)។

ប្រាក់បញ្ញើមានកាលកំណត់រួមបញ្ចូលប្រាក់បញ្ញើដែលមានកាលកំណត់ចន្លោះពី 1 ខែ ដល់ 12 ខែ និង លើសពី 12 ខែ ។ អតិថិជន អាចដកប្រាក់បញ្ញើមានកាលកំណត់មុនថ្ងៃកំណត់ដែលយោងតាមការចរចាជាមួយសម្ព័ន្ធធនាគារ និងធនាគារ ។ ប្រាក់បញ្ញើមានកាលកំណត់ជាដុល្លារអាមេរិកមានការប្រាក់ក្នុងអត្រាពី 1.80% ដល់ 7.00% ក្នុងមួយឆ្នាំ (ឆ្នាំ2016៖ 2.25 % ដល់ 7.00%)។

(គ) ប្រាក់បញ្ញើពីសម្ព័ន្ធព្យាភិ សូមមើលកំណត់សម្គាល់ 30 ។

(ឃ) ការវិភាគអំពីកាលកំណត់ សូមមើលកំណត់សម្គាល់ 31 ស្តីពី “ការវិភាគសាច់ប្រាក់ងាយស្រួល” ។

16. ពន្ធលើប្រាក់ចំណេញ

(ក) ចំណាយ/(អត្ថប្រយោជន៍) ពន្ធលើប្រាក់ចំណេញ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ពន្ធលើប្រាក់ ចំណេញប្រចាំឆ្នាំ	639,948	2,583,470	183,699	741,592	639,948	2,583,470	183,699	741,592
ពន្ធពន្យារ	(96,713)	(390,430)	(205,665)	(830,269)	(96,713)	(390,430)	(205,665)	(830,269)
ចំណាយ/ (អត្ថប្រយោជន៍) ពន្ធ លើប្រាក់ចំណេញ	543,235	2,193,040	(21,966)	(88,677)	543,235	2,193,040	(21,966)	(88,677)

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ត្រូវគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាដែលគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុប នៅពេលដែលពន្ធមួយណាមានចំនួនច្រើនជាង ។

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណេញ ដែលគណនាដោយប្រើអត្រាពន្ធជាផ្លូវការ ដែលបានបង្ហាញក្នុងរបាយការណ៍លទ្ធផល ដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ចំណេញមុនបង់ពន្ធ	2,501,731	10,099,487	476,563	1,923,886	2,501,751	10,099,568	476,599	1,924,031
ពន្ធលើប្រាក់ចំណេញផ្អែកតាម អត្រាពន្ធជាផ្លូវការ 20%	500,346	2,019,897	95,312	384,777	500,350	2,019,913	95,320	384,807
ផលប៉ះពាល់នៃចំណាយ មិនអាចកាត់កងបាន	42,889	173,143	88,387	356,815	42,885	173,127	88,379	356,785
បម្រែបម្រួលពន្ធពន្យារទ្រព្យសកម្ម	-	-	(205,665)	(830,269)	-	-	(205,665)	(830,269)
ចំណាយ/(អត្ថប្រយោជន៍) ពន្ធលើ ប្រាក់ចំណេញ	543,235	2,193,040	(21,966)	(88,677)	543,235	2,193,040	(21,966)	(88,677)

16. ពន្ធលើប្រាក់ចំណេញ (ត)

(ក) ចំណាយ/(អត្ថប្រយោជន៍) ពន្ធលើប្រាក់ចំណេញ (ត)

ការគណនាចំណាយពន្ធលើប្រាក់ចំណេញរបស់សម្ព័ន្ធធនាគារ និងធនាគារ នឹងត្រូវបានត្រួតពិនិត្យ និងការប៉ាន់ប្រមាណដោយអាជ្ញាធរពន្ធដារ ។ ដោយសារតែមានការបកស្រាយផ្លូវច្បាប់ផ្សេងៗគ្នា ទៅតាមការត្រួតពិនិត្យ និងបកស្រាយផ្សេងគ្នា ពន្ធលើប្រាក់ចំណេញដែលបានរាយការណ៍ ក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ អាចនឹងត្រូវកែប្រែបន្ទាប់ពីការកំណត់ចុងក្រោយពីអាជ្ញាធរពន្ធដារ។

ខ) បំណុលពន្ធលើប្រាក់ចំណេញ

បម្រែបម្រួលលម្អិតនៃបំណុលពន្ធលើប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
សមតុល្យនាដើមការិយបរិច្ឆេទ	105,391	425,463	6,153	24,920	105,391	425,463	6,153	24,920
ពន្ធត្រូវបង់ក្នុងការិយបរិច្ឆេទ	639,948	2,583,470	183,699	741,592	639,948	2,583,470	183,699	741,592
ពន្ធដែលបានបង់ក្នុងការិយបរិច្ឆេទ	(210,322)	(849,069)	(84,461)	(340,969)	(210,322)	(849,069)	(84,461)	(340,969)
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(80)	-	-	-	(80)
សមតុល្យនាចុងការិយបរិច្ឆេទ	535,017	2,159,864	105,391	425,463	535,017	2,159,864	105,391	425,463

(គ) ពន្ធពន្យារសុទ្ធ

បម្រែបម្រួលលម្អិតនៃពន្ធពន្យាររបស់សម្ព័ន្ធធនាគារ និងធនាគារមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
សំវិធានធនសម្រាប់ឥណទានបាត់បង់(*)	248,556	1,003,421	189,247	763,990	248,556	1,003,421	189,247	763,990
ទ្រព្យ និងបរិក្ខារ	47,336	191,095	15,604	62,993	47,336	191,095	15,604	62,993
ចំណាយបង្ក	-	-	657	2,652	-	-	657	2,652
ខាតពីការប្តូរប្រាក់មិនទទួលស្គាល់	6,486	26,184	157	634	6,486	26,184	157	634
សរុប	302,378	1,220,700	205,665	830,269	302,378	1,220,700	205,665	830,269

17. បំណុលផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ការប្រាក់បង្ករត្រូវបង់	1,324,485	5,346,946	1,280,529	5,169,496	1,324,485	5,346,946	1,280,529	5,169,496
គណនីត្រូវបង់	348,992	1,408,880	273,446	1,103,900	348,992	1,408,880	273,446	1,103,900
មូលប្បទានបត្រធនាគារ	2,970	11,990	261,906	1,057,315	2,970	11,990	261,906	1,057,315
ចំណាយពន្ធដែលត្រូវបង់	102,265	412,844	102,037	411,923	102,265	412,844	102,037	411,923
សរុប	1,778,712	7,180,660	1,917,918	7,742,634	1,778,712	7,180,660	1,917,918	7,742,634

18. ដើមទុន

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
Phillip MFIS PTE.LTD.	58,000,000	234,146,000	41,000,000	165,517,000

ចំនួនភាគហ៊ុនដែលបានអនុម័តមានចំនួន 58,000,000 ហ៊ុន (2016: 41,000,000) ដែលមានតម្លៃ 1 ដុល្លារអាមេរិក ក្នុង 1 ហ៊ុន ។ ភាគហ៊ុនទាំងអស់ដែលបានបោះផ្សាយត្រូវបានបង់គ្រប់ចំនួន។

នៅថ្ងៃទី 22 ខែ មីនា ឆ្នាំ 2016 ធនាគារជាតិនៃកម្ពុជា បានចេញនូវប្រកាសលេខ ធ-016-117 ស្តីពីដើមទុនចុះបញ្ជីមូលធនអប្បបរមានៃធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ។ ប្រកាសនេះ តម្រូវឱ្យធនាគារពាណិជ្ជកម្មទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេសត្រូវមានដើមទុនចុះបញ្ជីមូលធន អប្បបរមាចំនួន 300 ពាន់លានរៀល (ឬស្មើនឹង 75 លានដុល្លារអាមេរិក) ។

កាលពីថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 2016 ធនាគារជាតិនៃកម្ពុជាបានចេញនូវអនុលោមលេខ ធ-016-001 ក្នុងការអនុវត្តនូវប្រកាសពាក់ព័ន្ធនឹងដើមទុនចុះបញ្ជីមូលធនអប្បបរមានៃធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលតម្រូវឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើការបន្ថែមនូវដើមទុនពាក់កណ្តាលនៃដើមទុនតម្រូវត្រឹមថ្ងៃទី 31 ខែ

មីនា ឆ្នាំ 2017 និងអនុលោមពេញលេញត្រឹមថ្ងៃទី 22 ខែ មីនា ឆ្នាំ 2018 តាមប្រកាសដែលបានចេញផ្សាយ។

នៅថ្ងៃទី 2 ខែ មីនា ឆ្នាំ 2017 ធនាគារ បានស្នើសុំធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនចំនួន 17,000,000 ដុល្លារអាមេរិក តាមរយៈការបំពេញជាសាច់ប្រាក់ ដែលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 20 ខែ មេសា ឆ្នាំ 2017 ។ អនុស្សារណៈ និង លក្ខន្តិកៈថ្មីរបស់ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2017 ។

នៅថ្ងៃទី 15 ខែ មីនា ឆ្នាំ 2018 ម្ចាស់ភាគហ៊ុន បានផ្ទេរសាច់ប្រាក់បន្ថែមចំនួន 17,000,000 ដុល្លារអាមេរិក ចូលក្នុងគណនីធនាគាររបស់ធនាគារ។ ដើម្បីអនុលោមតាមតម្រូវការទុនអប្បបរមារបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2018 ធនាគារបានដាក់លិខិតសុំការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាបង្កើនដើមទុនដែលនៅសល់ចុងក្រោយ។ គិតត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ សំណើរសុំនេះមិនទាន់បានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជានៅឡើយទេ។

19. ចំណូលការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
កម្ចី	9,583,369	38,688,061	7,467,536	30,146,443	9,583,369	38,688,061	7,467,536	30,146,443
ប្រាក់បញ្ញើ	488,297	1,971,255	391,969	1,582,379	488,297	1,971,255	391,969	1,582,379
	10,071,666	40,659,316	7,859,505	31,728,822	10,071,666	40,659,316	7,859,505	31,728,822

20. ចំណាយការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើមានកាលកំណត់	3,572,745	14,423,172	3,321,832	13,410,234	3,572,745	14,423,172	3,321,832	13,410,234
គណនីចរន្ត	275,506	1,112,218	234,771	947,771	275,506	1,112,218	234,771	947,771
គណនីសន្សំ	68,216	275,387	51,140	206,452	68,216	275,387	51,140	206,452
	3,916,467	15,810,777	3,607,743	14,564,457	3,916,467	15,810,777	3,607,743	14,564,457

21. ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
កម្រៃប្រតិបត្តិការឥណទាន	720,150	2,907,245	496,351	2,003,769	720,150	2,907,245	496,351	2,003,769
កម្រៃកិច្ចសន្យាឥណទាន	60,344	243,609	35,718	144,194	60,344	243,609	35,718	144,194
ផ្សេងៗ	469,776	1,896,486	229,879	928,021	469,776	1,896,486	229,915	928,166
	1,250,270	5,047,340	761,948	3,075,984	1,250,270	5,047,340	761,984	3,076,129

22. ចំណូលពីប្រតិបត្តិការផ្សេងៗ

ចំណូលពីប្រតិបត្តិការផ្សេងៗ រួមមានការប្រមូលបានមកវិញនូវឥណទានដែលបានលុបចោលកាលពីការិយបរិច្ឆេទមុន ប្រាក់ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ និងចំណូលផ្សេងៗ។

23. ចំណាយបុគ្គលិក

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ប្រាក់បៀវត្ស និង ប្រាក់ឈ្នួល	1,831,033	7,391,880	1,676,788	6,769,194	1,831,033	7,391,880	1,676,788	6,769,194
ផ្សេងៗ	531,201	2,144,459	324,017	1,308,056	531,201	2,144,459	324,017	1,308,056
	2,362,234	9,536,339	2,000,805	8,077,250	2,362,234	9,536,339	2,000,805	8,077,250

24. ចំណាយពាក់ព័ន្ធការបង្កើត

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ថ្លៃជួលអគារ	430,431	1,737,650	405,472	1,636,890	430,431	1,737,650	405,472	1,636,890
ថ្លៃជួសជុល និងតំហែទាំ	215,457	869,800	220,564	890,417	215,457	869,800	220,564	890,417
ថ្លៃទឹកភ្លើង	128,019	516,813	119,350	481,816	128,019	516,813	119,350	481,816
ផ្សេងៗ	92,111	371,852	91,990	371,364	92,111	371,852	91,990	371,364
	866,018	3,496,115	837,376	3,380,487	866,018	3,496,115	837,376	3,380,487

25. រំលស់

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
រំលស់ទ្រព្យរូបិ (កំណត់សម្គាល់ 11)	517,807	2,090,387	509,535	2,056,993	517,807	2,090,387	509,535	2,056,993
រំលស់ទ្រព្យអរូបិ (កំណត់សម្គាល់ 12)	50,378	203,376	43,198	174,390	50,378	203,376	43,198	174,390
	568,185	2,293,763	552,733	2,231,383	568,185	2,293,763	552,733	2,231,383

26. ចំណាយផ្សព្វផ្សាយ និងទីផ្សារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ចំណាយទីផ្សារ	114,713	463,096	121,691	491,267	114,713	463,096	121,691	491,267
ចំណាយផ្សព្វផ្សាយ	1,332	5,377	1,554	6,273	1,332	5,377	1,554	6,273
ផ្សេងៗ	8,369	33,786	8,286	33,451	8,369	33,786	8,286	33,451
	124,414	502,259	131,531	530,991	124,414	502,259	131,531	530,991

27. ចំណាយរដ្ឋបាល និងទូទៅ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ចំណាយអាជ្ញាប័ណ្ណ	175,552	708,704	174,870	705,950	175,552	708,704	174,870	705,950
ចំណាយសារពើពន្ធ	139,507	563,190	133,700	539,748	139,507	563,190	133,700	539,748
ធានារ៉ាប់រង	38,728	156,345	38,743	156,405	38,728	156,345	38,743	156,405
ចំណាយទំនាក់ទំនង	33,225	134,129	34,361	138,715	33,225	134,129	34,361	138,715
សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ	47,999	193,772	33,173	133,919	47,999	193,772	33,173	133,919
កម្រៃវិជ្ជាជីវៈ និងចំណាយ ផ្លូវច្បាប់ផ្សេងៗ	90,626	365,857	32,432	130,928	90,626	365,857	32,432	130,928
សម្ភារៈការិយាល័យ និងបោះពុម្ព	36,219	146,216	28,422	114,740	36,219	146,216	28,422	114,740
សោហ៊ុយអភិបាល និងប្រាក់ឧបត្ថម្ភ បើកិច្ចប្រជុំ	32,000	129,184	28,000	113,036	32,000	129,184	28,000	113,036
ផ្សេងៗ	209,026	843,838	143,186	578,042	209,026	843,838	143,186	578,042
	802,882	3,241,235	646,887	2,611,483	802,882	3,241,235	646,887	2,611,483

28. សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
សកម្មភាពប្រតិបត្តិការ								
ចំណេញមុនបង់ពន្ធ និងបំណុលលើ៖								
រំលស់	2,501,731	10,099,487	476,563	1,923,886	2,501,751	10,099,568	476,599	1,924,031
ចំណេញពីការលក់ ទ្រព្យ និងបរិក្ខារ	568,185	2,293,763	552,733	2,231,383	568,185	2,293,763	552,733	2,231,383
ពន្ធលើប្រាក់ចំណេញបានបង់	-	-	(299)	(1,207)	-	-	(299)	(1,207)
	(210,322)	(849,069)	(84,461)	(340,969)	(210,322)	(849,069)	(84,461)	(340,969)
	2,859,594	11,544,181	944,536	3,813,093	2,859,614	11,544,262	944,572	3,813,238
<i>បម្រែបម្រួលលើ៖</i>								
សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	(1,238,544)	(5,000,002)	(5,020,000)	(20,265,740)	(1,238,544)	(5,000,002)	(5,020,000)	(20,265,740)
សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	1,798,952	7,262,369	(2,078,813)	(8,392,168)	1,798,952	7,262,369	(2,078,813)	(8,392,168)
ឥណទាន និងបុរេប្រទាន ផ្តល់ឱ្យអតិថិជន	(30,803,824)	(124,355,037)	(23,841,158)	(96,246,755)	(30,803,824)	(124,355,037)	(23,841,158)	(96,246,755)
ទ្រព្យសកម្មផ្សេងៗ	(17,149)	(69,231)	(97,004)	(391,605)	(17,149)	(69,231)	(97,004)	(391,605)
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	10,411,777	42,032,344	12,978,032	52,392,315	10,411,777	42,032,344	12,978,032	52,392,315
ប្រាក់បញ្ញើពីអតិថិជន	24,213,168	97,748,559	30,565,669	123,393,605	24,213,148	97,748,478	30,565,633	123,393,460
បំណុលផ្សេងៗ	(139,206)	(561,975)	221,583	894,531	(139,206)	(561,975)	221,583	894,531
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពប្រតិបត្តិការ	7,084,768	28,601,208	13,672,845	55,197,276	7,084,768	28,601,208	13,672,845	55,197,276

29. ភតិសន្យា និងយថាភាព

(ក) ភតិសន្យាជួល

ព័ត៌មានលម្អិតអំពីការទូទាត់លើការជួលអប្បបរមានាពេលអនាគតក្រោមកិច្ចសន្យាជួលដែលមិនអាចកែប្រែបានសម្រាប់ការជួលទីស្នាក់ការ
របស់សម្ព័ន្ធធនាគារ និងធនាគារមាន ដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
តិចជាង 1 ឆ្នាំ	384,033	1,550,341	373,620	1,508,304	384,033	1,550,341	373,620	1,508,304
ច្រើនជាង 1 ឆ្នាំដល់ 5 ឆ្នាំ	1,665,940	6,725,400	1,222,510	4,935,273	1,665,940	6,725,400	1,222,510	4,935,273
ច្រើនជាង 5 ឆ្នាំ	1,285,800	5,190,775	1,501,440	6,061,313	1,285,800	5,190,775	1,501,440	6,061,313
	3,335,773	13,466,516	3,097,570	12,504,890	3,335,773	13,466,516	3,097,570	12,504,890

29. ភតិសន្យា និងយថាភាព (ត)

(ខ) ភតិសន្យាលើការផ្តល់ឥណទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ឥណទានវិបារូបន៍ មិនបានប្រើប្រាស់	7,773,211	31,380,453	4,543,906	18,343,749	7,773,211	31,380,453	4,543,906	18,343,749
ឥណទាន មិនបានប្រើប្រាស់ លិខិតធានា	3,692,100	14,905,008	2,421,714	9,776,459	3,692,100	14,905,008	2,421,714	9,776,459
	2,313,024	9,337,678	1,194,000	4,820,178	2,313,024	9,337,678	1,194,000	4,820,178
	13,778,335	55,623,139	8,159,620	32,940,386	13,778,335	55,623,139	8,159,620	32,940,386

30. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

(ក) ប្រតិបត្តិការជាមួយនិងសម្ព័ន្ធព្យាបាល

ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធព្យាបាលក្នុងការិយបរិច្ឆេទមានដូចតទៅ៖

សម្ព័ន្ធព្យាបាល	ប្រតិបត្តិការ	2017		2016	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
បុគ្គលសម្ព័ន្ធ					
ហ្វីលីព ឌី ប៊ី អេស ស៊ីយូរីធី (ខេមបូឌា) ភីអិលស៊ី	សេវាធនាគារ	20	81	36	145
សម្ព័ន្ធព្យាបាល					
Phillip Finance (HK) Limited	ចំណាយការប្រាក់	238,437	962,570	-	-
	ចំណូលការប្រាក់	-	-	11,390	45,981
	សំណងលើកម្ចី	-	-	3,000,000	12,111,000
Phillip Assets Management Limited	ចំណាយការប្រាក់	30,232	122,047	66,612	268,913
ហ្វីលីព ចេណីល អ៊ិនស្ត្រូម៉ង់ (ខេមបូឌា) ម.ក	ចំណាយការប្រាក់	67,935	274,254	-	-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រុមហ៊ុន ភីអិលស៊ី	ចំណាយការប្រាក់	2,187	8,829	27,371	110,497
	ចំណូលការប្រាក់	31,477	127,073	11,390	45,981
ហ្វីស ហ្វាយនេន ភីអិលស៊ី	ចំណាយការប្រាក់	39	157	-	-
	ចំណូលការប្រាក់	275,989	1,114,168	105,165	424,551
	សំណងឥណទាន	1,910,060	7,710,912	183,333	740,115
ម្ចាស់ភាគហ៊ុន ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសំខាន់	ចំណាយការប្រាក់	3,701	14,943	4,752	19,244
គណៈគ្រប់គ្រងសំខាន់	លាភការ និងអត្ថប្រយោជន៍	166,832	673,501	147,390	596,930

30. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាហិក (ត)

(ខ) សមតុល្យជាមួយនិងសម្ព័ន្ធព្យាហិក

សមតុល្យជាមួយសម្ព័ន្ធព្យាហិកនៅការិយបរិច្ឆេទបញ្ចប់នេះមានដូចតទៅ៖

សម្ព័ន្ធព្យាហិក	ប្រតិបត្តិការ	2017		2016	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
បុគ្គលសម្ព័ន្ធ					
ហ្វេង ឌី ប៊ី អេស ស៊ីយូរីធី (ខេមបូឌា) ភីអិលស៊ី	ប្រាក់បញ្ញើ	4,972,631	20,074,511	4,972,651	20,074,592
សម្ព័ន្ធព្យាហិក					
Phillip Finance (HK) Limited	ប្រាក់បញ្ញើ	8,738,416	35,276,985	10,000,000	40,370,000
	ការប្រាក់បង្គរត្រូវបង់	204,160	824,194	185,676	749,574
Phillip Assets Management Limited	ប្រាក់បញ្ញើ	7	28	1,000,144	4,037,581
	ការប្រាក់បង្គរត្រូវបង់	-	-	17,720	71,536
ហ្វីលីព ចេណីរល អ៊ិនស្ត្រុម៉ង់ (ខេមបូឌា) ម.ក	ប្រាក់បញ្ញើ	3,036,445	12,258,128	-	-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រុមហ៊ុន ភីអិលស៊ី	ប្រាក់បញ្ញើ	32,251	130,196	104,835	423,219
	ការប្រាក់បង្គរត្រូវបង់	-	-	1,285	5,188
	ការប្រាក់បង្គរត្រូវទទួល	5,480	22,123	12,365	49,918
ហ្វីស ហ្វាយនែន ភីអិលស៊ី	ប្រាក់បញ្ញើ	10,601	42,798	-	-
	ឥណទាន	775,157	3,129,309	2,685,216	10,840,217
ម្ចាស់ភាគហ៊ុន ក្រុមហ៊ុនក្រីក្រភាគហ៊ុន និង គណៈគ្រប់គ្រងសំខាន់	ប្រាក់បញ្ញើ	301,024	1,215,234	150,426	607,270

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ប្រឈមមុខនឹងហានិភ័យ មានដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ និង
- ហានិភ័យសាច់ប្រាក់ងាយស្រួល

សម្ព័ន្ធធនាគារ និងធនាគារ មិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (derivative financial instrument) ដូចជាកិច្ចសន្យា ប្តូររូបិយប័ណ្ណ និងការផ្តោតប្តូរអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះទេ ។

(ក) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬ ហានិភ័យនៃដំណើរការ បុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀត ដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជា កត្តាដែលកើតមានឡើងពីតម្រូវការច្បាប់ និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម ។

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យប្រតិបត្តិការ (ត)

ហានិភ័យប្រតិបត្តិការត្រូវបានគ្រប់គ្រង តាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ភាពសមស្របលើការត្រួតពិនិត្យ និងរាយការណ៍លើសកម្មភាពអាជីវកម្ម តាមរយៈបណ្តាអង្គភាពត្រួតពិនិត្យ និងគាំទ្រផ្សេងៗដែលឯករាជ្យលើអង្គភាពអាជីវកម្ម ហើយនិងការត្រួតពិនិត្យពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និងធនាគារ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ តម្រូវឱ្យបង្កើតនូវវឌ្ឍនភាពសម្ព័ន្ធ តួនាទីនិងវិធីសាស្ត្រ នៃការគ្រប់គ្រងរបស់អង្គការឱ្យបានច្បាស់លាស់ ។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខាប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តន៍តាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។

(ខ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្ម ខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទានផ្តល់ឱ្យអតិថិជន ។

ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតក្នុងអាជីវកម្មរបស់សម្ព័ន្ធធនាគារ និង ធនាគារ ។ កត្តាចម្បងដែលនាំឱ្យមានហានិភ័យឥណទានកើតចេញតាមរយៈការផ្តល់ឥណទានដល់អតិថិជន ។ ឧបករណ៍ ហិរញ្ញវត្ថុក្រៅខ្នងតារាងតុល្យការក៏មានហានិភ័យឥណទានដែរ ដូចជា កិច្ចសន្យាឥណទានជាដើម។ ការគ្រប់គ្រងហានិភ័យឥណទាន ត្រូវបានធ្វើឡើងដោយគណៈកម្មការឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងតាមរយៈការវិភាគជាប្រចាំលើលទ្ធភាពរបស់អ្នកខ្ចីប្រាក់ និងអ្នកខ្ចីប្រាក់គោលដៅសំខាន់ៗ ក្នុងការបំពេញកាតព្វកិច្ចសងប្រាក់ដើម និងការប្រាក់។ ហានិភ័យឥណទានក៏ត្រូវបានគ្រប់គ្រងជាផ្នែក ដោយការទទួលវត្ថុបញ្ចាំ និងការធានាជាលក្ខណៈបុគ្គល។ អ្នកគ្រប់គ្រងធ្វើការវាយតម្លៃរៀងរាល់ឆ្នាំ បន្ទាប់ពីឥណទានត្រូវបានផ្តល់ ដើម្បីតាមដានលក្ខខណ្ឌ និងលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីប្រាក់ ។

(ii) ការវាស់វែងហានិភ័យឥណទាន

សម្ព័ន្ធធនាគារ និងធនាគារ បានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល (Core Credit Risk Policy) ដើម្បីគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ការបន្តឥណទាន ត្រូវបានចាត់ចែងដោយកម្មវិធីឥណទាន ដែលបានរៀបចំគម្រោងសម្រាប់ផលិតផល ឬ សំពៀតឥណទានពិសេសរាប់ទាំងទិដ្ឋភាពគោលដៅកាលកំណត់ និងលក្ខខណ្ឌឯកសារសំអាង និងនីតិវិធីនៅក្រោមផលិតផលឥណទាន ដែលនឹងត្រូវបានវាស់វែង និងផ្តល់ឱ្យ ។

សម្ព័ន្ធធនាគារ និងធនាគារបានបែងចែកមុខងារ និងការទទួលខុសត្រូវយ៉ាងច្បាស់លាស់រវាងអ្នកស្នើសុំឥណទាន អ្នកវាយតម្លៃឥណទាន និងអ្នកអនុម័តឥណទាន ។

(iii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើប្រតិបត្តិការ និងផ្តល់ឥណទានឱ្យអតិថិជន ជាបុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រងកម្រិត និងត្រួតពិនិត្យ ការប្រមូលផ្តុំហានិភ័យ ឥណទាន នៅពេលដែលពួកគេរកឃើញ។ ធនាគារជាតិនៃកម្ពុជា បានកំណត់និយមន័យ ហានិភ័យឥណទានធំ ថាជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលផលជាឯកត្តបុគ្គលដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ធ-06-226 ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា សម្ព័ន្ធធនាគារ និង ធនាគារ ចាំបាច់ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន 20% រវាងហានិភ័យឥណទានទូទៅធៀបនឹង អ្នកទទួលផលឯកត្តជនណាមួយ និងមូលនិធិផ្ទាល់សុទ្ធរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ហានិភ័យឥណទានធំៗសរុប មិនត្រូវលើសពី 300% នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនរួម និងធនាគារទេ ។

សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់គោលការណ៍ និងការអនុវត្តន៍ជាច្រើនដើម្បីកាត់បន្ថយហានិភ័យ ឥណទានរួមមាន ប្រភេទវត្ថុបញ្ចាំដែលទទួលបានអត្រាឥណទានធៀបទៅនឹងតម្លៃវត្ថុបញ្ចាំ (LTV%) កម្រិតអនុម័តលើឥណទាន ដោយយោងទៅតាមការផ្ទេរសិទ្ធិ (DOA) អាស្រ័យទៅលើកម្រិតឥណទាន ចំណាត់ថ្នាក់ហានិភ័យឥណទាន (CRR) របស់អ្នកខ្ចី និងកត្តាដទៃ។ គោលការណ៍ជាប្រពៃណីគឺការដាក់ធានាជាវត្ថុបញ្ចាំលើឥណទានដល់អតិថិជន ដែលជាទូទៅធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន ។ ប្រភេទវត្ថុបញ្ចាំសំខាន់ៗ ដើម្បីធានាឥណទានដល់អតិថិជនមានដូចជា៖

- ការដាក់ហ៊ីប៉ូតែកវត្ថុបញ្ចាំលើប្លង់នៃទ្រព្យសម្បត្តិ
- ការដាក់ប្រាក់គោលដៅធានាបំណុលអវិជ្ជាជន និងមានកាលកំណត់ ទៅលើទ្រព្យសកម្ម និងទ្រព្យអាជីវកម្មថេរ អនុលោមតាមការចុះបញ្ជីនៃច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។
- ចុះបញ្ជីប្រតិបត្តិការដែលមានកិច្ចធានានៅក្រសួងពាណិជ្ជកម្ម ចំពោះទ្រព្យសកម្មចល័តដូចជា រថយន្តនិងទ្រព្យសកម្មចល័តផ្សេងទៀត
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើកម្រិតទុក ។

(iii) ឱនភាព និងគោលនយោបាយសំវិធានធន

សម្ព័ន្ធធនាគារ និងធនាគារ គឺតម្រូវឱ្យធ្វើតាមជាដាច់ខាតចំពោះការធ្វើចំណាត់ថ្នាក់សំវិធានធនលើឥណទានដោយអនុលោមទៅតាមប្រកាសលេខ B7-09-074 ចុះថ្ងៃទី 25 ខែ កុម្ភៈ ឆ្នាំ 2009 ស្តីពីការចំណាត់ថ្នាក់សំវិធានធន។ សម្រាប់ព័ត៌មានលម្អិតសូមមើលកំណត់ចំណាំលេខ 3 (ឆ)។

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(iv) ការប្រឈមនឹងហានិភ័យឥណទាន

ហានិភ័យអតិបរមាឥណទានមុនពេលមានវត្តបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	35,568,069	143,588,295	10,173,793	41,071,603	35,568,069	143,588,295	10,173,793	41,071,603
សមតុល្យ នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	14,444,747	58,313,444	16,049,436	64,791,573	14,444,747	58,313,444	16,049,436	64,791,573
ឥណទាន និងប្រព្រឹត្តិ ផ្តល់ឱ្យអតិថិជន	125,482,993	506,574,843	94,416,989	381,161,384	125,482,993	506,574,843	94,416,989	381,161,384
វិនិយោគមូលបត្រ	25,000	100,925	1,032,836	4,169,559	25,000	100,925	1,032,836	4,169,559
ទ្រព្យសកម្មផ្សេងៗ	465,473	1,879,115	454,127	1,833,311	465,473	1,879,115	454,127	1,833,311
	175,986,282	710,456,622	122,127,181	493,027,430	175,986,282	710,456,622	122,127,181	493,027,430
សំវិធានធនសម្រាប់ការ ខាតបង់លើឥណទាន ផ្តល់ឱ្យអតិថិជន	(2,358,480)	(9,521,184)	(2,096,300)	(8,462,763)	(2,358,480)	(9,521,184)	(2,096,300)	(8,462,763)
	173,627,802	700,935,438	120,030,881	484,564,667	173,627,802	700,935,438	120,030,881	484,564,667

- តារាងខាងលើនេះ បង្ហាញពីស្ថានភាពដែលអាក្រក់បំផុតសម្រាប់ហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 និងនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ដោយមិនគិតពីវត្តបញ្ចាំនានាដែលមាន ឬក៏ការផ្តល់ឥណទានដែលមាន ។ សម្រាប់ទ្រព្យសកម្មក្រៅ តារាងតុល្យការ ការប្រឈមដែលមានខាងលើគឺអាស្រ័យទៅលើសមតុល្យយោងសុទ្ធ។
- ហានិភ័យឥណទានដែលទាក់ទងនឹងខ្លួនក្រៅតារាងតុល្យការ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់លេខ 28 ស្តីពី "កិច្ចសន្យានិង យថាភាព" ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	2017		2016		2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 4)
ឥណទាន និងប្រព្រឹត្តិ មិនហួសកាលកំណត់សង និងមិនខាតបង់	124,056,383	500,815,618	92,300,286	372,616,255	124,056,383	500,815,618	92,300,286	372,616,255
ឥណទាន និងប្រព្រឹត្តិ ហួសកាលកំណត់ តែមិន ទាន់ខាតបង់	73,944	298,512	774,344	3,126,027	73,944	298,512	774,344	3,126,027
ឥណទាន និងប្រព្រឹត្តិ ខាត បង់តាមតម្លៃទោល	1,352,666	5,460,713	1,342,359	5,419,102	1,352,666	5,460,713	1,342,359	5,419,102
	125,482,993	506,574,843	94,416,989	381,161,384	125,482,993	506,574,843	94,416,989	381,161,384

ដើម្បីអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ផ្តល់ឱ្យអតិថិជនដែលជាប់សង្ស័យត្រូវបានធ្វើឡើងសម្រាប់ ឥណទានដែលបានបង់លើសពី 30 ថ្ងៃ ។ សំវិធានធនជាក់លាក់កម្រិតទាបបំផុតសម្រាប់ឱនភាពត្រូវបានធ្វើឡើង ដោយអាស្រ័យទៅលើចំណាត់ ថ្នាក់ដែលបានធ្វើ លុះត្រាតែមានព័ត៌មានផ្សេងទៀតដែលបញ្ជាក់ពីសមត្ថភាពបង់ត្រឡប់មកវិញរបស់គូភាគី ។ យោងទៅតាមគោលនយោបាយ គណនេយ្យដែលមានចែងក្នុងកំណត់សម្គាល់ 3 (ឆ) ។

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(iv) ការប្រឈមនឹងហានិភ័យឥណទាន (ត)

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនខាតបង់

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនខាតបង់ គឺជាឥណទាន មានគុណភាពល្អដែលមិនមានបទពិសោធន៍នៃការខាតបង់។ ឥណទានទាំងនេះត្រូវបានធានាដោយទ្រព្យបញ្ចាំ និងការគ្រប់គ្រង ផ្សេងៗដែលចំនួននៃការខាតបង់មានកម្រិតទាប ។

ឥណទានហួសកាលកំណត់ តែមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ជាឥណទាន ផ្តល់ឱ្យអតិថិជនដែលកិច្ចសន្យាទូទាត់សងហួសកាលកំណត់តិច ជាង 30 ថ្ងៃ លុះត្រាតែមានព័ត៌មានដែលបញ្ជាក់ក្រៅពីនេះ។ ឥណទានហួសកាលកំណត់តែមិនទាន់ខាតបង់ ជាឥណទានដែល ការប្រាក់តាមកិច្ចសន្យា ឬ ក៏ការបង់ប្រាក់ដើមលើសពី 30 ថ្ងៃ តែ តិចជាង 90 ថ្ងៃ លុះត្រាតែមានព័ត៌មានដែលបញ្ជាក់ក្រៅពីនេះ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះ ត្រូវចាត់ថ្នាក់ជាឥណទានឃ្នាំមើល ហើយត្រូវធ្វើ សំវិធានធនតាមអត្រា 3% ។

ឱនភាពឥណទានផ្តល់ឱ្យអតិថិជន

ឥណទានផ្តល់ឱ្យអតិថិជនដែលមានឱនភាព គឺជាឥណទាន ផ្តល់ឱ្យអតិថិជនដែលសម្ព័ន្ធធនាគារ និងធនាគារ កំណត់ថាមាន ភស្តុតាងជាក់លាក់ថាមានឱនភាព និងគិតថាមិនអាចប្រមូល ត្រឡប់មកវិញនូវប្រាក់ដើម និងការប្រាក់ ឬ លើសរយៈពេល 90 ថ្ងៃ លុះត្រាតែព័ត៌មានផ្សេងទៀត គឺអាចបញ្ជាក់បានតាមបែបនេះ ឬ តាមបែបផ្សេងពីនេះ ។

ទ្រព្យបញ្ចាំរបស់អតិថិជនភាគច្រើន គឺជាប័ណ្ណកម្មសិទ្ធិដែលជា លិខិតស្របច្បាប់ចេញដោយក្រសួងគ្រប់គ្រងដែនដីស្ថិតិយកម្ម និងសំណង់។ ការចុះហ៊ុំប៉ូតែកលើប័ណ្ណកម្មសិទ្ធិដោយសម្ព័ន្ធ ធនាគារ និងធនាគារ បញ្ជាក់ថាសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិ ទៅលើទ្រព្យសម្បត្តិនោះក្នុងការរឹបអូសទ្រព្យសម្បត្តិ។ ប័ណ្ណ កម្ម សិទ្ធិត្រូវបានធ្វើការត្រួតពិនិត្យថាប័ណ្ណកម្មសិទ្ធិមិនមានការចុះបន្ទុក និងម្ចាស់កម្មសិទ្ធិពិតប្រាកដ។

ឥណទានរៀបចំឡើងវិញ

ឥណទានរៀបចំឡើងវិញគឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ច សន្យាទូទាត់សងដោយសារតែអ្នកខ្ចី ជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម។ ឥណទាន ដែលនឹងត្រូវរៀបចំឡើងវិញត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់របស់អ្នកខ្ចីទៅតាមការព្យាករណ៍ លំហូរទឹកប្រាក់ថ្មីដែលស្របតាមស្ថានភាពទីផ្សារ និងបច្ចុប្បន្នកម្ម នៃទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសម្បត្តិកម្មជាក់ស្តែង និងប្រុងប្រយ័ត្ន ។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវ បានធ្វើចំណាត់ថ្នាក់ដូចតទៅ៖

- មិនល្អក្រោមជាងស្តង់ដារ សម្រាប់ឥណទានដែលពីមុនត្រូវ បានចាត់ថ្នាក់ជាសង្ស័យ ឬ បាត់បង់

- មិនផ្លាស់ប្តូរសម្រាប់ឥណទានដែលពីមុនមកត្រូវបានចាត់ថ្នាក់ ជាឥណទានធម្មតាឃ្នាំមើល ឬក្រោមស្តង់ដារ ។

ការចាត់ថ្នាក់នេះមិនត្រូវឱ្យល្អជាងមុនឡើយ លុះត្រាតែការប្រាក់ និងប្រាក់ដើម ត្រូវបានសងមកវិញក្នុង អំឡុងបីគ្រាសងរំលស់ និងក្នុងរយៈពេលមិនតិចជាងបីខែ ។

គោលនយោបាយលុបចោល

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនរួម និងធនាគារត្រូវលុបឥណទានផ្តល់ឱ្យអតិថិជន ឬមួយ ផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួននៅពេលដែល ធនាគារបាត់សិទ្ធិ តាមកិច្ចសន្យាគ្រប់គ្រងលើឥណទាន ឬ នៅ ពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូលមិនអាច ប្រមូល វិញបាន ឬគ្មានសង្ឃឹមថាឥណទាននេះអាចប្រមូលបានមកវិញទេ ។

ទ្រព្យបញ្ចាំ

សម្ព័ន្ធធនាគារ និងធនាគារ រក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងការធានាសម្រាប់ការធានានូវឥណទានផ្តល់ឱ្យអតិថិជន។ ការប៉ាន់ស្មាននូវតម្លៃទីផ្សារ គឺផ្អែកតាមការវាយតម្លៃទ្រព្យបញ្ចាំ ដោយធនាគារប្រចាំឆ្នាំ។ នៅក្នុងការិយបរិច្ឆេទសម្ព័ន្ធធនាគារ និងធនាគារ មិនមានការរឹបអូសទ្រព្យសម្បត្តិដែលជាទ្រព្យបញ្ចាំ ធានាសុវត្ថិភាពរបស់ឥណទាន និងបុរេប្រទាន ។

ការប្រមូលផ្តុំហានិភ័យរបស់ទ្រព្យសកម្មហិរញ្ញវត្ថុជាមួយការ ប្រឈមនឹងហានិភ័យឥណទាន

ការប្រមូលផ្តុំកើតមានឡើង នៅពេលដែលអ្នកខ្ចីប្រកបអាជីវកម្ម ស្រដៀងគ្នា ឬនៅក្នុងតំបន់ភូមិសាស្ត្រ ដូចគ្នា ឬមានស្ថានភាព សេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចនាំមានផលប៉ះពាល់ស្រដៀងគ្នាទៅ លើលទ្ធភាពក្នុងការបំពេញកាតព្វកិច្ចតាមកិច្ចសន្យា តាមរយៈការ ផ្លាស់ប្តូរនៃសេដ្ឋកិច្ចនយោបាយ ឬលក្ខខណ្ឌផ្សេងទៀត ។ ការប្រមូល ផ្តុំនៃបង្ហាញពីបម្រែបម្រួលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និង ធនាគាររហូតដល់ការអភិវឌ្ឍន៍។ សម្ព័ន្ធធនាគារ និងធនាគារបាន កំណត់កម្រិតអតិបរមា ក្នុងការផ្តល់ឥណទានចំពោះវិស័យមួយ ចំនួនដើម្បីកាត់បន្ថយការប្រមូលផ្តុំហានិភ័យ ដូចជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ និងសំណង់ ។

(v) សមតុល្យនៅធនាគារផ្សេងៗ

សម្ព័ន្ធធនាគារ និងធនាគារ បានដាក់ប្រាក់បញ្ញើរយៈពេលខ្លីសម្រាប់ សាច់ប្រាក់ងាយស្រួលដែលលើសជាមួយធនាគារផ្សេងៗ ដែល បណ្តាលឱ្យមានការប្រឈមហានិភ័យរវាងដៃគូ។ សម្ព័ន្ធធនាគារ និងធនាគារបានគ្រប់គ្រងការប្រឈមហានិភ័យរវាងដៃគូដោយ ធ្វើការវិភាគរវាងដៃគូ ដោយកំណត់ប្រាក់បញ្ញើ និងដាក់ប្រាក់បញ្ញើ នៅធនាគារផ្សេងៗគ្នា។

(គ) ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យទីផ្សារជា ហានិភ័យដែលតម្លៃសមស្រប ឬលំហូរទឹកប្រាក់នាពេលអនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

ហានិភ័យទីផ្សារ កើតឡើងមកពីស្ថានភាពបើកទូលាយនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធនដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ និងការផ្លាស់ប្តូរក្នុងកម្រិតងាយនៃអត្រាប្តូរទីផ្សារ ដូចជាអត្រាការប្រាក់ ការរីកសាយភាយឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

សម្ព័ន្ធនាយក និងធនាគារ ប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា និងប្រតិបត្តិការក្នុងរូបិយប័ណ្ណជាច្រើន ហើយប្រឈមនឹងហានិភ័យរូបិយប័ណ្ណជាច្រើនជាពិសេសជាមួយរូបិយប័ណ្ណប្រាក់រៀល និងដុល្លារអាមេរិក ។

ហានិភ័យរូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុល ដែលបានកត់ត្រាជាប្រិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់សម្ព័ន្ធនាយកនិងធនាគារ។

អ្នកគ្រប់គ្រងធ្វើការគ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេស ជាមួយរូបិយប័ណ្ណគោល តាមរយៈការគ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេស ដោយស្របយកហានិភ័យ 20% នៃមូលនិធិផ្ទាល់សុទ្ធដែលតម្រូវដោយ ធនាគារជាតិនៃកម្ពុជា ។

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 សមតុល្យទ្រព្យសកម្ម និងបំណុលដែលជារូបិយប័ណ្ណផ្សេងទៀត ក្រៅពីដុល្លារអាមេរិក មិនមានផលប៉ះពាល់អ្វីទេ។ ដូចនេះការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញឡើយ ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុនតម្លៃសមស្របតម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំលាតប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយរៀបរយទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ ។

ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជនត្រូវបានផ្តល់ជូននៅក្នុងលក្ខខណ្ឌកំណត់អត្រាការប្រាក់ឡើងវិញដោយសម្ព័ន្ធនាយកនិងធនាគារដោយធ្វើការជូនដំណឹងទៅអតិថិជន 1 ខែជាមុន ។ ដូច្នោះឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជនដែលមានកាលអវសានធំជាង 1 ខែ អាចប្រឈមនឹងហានិភ័យអត្រាការប្រាក់នៅក្នុងអំឡុងពេលពី 1 ខែទៅ 3 ខែ ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារបានបង្ហាញ ដូចខាងក្រោម៖

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

សម្ព័ន្ធធនាគារ								
2017	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 6 ខែ	> 6-12 ខែ	>1 to 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	2,420,292	2,420,292
សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	35,568,069	-	-	-	-	-	-	35,568,069
សមតុល្យ នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	5,606,719	8,540,777	-	297,251	-	-	-	14,444,747
មូលបត្រវិនិយោគ	-	-	-	-	-	-	25,000	25,000
ឥណទាន និងប្តូរប្រទាន ផ្តល់ឱ្យអតិថិជន	21,795,437	105,791,877	-	-	-	-	-	127,587,314
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	465,473	465,473
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	62,970,225	114,332,654	-	297,251	-	-	2,910,765	180,510,895
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	11,057,674	7,604,097	16,166,749	4,058,216	-	-	-	38,886,736
ប្រាក់បញ្ញើពីអតិថិជន	44,002,996	10,063,973	11,354,007	30,532,563	1,602,910	-	-	97,556,449
បំណុលផ្សេងៗ	-	-	-	-	-	-	366,877	366,877
បំណុលហិរញ្ញវត្ថុសរុប	55,060,670	17,668,070	27,520,756	34,590,779	1,602,910	-	366,877	136,810,062
សរុបគំណត់ការប្រាក់ - ដុល្លារអាមេរិក	7,909,555	96,664,584	(27,520,756)	(34,293,528)	(1,602,910)	-	2,543,888	43,700,833
សមមូលពាន់រៀល (កំណត់សម្គាល់ 4)	31,930,874	390,234,926	(111,101,292)	(138,442,973)	(6,470,948)	-	10,269,676	176,420,263

ធនាគារ								
2017	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 6 ខែ	> 6-12 ខែ	>1 to 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	2,420,292	2,420,292
សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	35,568,069	-	-	-	-	-	-	35,568,069
សមតុល្យ នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	5,606,719	8,540,777	-	297,251	-	-	-	14,444,747
មូលបត្រវិនិយោគ	-	-	-	-	-	-	25,000	25,000
ឥណទាន និងប្តូរប្រទាន ផ្តល់ឱ្យអតិថិជន	21,795,437	105,791,877	-	-	-	-	-	127,587,314
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	465,473	465,473
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	62,970,225	114,332,654	-	297,251	-	-	2,910,765	180,510,895
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	11,057,674	7,604,097	16,166,749	4,058,216	-	-	-	38,886,736
ប្រាក់បញ្ញើពីអតិថិជន	48,975,627	10,063,973	11,354,007	30,532,563	1,602,910	-	-	102,529,080
បំណុលផ្សេងៗ	-	-	-	-	-	-	366,877	366,877
បំណុលហិរញ្ញវត្ថុសរុប	60,033,301	17,668,070	27,520,756	34,590,779	1,602,910	-	366,877	141,782,693
សរុបគំណត់ការប្រាក់ - ដុល្លារអាមេរិក	2,936,924	96,664,584	(27,520,756)	(34,293,528)	(1,602,910)	-	2,543,888	38,728,202
សមមូលពាន់រៀល (កំណត់សម្គាល់ 4)	11,856,362	390,234,926	(111,101,292)	(138,442,973)	(6,470,948)	-	10,269,676	156,345,751

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

សម្ព័ន្ធធនាគារ								
2016	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 6 ខែ	> 6-12 ខែ	>1 to 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	4,817,987	4,817,987
សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	10,173,794	-	-	-	-	-	-	10,173,794
សមតុល្យ នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	5,220,623	10,828,813	-	-	-	-	-	16,049,436
មូលបត្រវិនិយោគ	1,007,836	-	-	-	-	-	25,000	1,032,836
ឥណទាន និងប្រធាន ផ្តល់ឱ្យអតិថិជន	15,729,672	106,261,814	-	-	-	-	-	121,991,486
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	449,905	449,905
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	32,131,925	117,090,627	-	-	-	-	5,292,892	154,515,444
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	6,476,239	9,094,684	-	3,421,049	-	-	-	18,991,972
ប្រាក់បញ្ញើពីអតិថិជន	13,155,026	5,333,659	8,197,633	25,504,895	9,577,746	-	8,915,007	70,683,966
បំណុលផ្សេងៗ	-	-	-	-	-	-	1,813,840	1,813,840
បំណុលហិរញ្ញវត្ថុសរុប	19,631,265	14,428,343	8,197,633	28,925,944	9,577,746	-	10,728,847	91,489,778
សរុបគុណភាពប្រាក់ - ដុល្លារអាមេរិក	12,500,660	102,662,284	(8,197,633)	(28,925,944)	(9,577,746)	-	(5,435,955)	63,025,666
សមមូលពាន់រៀល (កំណត់សម្គាល់ 4)	50,465,164	414,447,641	(33,093,844)	(116,774,036)	(38,665,361)	-	(21,944,950)	254,434,614

ធនាគារ								
2016	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 6 ខែ	> 6-12 ខែ	>1 to 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	4,817,987	4,817,987
សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	10,173,794	-	-	-	-	-	-	10,173,794
សមតុល្យ នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	5,220,623	10,828,813	-	-	-	-	-	16,049,436
មូលបត្រវិនិយោគ	1,007,836	-	-	-	-	-	25,000	1,032,836
ឥណទាន និងប្រធាន ផ្តល់ឱ្យអតិថិជន	15,729,672	106,261,814	-	-	-	-	-	121,991,486
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	449,905	449,905
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	32,131,925	117,090,627	-	-	-	-	5,292,892	154,515,444
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	6,476,239	9,094,684	-	3,421,049	-	-	-	18,991,972
ប្រាក់បញ្ញើពីអតិថិជន	18,127,712	5,333,659	8,197,633	25,504,895	9,577,746	-	8,915,007	75,656,652
បំណុលផ្សេងៗ	-	-	-	-	-	-	1,813,840	1,813,840
បំណុលហិរញ្ញវត្ថុសរុប	24,603,951	14,428,343	8,197,633	28,925,944	9,577,746	-	10,728,847	96,462,464
សរុបគុណភាពប្រាក់ - ដុល្លារអាមេរិក	7,527,974	102,662,284	(8,197,633)	(28,925,944)	(9,577,746)	-	(5,435,955)	58,052,980
សមមូលពាន់រៀល (កំណត់សម្គាល់ 4)	30,390,430	414,447,641	(33,093,844)	(116,774,036)	(38,665,361)	-	(21,944,950)	234,359,880

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគរំញោចតម្លៃសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

សម្ព័ន្ធធនាគារ និងធនាគារ មិនមានទ្រព្យសកម្ម និងទ្រព្យអកម្មដែលមានការប្រាក់ប្រែប្រួលនោះទេ។ ដូច្នោះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទពុំមានផលប៉ះពាល់ដល់ ប្រាក់ចំណេញប្រចាំខាតនោះទេ ។

ការវិភាគរំញោចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

សម្ព័ន្ធធនាគារ និងធនាគារ ពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ។ ដូច្នោះ ការវិភាគរំញោចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ ។

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួលគឺ ជាហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សង ចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលអាចបណ្តាលមកពីការ ដកប្រាក់របស់អ្នកផ្ញើ ។ ជាលទ្ធផលធ្វើឲ្យខកខានមិនអាចបំពេញកាតព្វកិច្ចសងបំណុលឲ្យម្ចាស់ប្រាក់បញ្ញើ និងមិនអាចផ្តល់ប្រាក់កម្ចី ។

(i) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

អ្នកគ្រប់គ្រង តាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុល ។ ការតាមដាន និងការវាយការណ៍ប្រចាំថ្ងៃនៃស្ថានភាពសាច់ប្រាក់ និងគម្រោងសម្រាប់កាលបរិច្ឆេទបន្ទាប់ គឺជាការិយបរិច្ឆេទសំខាន់ សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ អ្នកគ្រប់គ្រង តាមដានបម្រែបម្រួលនៃម្ចាស់ប្រាក់បញ្ញើ និងគម្រោងដកប្រាក់របស់ពួកគេ ។

(ii) មធ្យោបាយស្វែងរកមូលធន

ប្រភពចម្បងនៃសាច់ប្រាក់ងាយស្រួល គឺបានមកពីដើមទុនរបស់ភាគទុនិក ប្រាក់កម្ចី និងប្រាក់បញ្ញើពីអតិថិជន។ ប្រភពនៃសាច់ប្រាក់ងាយស្រួល ត្រូវបានពិនិត្យយ៉ាងទៀតទាត់ តាមរយៈការពិនិត្យលើកាល កំណត់របស់ប្រាក់បញ្ញើមានការកំណត់ អ្នកដាក់ប្រាក់បញ្ញើសំខាន់ៗ ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំរបស់អ្នកគ្រប់គ្រង។

(iii) មិនមែននិទស្សន៍លំហូរទឹកប្រាក់

តារាងនៅទំព័របន្ទាប់នេះ បង្ហាញពីលំហូរទឹកប្រាក់ដែលត្រូវបង់របស់សម្ព័ន្ធធនាគារ និងធនាគារដែលមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិទស្សន៍ ដូចមានកាលកំណត់តាមកិច្ចសន្យា ដែលនៅសល់នៅថ្ងៃការិយបរិច្ឆេទ។ ចំនួនទឹកប្រាក់ដែលបានបង្ហាញនៅក្នុងតារាងគឺជា លំហូរទឹកប្រាក់ដែលមិនបញ្ចុះតម្លៃ តាមកិច្ចសន្យាខណៈដែលសម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែល មានភ្ជាប់តាមលំហូរសាច់ប្រាក់ដែលមិនបញ្ចុះតម្លៃដែលរំពឹងទុក ។

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យសាច់ប្រាក់វាយស្រួល (ត)

(iii) មិនមែននិទស្សន៍លំហូរទឹកប្រាក់ (ត)

សម្ព័ន្ធធនាគារ								
2017	រហូតដល់	> 1 - 3	> 3 - 6	> 6-12	>1 to 5	លើសពី	ពុំមាន	សរុប
	1 ខែ	ខែ	ខែ	ខែ	ឆ្នាំ	5 ឆ្នាំ	រយៈកាល	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	កំណត់	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	2,420,292	-	-	-	-	-	-	2,420,292
សមតុល្យនៅ								
ធនាគារជាតិនៃកម្ពុជា	35,568,069	-	-	-	-	-	-	35,568,069
សមតុល្យ នៅធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	5,606,719	8,540,777	-	297,251	-	-	-	14,444,747
មូលបត្រវិនិយោគ	25,000	-	-	-	-	-	-	25,000
ឥណទាន និងបុរេប្រទាន								
ផ្តល់ឱ្យអតិថិជន	21,795,437	3,056,925	3,289,326	9,819,615	51,990,612	36,282,738	1,352,661	127,587,314
ទ្រព្យសកម្មផ្សេងៗ	143,726	-	-	-	-	-	321,747	465,473
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	65,559,243	11,597,702	3,289,326	10,116,866	51,990,612	36,282,738	1,674,408	180,510,895
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	11,057,674	7,604,097	16,166,749	4,058,216	-	-	-	38,886,736
ប្រាក់បញ្ញើពីអតិថិជន	44,002,996	10,063,973	11,354,007	30,532,563	1,602,910	-	-	97,556,449
បំណុលផ្សេងៗ	365,965	-	-	-	-	-	912	366,877
បំណុលហិរញ្ញវត្ថុសរុប	55,426,635	17,668,070	27,520,756	34,590,779	1,602,910	-	912	136,810,062
សរុបគំណត់ការប្រាក់ - ដុល្លារអាមេរិក	10,132,608	(6,070,368)	(24,231,430)	(24,473,913)	50,387,702	36,282,738	1,673,496	43,700,833
សមមូលពាន់រៀល (កំណត់សម្គាល់ 4)	40,905,338	(24,506,076)	(97,822,283)	(98,801,187)	203,415,153	146,473,414	6,755,904	176,420,263

សម្ព័ន្ធធនាគារ								
2016	រហូតដល់	> 1 - 3	> 3 - 6	> 6-12	>1 to 5	លើសពី	ពុំមាន	សរុប
	1 ខែ	ខែ	ខែ	ខែ	ឆ្នាំ	5 ឆ្នាំ	រយៈកាល	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	កំណត់	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	4,817,987	-	-	-	-	-	-	4,817,987
សមតុល្យនៅ								
ធនាគារជាតិនៃកម្ពុជា	10,173,794	-	-	-	-	-	-	10,173,794
សមតុល្យ នៅធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	5,220,623	10,828,813	-	-	-	-	-	16,049,436
មូលបត្រវិនិយោគ	1,007,836	-	-	-	-	-	25,000	1,032,836
ឥណទាន និងបុរេប្រទាន								
ផ្តល់ឱ្យអតិថិជន	15,729,672	3,056,925	3,289,326	9,819,615	51,990,612	36,282,739	1,822,597	121,991,486
ទ្រព្យសកម្មផ្សេងៗ	133,678	-	-	-	-	-	316,227	449,905
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	37,083,590	13,885,738	3,289,326	9,819,615	51,990,612	36,282,739	2,163,824	154,515,444
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	6,476,239	9,094,684	-	3,421,049	-	-	-	18,991,972
ប្រាក់បញ្ញើពីអតិថិជន	13,155,026	5,333,659	8,197,633	25,504,895	9,577,746	-	8,915,007	70,683,966
បំណុលផ្សេងៗ	400,859	465,184	377,922	511,655	58,220	-	-	1,813,840
បំណុលហិរញ្ញវត្ថុសរុប	20,032,124	14,893,527	8,575,555	29,437,599	9,635,966	-	8,915,007	91,489,778
សរុបគំណត់ការប្រាក់ - ដុល្លារអាមេរិក	17,051,466	(1,007,789)	(5,286,229)	(19,617,984)	42,354,646	36,282,739	(6,751,183)	63,025,666
សមមូលពាន់រៀល (កំណត់សម្គាល់ 4)	68,836,768	(4,068,444)	(21,340,506)	(79,197,801)	170,985,706	146,473,417	(27,254,526)	254,434,614

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យសាច់ប្រាក់វាយស្រួល (ត)

(iii) មិនមែននិទស្សន៍លំហូរទឹកប្រាក់ (ត)

ធនាគារ								
2017	រហូតដល់	> 1 - 3	> 3 - 6	> 6-12	>1 to 5	លើសពី	ពុំមាន	សរុប
	1 ខែ	ខែ	ខែ	ខែ	ឆ្នាំ	5 ឆ្នាំ	រយៈកាល	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	2,420,292	-	-	-	-	-	-	2,420,292
សមតុល្យនៅ								
ធនាគារជាតិនៃកម្ពុជា	35,568,069	-	-	-	-	-	-	35,568,069
សមតុល្យ នៅធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	5,606,719	8,540,777	-	297,251	-	-	-	14,444,747
មូលបត្រវិនិយោគ	25,000	-	-	-	-	-	-	25,000
ឥណទាន និងបុរេប្រទាន								
ផ្តល់ឱ្យអតិថិជន	21,795,437	3,056,925	3,289,326	9,819,615	51,990,612	36,282,738	1,352,661	127,587,314
ទ្រព្យសកម្មផ្សេងៗ	143,726	-	-	-	-	-	321,747	465,473
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	65,559,243	11,597,702	3,289,326	10,116,866	51,990,612	36,282,738	1,674,408	180,510,895
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	11,057,674	7,604,097	16,166,749	4,058,216	-	-	-	38,886,736
ប្រាក់បញ្ញើពីអតិថិជន	48,975,627	10,063,973	11,354,007	30,532,563	1,602,910	-	-	102,529,080
បំណុលផ្សេងៗ	365,965	-	-	-	-	-	912	366,877
បំណុលហិរញ្ញវត្ថុសរុប	60,399,266	17,668,070	27,520,756	34,590,779	1,602,910	-	912	141,782,693
សរុបគំណត់ការប្រាក់ - ដុល្លារអាមេរិក	5,159,977	(6,070,368)	(24,231,430)	(24,473,913)	50,387,702	36,282,738	1,673,496	38,728,202
សមមូលពាន់រៀល (កំណត់សម្គាល់ 4)	20,830,827	(24,506,076)	(97,822,283)	(98,801,187)	203,415,153	146,473,414	6,755,904	156,345,752

ធនាគារ								
2016	រហូតដល់	> 1 - 3	> 3 - 6	> 6-12	>1 to 5	លើសពី	ពុំមាន	សរុប
	1 ខែ	ខែ	ខែ	ខែ	ឆ្នាំ	5 ឆ្នាំ	រយៈកាល	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	4,817,987	-	-	-	-	-	-	4,817,987
សមតុល្យនៅ								
ធនាគារជាតិនៃកម្ពុជា	10,173,794	-	-	-	-	-	-	10,173,794
សមតុល្យ នៅធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	5,220,623	10,828,813	-	-	-	-	-	16,049,436
មូលបត្រវិនិយោគ	1,007,836	-	-	-	-	-	25,000	1,032,836
ឥណទាន និងបុរេប្រទាន								
ផ្តល់ឱ្យអតិថិជន	15,729,672	3,056,925	3,289,326	9,819,615	51,990,612	36,282,739	1,822,597	121,991,486
ទ្រព្យសកម្មផ្សេងៗ	133,678	-	-	-	-	-	316,227	449,905
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	37,083,590	13,885,738	3,289,326	9,819,615	51,990,612	36,282,739	2,163,824	154,515,444
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	6,476,239	9,094,684	-	3,421,049	-	-	-	18,991,972
ប្រាក់បញ្ញើពីអតិថិជន	18,127,712	5,333,659	8,197,633	25,504,895	9,577,746	-	8,915,007	75,656,652
បំណុលផ្សេងៗ	400,859	465,184	377,922	511,655	58,220	-	-	1,813,840
បំណុលហិរញ្ញវត្ថុសរុប	25,004,810	14,893,527	8,575,555	29,437,599	9,635,966	-	8,915,007	96,462,464
សរុបគំណត់ការប្រាក់ - ដុល្លារអាមេរិក	12,078,780	(1,007,789)	(5,286,229)	(19,617,984)	42,354,646	36,282,739	(6,751,183)	58,052,980
សមមូលពាន់រៀល (កំណត់សម្គាល់ 4)	48,762,034	(4,068,444)	(21,340,506)	(79,197,801)	170,985,706	146,473,417	(27,254,526)	234,359,880

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ង) ការគ្រប់គ្រងដើមទុន

(i) បទប្បញ្ញត្តិដើមទុន

ចក្ខុវិស័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការគ្រប់គ្រងដើមទុនមានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងតារាងតុល្យការ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្មដូចនេះសម្ព័ន្ធធនាគារនិងធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងសម្ព័ន្ធធនាគារ និងធនាគារ និងរក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម ។
- ធនាគារជាតិនៃកម្ពុជា តម្រូវគ្រប់ស្ថាប័នធនាគារឲ្យបំពេញនូវ (i) តម្រូវការដើមទុនចុះបញ្ជីអប្បបរមា និង (ii) អនុលោមតាមអនុបាតសាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល និងតម្រូវការផ្សេងៗ ទៀត ។

(iii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អាកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

(ច) តម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាបំណុលត្រូវទូទាត់តាមរយៈប្រតិបត្តិការក្នុង លក្ខខណ្ឌមិនមែនសម្ព័ន្ធយោគី (arms-length-basis)។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះ តម្លៃសមស្របមិនមានសម្រាប់កត្តាសាវ័ន្ត លើការវាយតម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលរបស់ធនាគារឡើយ ។

32. យថាភាពលើពន្ធ

ពន្ធត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យការដាក់ទណ្ឌកម្ម និងការគិតការប្រាក់។ ការអនុវត្តន៍ច្បាប់ និងបទបញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗ ។


បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំដុំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ ។



សហរដ្ឋអាមេរិក

ចក្រភពអង់គ្លេស

បារាំង



PhillipBank

ដៃគូហិរញ្ញវត្ថុរបស់អ្នក